



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី ១៨ លេខ ១៣

ត្រីមាសទី ០១ ឆ្នាំ ២០១៨

ព័ត៌មាន

ផ្សាយបញ្ជី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារពាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច សេចក្តីសម្រេច

ក

មាតិកា

I. ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

- ២៦-០១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/០១១៨/០៩៣ ស្តីពី ការតែងតាំងជាអគ្គលេខាធិការរង នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងនីតិកាលទី ៥ នៃរដ្ឋសភា ០២ រូប ១៦៤៣
- ២៦-០១-២០១៨ - ព្រះរាជក្រឹត្យនស/រកត/០១១៨/០៩៤ស្តីពី ការតែងតាំងជាទីប្រឹក្សាឯកឧត្តម **យូ ហុកត្រី** អនុប្រធានទី ១ រដ្ឋសភា ក្នុងនីតិកាលទី ៥ នៃរដ្ឋសភា ១៧ រូប ១៦៤៤
- ៣០-០១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/០១១៨/១០០ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌដល់មន្ត្រីរាជការ ៧៤៩ រូប នៅក្រសួងអប់រំ យុវជន និងកីឡា ១៦៤៦
- ៣០-០១-២០១៨ - ព្រះរាជក្រឹត្យ នស/រកត/០១១៨/១០១ ស្តីពី ការតាំងសំបុកក្របខ័ណ្ឌដល់មន្ត្រីរាជការ ០៣ រូប នៅក្រសួងអភិវឌ្ឍន៍ជនបទ ១៦៧០

II. រាជរដ្ឋាភិបាល

១. អនុក្រឹត្យ

- ២៩-១២-២០១៧ - អនុក្រឹត្យលេខ ២៥៦ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ៤ នៃអនុក្រឹត្យលេខ ២៣៩ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤ ស្តីពី ការកែសម្រួល អត្រាអាករពិសេសលើមុខទំនិញមួយចំនួន ១៦៧១
- ២៩-០១-២០១៨ - អនុក្រឹត្យលេខ ១០ អនក្រ.បក ស្តីពី មូលនិធិកីឡាអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ ២០២៣ ១៦៧៤
- ២៩-០១-២០១៨ - អនុក្រឹត្យលេខ ១១ អនក្រ.បក ស្តីពី មូលនិធិគន្ធបុប្ផាកម្ពុជា ១៦៧៧
- ០៧-០២-២០១៨ - អនុក្រឹត្យលេខ ១២ អនក្រ.បក ស្តីពី ការកែសម្រួលផ្ទៃបឹងជើងឯក និងប្រឡាយ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ត កណ្តាល ១៦៨០
- ៣០-០១-២០១៨ - អនុក្រឹត្យលេខ ៨០ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ១៦៨៥
- ៣០-០១-២០១៨ - អនុក្រឹត្យលេខ ៨១ អនក្រ.តត ស្តីពី ការជូនមេដាយការងារ ១៦៨៧
- ៣០-០១-២០១៨ - អនុក្រឹត្យលេខ ៨២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ ១៦៩៥

១

៣០-០១-២០១៨	-អនុក្រឹត្យលេខ ៨៣ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៦៩៨
៣០-០១-២០១៨	-អនុក្រឹត្យលេខ ៨៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៧០៣
៣០-០១-២០១៨	-អនុក្រឹត្យលេខ ៨៥ អនក្រ.តត ស្តីពី ការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន	១៧០៨
០១-០២-២០១៨	-អនុក្រឹត្យលេខ ៨៦ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៧១០
០១-០២-២០១៨	-អនុក្រឹត្យលេខ ៨៧ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	១៧១២
០១-០២-២០១៨	-អនុក្រឹត្យលេខ ៨៨ អនក្រ.តត ស្តីពី ការជូនគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ណ	១៧១៣
០១-០២-២០១៨	-អនុក្រឹត្យលេខ ៨៩ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	១៧១៤
០៥-០២-២០១៨	-អនុក្រឹត្យលេខ ៩០ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៧១៦
០៥-០២-២០១៨	-អនុក្រឹត្យលេខ ៩១ អនក្រ.តត ស្តីពី ការសម្រួលភារកិច្ចមន្ត្រីរាជការ	១៧១៧
០៥-០២-២០១៨	-អនុក្រឹត្យលេខ ៩២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១៧១៨
០៥-០២-២០១៨	-អនុក្រឹត្យលេខ ៩៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ណ	១៧១៩

២_សេចក្តីសម្រេច

០៦-០២-២០១៨	-សេចក្តីសម្រេចលេខ ០៩ សសរ ស្តីពី ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ ២០១៨ ពីថ្ងៃសុក្រ ៨ រោច ដល់ថ្ងៃអាទិត្យ ១០ រោច ខែ ផល្គុន ឆ្នាំ រកាសព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ដល់ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៨ នៅខេត្តកណ្តាល ក្រោមប្រធានបទៈ ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍	១៧៣៧
------------	--	------

III_ការងារបណ្តាញក្រសួង

១_ទីស្តីការដ្ឋានមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

២៤-០១-២០១៨	-សេចក្តីសម្រេចលេខ ០០២ សហវ ស្តីពី ការតែងតាំងសមាសភាពគណៈកម្មាធិការវាយតម្លៃសមិទ្ធកម្ម និងការផ្តល់ការលើកទឹកចិត្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា	១៧៤៩
៣០-០១-២០១៨	-សេចក្តីសម្រេចលេខ ០០៣ សហវ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម	១៧៥២
២៣-០១-២០១៨	-ប្រកាសលេខ ០២២ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរង របស់លេខាធិការដ្ឋានគណៈកម្មាធិការផលិតភាពកម្ពុជា	១៧៥៨

គ

- ២៣-០១-២០១៨ -ប្រកាសលេខ ០២៣ សហវ.ប្រក ស្តីពី ការកែសម្រួលប្រកាសលេខ ១៣២៧ សហវ.ប្រក ចុះថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃនាយកដ្ឋាន និងអង្គភាពក្រោមឱវាទ អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ១៧៦០
 - ២៥-០១-២០១៨ -ប្រកាសអន្តរក្រសួងលេខ ០៩៥ សហវ.ប្រក ស្តីពី ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ ២០១៨ របស់អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម) ១៧៦៦
 - ២៦-០១-២០១៨ -ប្រកាសអន្តរក្រសួងលេខ ០៩៧ សហវ.ប្រក ស្តីពី ការតែងតាំងរដ្ឋទេយ្យករុបុរេប្រទាន និង រដ្ឋទេយ្យករុបុរេប្រទានរង ប្រចាំនៅទីស្តីការគណៈរដ្ឋមន្ត្រី ១៧៦៩
- ២-ទីស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម**
- ១៤-០៨-២០១៧ -ប្រកាសលេខ ៤០៣ ឧស.កឧ.ប្រក ០៨ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីគូ (ខេមបូឌា) ឯ.ក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ ១៧៧២



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៨/០៧៣

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៥ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ០២រូប:

១-លោកជំទាវ **អ៊ុំ ម៉ុងឡា**

២-លោកជំទាវ **ជា ប័ន្ទធនី**

មាត្រា ២ : សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខានេះទៅ។

២០១៨. ១៤០១. ០៧៣

**ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨

លេខ: ១២៤ ស.ណ

សំណៅដែលមានតម្លៃជាភារវិបាកផ្សេងៗ

ថ្ងៃព្រហស្បតិ៍ ១២ ខែមេសា ឆ្នាំ កា នព្វស័ក ព.ស.២៥៦០

រាជធានីភ្នំពេញ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



សុខ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៨/០៧៤

**ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០០៤ ដែលប្រកាសឱ្យប្រើច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
- បានទ្រង់យល់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់លទ្ធផលនៃសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី១ នីតិកាលទី៥ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការបោះឆ្នោតជ្រើសតាំងរចនាសម្ព័ន្ធថ្នាក់ដឹកនាំរដ្ឋសភា និងសមាសភាព រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាពញាចក្រី **ហេង សំរិទ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។

ត្រាស់បង្គាប់

មាត្រា ១ : កែងតាំងជាទីប្រឹក្សាឯកឧត្តម **យូ ហុកត្រី** អនុប្រធានទី១ រដ្ឋសភា ក្នុងនីតិកាលទី៥ នៃរដ្ឋសភា ១៧រូប:

- | | |
|-------------------------------------|------------------------------|
| ១-ឯកឧត្តម ធិត សាវុឌ្ឍី | មានឋានៈស្មើ រដ្ឋមន្ត្រី |
| ២-ឯកឧត្តម ឡឿ វ័ង្ស | មានឋានៈស្មើ រដ្ឋលេខាធិការ |
| ៣-ឯកឧត្តម សំរេច កុសល | មានឋានៈស្មើ រដ្ឋលេខាធិការ |
| ៤-ឯកឧត្តម សឿន គឹមសាយ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៥-ឯកឧត្តម ពៅជ្រ សាម៉ុន | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៦-ឯកឧត្តម សុខ សុភមង្គ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៧-ឯកឧត្តម ឈិន ម៉េងសៀក | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៨-ឯកឧត្តម តារ៉ែ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៩-ឯកឧត្តម អ៊ឹម សុខឌី | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១០-ឯកឧត្តម ពាយ សារិន្ទ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១១-ឯកឧត្តម យិន សុគុណ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១២-ឯកឧត្តម ម៉ន្ត ធិត្យវ៉ាម៉ុ | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ១៣-ឯកឧត្តម សុន ភារា | មានឋានៈស្មើ អគ្គនាយក |
| ១៤-ឯកឧត្តម ឌីល ចាន់ណា | មានឋានៈស្មើ អគ្គនាយក |
| ១៥-ឯកឧត្តម គឹម សៅ | មានឋានៈស្មើ អគ្គនាយក |
| ១៦-ឯកឧត្តម ណាម គាន | មានឋានៈស្មើ អគ្គនាយក |
| ១៧-ឯកឧត្តម សុខ ឌុន | មានឋានៈស្មើ អគ្គនាយក |



មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **សំរិទ្ធ** ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះតទៅ។

ព.ស. ១៤០១.០៧៤

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨

លេខ: ១២៧ ស.ណ

សំណើដែលមានតម្លៃជាការចែកចាយ
ថ្លៃប្រមូលស្បៀត ក្រោយ ២២ ឆ្នាំ កា នព្វស័ក ព.ស. ២៥៦០
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៨
អគ្គលេខាធិការរាជរដ្ឋាភិបាល



សយ សុខា



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៨/១០០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៤០ ចុះថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០០១ ស្តីពី លក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៤/១៩៥ ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤ ស្តីពីការតែសម្រួល ព្រះរាជក្រឹត្យលេខ នស/រកត/០៤៩៥/៤០ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតសាលាភូមិន្ទរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសីបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ៧៤៩ រូប ទៅក្នុងឋានន្តរស័ក្តិគ្រូបង្រៀនកម្រិតឧត្តម នៃក្របខ័ណ្ឌ គ្រូបង្រៀនកម្រិតឧត្តម ទៅក្នុងឋានន្តរស័ក្តិអនុមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងអប់រំ យុវជន និងកីឡា ៖

តាំងសីបក្នុងឋានន្តរស័ក្តិថ្មី០១ ខែតុលា ឆ្នាំ២០១៦



- | | | |
|------------|----------------------|-----------------------------------|
| ១- លោក | គង់ បន | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ២- លោក | ចេង វិទ្ធីភា | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |
| ៣- លោកស្រី | អ៊ិន ស្រីម៉ាច | គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤ |

៤-	លោកស្រី	ទន់ សុផារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥-	លោកស្រី	សេង ពុទ្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦-	លោក	ក្រេម សុណារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧-	លោកស្រី	ត្រីវិច សារីនីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨-	លោក	គាំង ចិនៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩-	លោក	ត្រៀង គឹមត្រីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០-	លោកស្រី	អ៊ុក ឡា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១-	លោកស្រី	អ៊ុនសុខា ភុស្សម៉ាណឿ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២-	លោកស្រី	ចេង ពេជ្រម៉ាណីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣-	លោកស្រី	ឆែង សុណារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤-	លោកស្រី	អ៊ុំ ម៉ាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥-	លោក	ត្រីន សុខឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦-	លោក	សេង រុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧-	លោក	នាយ សុខែ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨-	លោក	ទេព ភារាឡា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩-	លោក	សុខ សាវ៉ាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០-	លោកស្រី	សាន គឹមភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១-	លោកស្រី	គូ សុភី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២-	លោកស្រី	អ៊ុន ច័ន្ទសិរីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣-	លោក	យុន សិរីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤-	លោក	លី សារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥-	លោកស្រី	សេង សោតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦-	លោក	អ៊ុន វ៉ាន់ឡើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧-	លោក	អ៊ុំ សុខន្ទ្រស្នី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨-	លោកស្រី	សុខ ឡើងហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩-	លោក	នាង វ៉ាន់នី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០-	លោកស្រី	សារ៉ា ត្រីម៉ុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១-	លោក	សរ សុខឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២-	លោកស្រី	ឆេង រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣-	លោកស្រី	ជា ធីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤-	លោកស្រី	ផែ សុគន្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥-	លោកស្រី	ត្រី គឹមហ៊ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦-	លោកស្រី	ចុច សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៣៧- លោកស្រី	ម៉ុន សុខហិរិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨- លោក	រី សុខឿង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩- លោក	ឌួន សុភារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០- លោក	សុភ សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១- លោក	គង់ សុខសំបូរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២- លោកស្រី	ប័ក់ រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣- លោកស្រី	ម៉ី សុវណ្ណនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤- លោក	សោន សៅរ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥- លោកស្រី	សុខ គន្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦- លោកស្រី	ចាន់ ស្រីជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧- លោកស្រី	ឡាច រ៉ាមី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨- លោកស្រី	រេន យុត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩- លោកស្រី	សៅ សុផារីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០- លោក	អ៊ឹម ពុទ្ធវិទ្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១- លោកស្រី	សែម ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២- លោកស្រី	សួន សារៈនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣- លោក	សោម ប័ន្តបូព្រឹក្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤- លោកស្រី	ក្រុង សុខគា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥- លោកស្រី	ប៉ែន បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦- លោកស្រី	ម៉ិច សុវណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧- លោកស្រី	រឹម រ៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨- លោក	សុន ឈុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩- លោកស្រី	សៀង ស្រីម៉ិច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០- លោកស្រី	ឡាង ស្រីនុប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១- លោក	កែវ សោភ័ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២- លោក	ឃឹម សីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣- លោក	ប៉ាត ភិរេង្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤- លោក	ប័រ សិរីសុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥- លោក	យុន រដ្ឋមី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦- លោក	រេន សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧- លោក	ស៊ឹម បូរ៉ាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨- លោកស្រី	អ៊ឹម លាងស៊ឹម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩- លោក	កែវ គឹមសុខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៧០-	លោក	នាម សុខាធិប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១-	លោក	ហ៊ុន វ៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២-	លោក	អ៊ុន ចំរើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣-	លោកស្រី	ឆៀ ស្រីនាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៤-	លោកស្រី	សុទ្ធ ចរិយា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៥-	លោក	ហុក ដារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៦-	លោកស្រី	ហេង កន្សា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៧-	លោកស្រី	លេង ស្រីនាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៨-	លោក	ហាវ៉ា ម៉ីនណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៩-	លោកស្រី	ឯក ម៉ារីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨០-	លោក	យ៉ាត សុភន្ទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨១-	លោក	យីន ស៊ីវុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨២-	លោក	ឈីង គាស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៣-	លោក	ហាយ គឹមហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៤-	លោកស្រី	ឈុន តេនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៥-	លោកស្រី	ហេ ជិន្យាសម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៦-	លោក	ណាយ សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៧-	លោកស្រី	ឈុំ សុខធីត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៨-	លោក	លា ចន្ទឡើង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៨៩-	លោក	ឈុំ សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩០-	លោក	ចាង ម៉ីនឡើង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩១-	លោកស្រី	យីម សុលីដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩២-	លោកស្រី	ថេង ស្រីធួប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៣-	លោក	យ៉ាង ចុឡី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៤-	លោក	សុស សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៥-	លោក	ខឹម សារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៦-	លោកស្រី	ធីត ស្រីធួប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៧-	លោក	គួន សារ៉ាយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៨-	លោក	ហៃ សន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៩៩-	លោក	សៅ ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០០-	លោក	ឱន ម៉ីនហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០១-	លោកស្រី	ម៉ែន ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០២-	លោក	សូ បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



១០៣-	លោក	សុភ ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៤-	លោកស្រី	គឹម ស្រីមុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៥-	លោក	ជ័យ ស្រស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៦-	លោកស្រី	អ៊ិន ចរិយា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៧-	លោក	គឹម ជារឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៨-	លោក	អ៊ុន ស៊ីម៉េន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១០៩-	លោក	សែម ចិត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១០-	លោក	អ៊ុំ សារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១១-	លោក	ជួប រស្មី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១២-	លោក	មី សុភ័ណ្ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១៣-	លោក	ឈា សុមុត្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១៤-	លោក	សាយ ធីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១៥-	លោកស្រី	សាត ជារិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១៦-	លោក	ហេង ចន្ទឃ្លាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១៧-	លោក	ហង់ ធីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១៨-	លោកស្រី	ពេជ្រ ស៊ីម៉េន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១១៩-	លោកស្រី	រ៉េត ចាន់ថា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២០-	លោកស្រី	អ៊ុំ ណារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២១-	លោកស្រី	ជា សុខេមា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២២-	លោក	ជាង ចំរើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២៣-	លោកស្រី	ឌី វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២៤-	លោក	គាន់ ប៊ុនរតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២៥-	លោកស្រី	ដោង សុខណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២៦-	លោកស្រី	ធីម គូចឡា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២៧-	លោក	នាត ជារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២៨-	លោកស្រី	ឆៀន ជានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១២៩-	លោកស្រី	មី សុភ័ណ្ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣០-	លោកស្រី	ស៊ុន ស្រីពៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣១-	លោកស្រី	ហែម ពិសិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣២-	លោក	គង់ ម៉ីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣៣-	លោកស្រី	គុណ ប័ន្ទបូណ៌សោតសុ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣៤-	លោក	ឆៀង ណេន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣៥-	លោក	ឡៃ គាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



១៣៦-	លោក	អ៊ុំ ហៃគឹម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣៧-	លោកស្រី	អ៊ុំ សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣៨-	លោក	ឈឹម បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៣៩-	លោក	ម៉ុក ផាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤០-	លោក	ស្រី ចាន់សី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤១-	លោកស្រី	យីន ណារុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤២-	លោក	រណន សុភន្ត្រារា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤៣-	លោកស្រី	ឡុន ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤៤-	លោក	ឈុំ នេចលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤៥-	លោក	តែង មូណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤៦-	លោក	ឡុច លាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤៧-	លោក	គង់ ក្រេម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤៨-	លោក	គ្រី ចារិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៤៩-	លោក	ម៉ិច សិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥០-	លោក	ពុក សុភន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥១-	លោកស្រី	ហាស រីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥២-	លោកស្រី	សួន ស្រីលីក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥៣-	លោកស្រី	សេង ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥៤-	លោក	ហ្វួយ ចារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥៥-	លោក	នាង សុភន្ត្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥៦-	លោកស្រី	លាង ចាន់លីដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥៧-	លោក	សោម គុចហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥៨-	លោក	ហ៊ិន ហេ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៥៩-	លោកស្រី	ហ្វួន ណាលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦០-	លោកស្រី	ទ្រី ឈុនលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦១-	លោកស្រី	ម៉ៅ ស្រីគៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦២-	លោក	សំរិទ្ធិ វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦៣-	លោកស្រី	សល់ មីនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦៤-	លោក	កុយ ស៊ីយ៉ាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦៥-	លោក	គង់ បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦៦-	លោក	ឡុន ដុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦៧-	លោក	ឡើង ផល្លា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៦៨-	លោក	ហេង សុដារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



១៦៩-	លោក	គិន ស្រស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧០-	លោក	ឌុយ ឈារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧១-	លោក	ប៉ាន់ សុភក្រត្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧២-	លោក	យុន មី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧៣-	លោកស្រី	ខឹម សុខណារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧៤-	លោក	ហ៊ុន ណារុដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧៥-	លោក	ម៉ុក សុខសិរី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧៦-	លោក	ផុន រ៉ូណារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧៧-	លោកស្រី	សុន ស៊ីណេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧៨-	លោកស្រី	រឿម សុម៉ាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៧៩-	លោកស្រី	រី សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨០-	លោក	ជា ចាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨១-	លោក	នេត ណាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨២-	លោកស្រី	ស៊ីក គីមណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨៣-	លោក	សែម សីហារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨៤-	លោក	ហាម មុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨៥-	លោក	កែវ ម៉ុក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨៦-	លោក	រី រំបេក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨៧-	លោក	កែវ ករុណារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨៨-	លោក	សុខ ឯកវិរៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៨៩-	លោក	ចាន់ សុផាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩០-	លោក	ជា សុផុល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩១-	លោក	ពេជ សុខុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩២-	លោក	ឡាយ សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩៣-	លោកស្រី	កេត មីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩៤-	លោកស្រី	ឌិន វាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩៥-	លោកស្រី	ជិន សាឡេវ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩៦-	លោក	យាង បញ្ញារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩៧-	លោក	អេង ចាន់ឡើង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩៨-	លោក	ឈុន រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
១៩៩-	លោកស្រី	ថៃ សុភីក្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០០-	លោក	ខុម បន្ទូសេនីវឌ្ឍន៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០១-	លោកស្រី	នេត ចារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



២០២-	លោក	ជួប ពក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០៣-	លោក	សុន សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០៤-	លោកស្រី	ស្រឡា ចាន់ថន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០៥-	លោកស្រី	ឃឹម ស្រីគុច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០៦-	លោក	ស៊ីក ស៊ីដេក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០៧-	លោក	ក្រេម យ៉ង់ដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០៨-	លោក	សុន ចាន់រិក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២០៩-	លោកស្រី	គ្រា សុភន្នារ៉ែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១០-	លោក	ឡាន លាងហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១១-	លោក	ឆៀង សុភន្នារ៉ែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១២-	លោកស្រី	ម៉ីន ស៊ីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១៣-	លោកស្រី	ប្រឹក គុលា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១៤-	លោក	ម៉ិច សុភន្នារ៉ែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១៥-	លោក	ដោ គីមហ័រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១៦-	លោកស្រី	នាយ ឈុនសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១៧-	លោកស្រី	ជួង ផានិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១៨-	លោក	ផា ភី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២១៩-	លោកស្រី	យាន សុនិតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២០-	លោក	នាក ម៉ីនថន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២១-	លោកស្រី	សុខ ចាន់ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២២-	លោកស្រី	សុខ ស្រីលីស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២៣-	លោក	ច័ក់ ផល្លា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២៤-	លោក	ម៉ាន់ ផានិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២៥-	លោកស្រី	ហុក មីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២៦-	លោកស្រី	ជ័យ សុខលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២៧-	លោក	សុត្រ ចាន់ថុល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២៨-	លោកស្រី	ហុច ដានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២២៩-	លោក	ហ៊ុយ ម៉ន្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣០-	លោកស្រី	រិណ ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣១-	លោកស្រី	នួម ភីរ៉ាដេក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣២-	លោក	ហាវ សាវន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣៣-	លោក	ប្រាក់ ភុសល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣៤-	លោក	ផូ ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



២៣៥-	លោក	ម៉ែង ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣៦-	លោក	វិទ្យុយ សំបូរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣៧-	លោក	ឌុន ផាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣៨-	លោកស្រី	គឹម សុគ្វារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៣៩-	លោកស្រី	ម៉ែន សុភក្រី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤០-	លោក	យីម សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤១-	លោកស្រី	លាង សុភណ្ណារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤២-	លោកស្រី	ចោត ម៉ារ៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤៣-	លោក	ហ៊ុន ឆារ៉ូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤៤-	លោក	អាន់ សុខហាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤៥-	លោកស្រី	មូល ស្រីស្រស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤៦-	លោកស្រី	ឡឿង ស៊ិនស្រីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤៧-	លោកស្រី	ប័ន្ទ សេរីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤៨-	លោកស្រី	ចាង សុខណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៤៩-	លោកស្រី	ផន មនិយា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥០-	លោកស្រី	ព្រំ ស្រីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥១-	លោក	ឡូ សុផានិល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥២-	លោក	ម៉ែ វ៉ាតុម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥៣-	លោក	សុខ ចិន្ទាល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥៤-	លោក	ឡឿង គឹមសុខឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥៥-	លោកស្រី	ចាន់ ស្រីមុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥៦-	លោក	បីម មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥៧-	លោកស្រី	ឡូច ចាន់សារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥៨-	លោក	ម៉ែន សាវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៥៩-	លោក	ខ ចិត្តល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦០-	លោកស្រី	ម៉ៅ ខងចង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦១-	លោក	យិន ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦២-	លោក	សន សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៣-	លោក	ម៉ុន សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៤-	លោកស្រី	លន ល័ក្ខិណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៥-	លោក	ម៉ុល មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៦-	លោកស្រី	អាន់ មនិយា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៧-	លោក	កែន ស្រុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



២៦៨-	លោកស្រី	មុន សារុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៦៩-	លោក	ផាន់ សារុំភ្នំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧០-	លោក	អុយ ស៊ី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧១-	លោក	គុណ ពេជ្រនារុណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧២-	លោក	គ្រឹម មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៣-	លោក	យីម ចាន់ដារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៤-	លោកស្រី	ស៊ីម ស៊ីណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៥-	លោក	ហេង សុវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៦-	លោក	គង់ ឃ្នាំងមាស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៧-	លោក	សិរីម រុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៨-	លោកស្រី	តែន សុវណ្ណារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៧៩-	លោក	នាវ៉ា ពលៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨០-	លោក	ឡឿន ទូច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨១-	លោកស្រី	គី គីមឡឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨២-	លោក	ឡឿន សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨៣-	លោក	នាង សៀ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨៤-	លោកស្រី	ម៉ែត សម្បស្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨៥-	លោក	ខៀង សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨៦-	លោក	គីម វណ្ណឌីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨៧-	លោកស្រី	ចង់ ស្រីម៉ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨៨-	លោក	ខៀង សុខហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៨៩-	លោក	ជ័យ សុខសីហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩០-	លោកស្រី	ឌីម សុម៉ាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩១-	លោក	អន សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩២-	លោក	កែវ គុណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩៣-	លោកស្រី	ខ័ណ្ឌ សុគន្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩៤-	លោក	ខេត ចន្ទាប្បដិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩៥-	លោក	ពៅ សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩៦-	លោកស្រី	មួន សុភារីភ្នំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩៧-	លោក	រស់ រដ្ឋា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩៨-	លោកស្រី	លិះ ឡឿនអ៊ី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
២៩៩-	លោកស្រី	ស ស្រីល័ក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០០-	លោកស្រី	ចេន ចិនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៣០១-	លោក	ប៊ិក ជីណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០២-	លោកស្រី	ឈុយ គូឡាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៣-	លោកស្រី	ម៉ៅ អាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៤-	លោកស្រី	យុត ម៉ូលីដេន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៥-	លោកស្រី	រិទ្ធា បរិណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៦-	លោក	ត័កត ពៅពន្លាវាយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៧-	លោក	រិន សុទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៨-	លោកស្រី	សោម នីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣០៩-	លោកស្រី	ទុំ សុឡាម៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១០-	លោក	ពៅ សាវរិយ័	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១១-	លោក	ឡេង ឌីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១២-	លោកស្រី	យី ត្រីត្រសត់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៣-	លោកស្រី	យុន ត្រីត្រសត់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៤-	លោក	ជឿន សារ៉ាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៥-	លោកស្រី	អុយ វិបនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៦-	លោក	ម៉ាង គារ៉ានារតី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៧-	លោក	វ៉ាន ម៉ៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៨-	លោកស្រី	ឡេង ត្រីលីក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣១៩-	លោក	អ៊ឹម ចំណាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២០-	លោកស្រី	អ៊ឹម សាវនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២១-	លោកស្រី	អេង ឡេងហ៊ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២២-	លោក	គិន រ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២៣-	លោក	ឡេង បណ្ណះ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២៤-	លោក	ប៊ិក សុតន្តានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២៥-	លោក	ស៊ឹម សុភ័ក្ត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២៦-	លោក	សុខ សំរុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២៧-	លោកស្រី	ឡេង ចំនួមិនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២៨-	លោក	មូ បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣២៩-	លោក	ឡេង ចំណាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣០-	លោក	អុន ភេម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣១-	លោក	ច័ន ពេជ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣២-	លោកស្រី	និល សុគន្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣៣-	លោក	អ៊ឹម គារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៣៣៤-	លោក	ឌី កេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣៥-	លោកស្រី	កម ឆ្រីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣៦-	លោក	កេន វី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣៧-	លោក	ឃួន អូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣៨-	លោកស្រី	ឌី សោភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៣៩-	លោកស្រី	យី ស្រីហ៊ុម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤០-	លោក	សិ សុដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤១-	លោក	សុន ធារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤២-	លោក	កេវ ម៉ុន្នី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤៣-	លោកស្រី	ស៊ាង ធាវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤៤-	លោក	គុយ វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤៥-	លោក	ស៊ីម ឡឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤៦-	លោក	អឹម គឹមហុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤៧-	លោកស្រី	សេង ស្រីម៉ុ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤៨-	លោក	ឡុក រិទ្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៤៩-	លោក	ត្រី គឹមស្រីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥០-	លោកស្រី	ស៊ីម រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥១-	លោកស្រី	សែន មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥២-	លោក	ឡុន ឌីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥៣-	លោក	កែវ វ៉ាន់ឡឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥៤-	លោក	ញ៉ឹម ស៊ីត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥៥-	លោក	ណន យ៉ាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥៦-	លោក	វ៉ាន់ កក្កដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥៧-	លោកស្រី	នួន តៃស្រីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥៨-	លោកស្រី	ទូច ចន្ទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៥៩-	លោក	សេង ឈុនលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦០-	លោកស្រី	ឡឿន លីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦១-	លោក	ហេន ហ៊ាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦២-	លោក	ឡុន ស៊ីយ៉េត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦៣-	លោក	អ៊ី ធីត្យុតុលា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦៤-	លោក	ឌី កក្កដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦៥-	លោក	លិន ឡា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦៦-	លោក	សុខ ឡេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៣៦៧-	លោក	ឯម លាងហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦៨-	លោកស្រី	ឡុក សុខលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៦៩-	លោកស្រី	មីន ស្រីលក្ខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧០-	លោកស្រី	ផាន់ សុខឃាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧១-	លោក	ជិន ម៉ារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧២-	លោក	សាខុម ឆេយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៣-	លោក	ហេង សុជាតិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៤-	លោក	ឆៀង សុភាស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៥-	លោកស្រី	ម៉ិន សេងហុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៦-	លោក	ត្រីង ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៧-	លោក	គុន សុខឡាយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៨-	លោកស្រី	ពុត ចន្ទនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៧៩-	លោកស្រី	សុន ចិន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨០-	លោកស្រី	ស្រីនី ដាឡែង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨១-	លោកស្រី	អ៊ុំម សុផុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨២-	លោក	យុន គូមី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៣-	លោក	សន រិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៤-	លោកស្រី	ម៉ី សុខនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៥-	លោក	សៀង ចាន់ដារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៦-	លោកស្រី	ហែម សេងហែ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៧-	លោក	ម៉ៅ លីហ៊ាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៨-	លោក	កោ សាវីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៨៩-	លោកស្រី	ចិន្ទា មីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩០-	លោក	ម៉ូ សុភក្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩១-	លោកស្រី	រោ សាវីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩២-	លោកស្រី	ឆៀង សោណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៣-	លោក	ម៉ីន ឡែង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៤-	លោក	លី ស៊ីម៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៥-	លោក	សាមិត ស៊ីឌុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៦-	លោក	មូ និច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៧-	លោកស្រី	តាន់ សៀងម៉ី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៨-	លោក	ម៉ែន ភារ៉ែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៣៩៩-	លោកស្រី	ហេង សុគុម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៤០០-	លោក	ឈិន ជឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០១-	លោកស្រី	សៀង ស្រីម៉ាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០២-	លោក	ស័រ សុភ័យវិទ្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៣-	លោក	អ៊ិន រេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៤-	លោក	ខុម គឹមឡាយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៥-	លោក	ជាន់ សោភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៦-	លោក	សយ សុខណេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៧-	លោកស្រី	អ៊ិន ឆារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៨-	លោក	លី សុនិឡេ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤០៩-	លោក	សុយ សាតុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១០-	លោក	សាយ សុខជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១១-	លោក	ជាន់ ធីត្យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១២-	លោកស្រី	ភឹម ម៉ីនណារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៣-	លោក	ចិន ថៃ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៤-	លោក	ចាន់ សុផាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៥-	លោកស្រី	ឈុន ស៊ីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៦-	លោក	ឃ្លឹម សៅលីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៧-	លោកស្រី	នារ៉ា ចាន់ណារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៨-	លោកស្រី	ម៉ីន សុខុម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤១៩-	លោកស្រី	ម៉ឺន ស៊ីណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២០-	លោក	ឈឿម វ៉ានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២១-	លោក	មិន វណ្ណារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២២-	លោក	ហារ៉ា អុច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៣-	លោកស្រី	ហែល មីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៤-	លោកស្រី	ហ៊ុន ស៊ីម៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៥-	លោក	ជឿង ឧត្តម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៦-	លោកស្រី	សុំ សុចន្ទ្រា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៧-	លោកស្រី	ហ្សូ គឹមហៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៨-	លោកស្រី	ឃុំ សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤២៩-	លោកស្រី	ជា ស្រីម៉ៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣០-	លោក	ម៉ីនមី ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣១-	លោក	ម៉ឺន ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣២-	លោក	ផេង ចុន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៤៣៣-	លោក	លី ទាវ៉េង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣៤-	លោកស្រី	ដាវល់ គាន់ម៉ាឌីកា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣៥-	លោក	ម៉ុំ គឹមសាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣៦-	លោក	យ៉េន ចន្ទឡា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣៧-	លោក	ទើងល ស៊ីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣៨-	លោកស្រី	សុខ សុភារិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៣៩-	លោក	ហៀង សេងហួយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤០-	លោក	ហោង ភារ៉ុម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤១-	លោក	ជួត មួយសា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤២-	លោក	លូ សារ៉េង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤៣-	លោកស្រី	រ៉ាញ៉ា ស្រីខ្លីង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤៤-	លោកស្រី	សាន រិណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤៥-	លោក	ទូច ម៉ែគឹមលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤៦-	លោក	សុន សុគន្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤៧-	លោកស្រី	ហួន វិចិត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤៨-	លោក	រ៉ុម សុចន្ទ្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៤៩-	លោក	ច័ន្ទ លាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥០-	លោក	ចៅ ចន្ទ្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥១-	លោក	ឃ្លឹម ណារ៉ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥២-	លោក	ច័ន្ទ សុខលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥៣-	លោកស្រី	ចង្ស ស្រីភូម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥៤-	លោក	សី ឧត្តម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥៥-	លោក	ម៉ែលី សុខា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥៦-	លោកស្រី	កែត ស្មី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥៧-	លោក	ឡឹក សុផាណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥៨-	លោកស្រី	កៅ ពុទ្ធាវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៥៩-	លោក	ចក់ ផារ៉េង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦០-	លោក	ហ៊ុន ណារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦១-	លោកស្រី	ឌុក សក្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦២-	លោក	សាន មាណន្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦៣-	លោកស្រី	សេង ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦៤-	លោក	រ៉ុម ហោង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦៥-	លោក	ភាព រតនៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៤៦៦-	លោក	ឃៀន មេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦៧-	លោកស្រី	ហ៊ឺម កញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦៨-	លោក	ចាន់ ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៦៩-	លោកស្រី	ស្វាយ ស្រីលក្ខណ៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧០-	លោក	អាំង សុខធាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧១-	លោក	លី សុក្រមញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧២-	លោក	ភួង វ៉ានុប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧៣-	លោក	ចេង គឹមអាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧៤-	លោក	យ៉ា ស៊ីយ៉ាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧៥-	លោកស្រី	ណាង ណាវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧៦-	លោកស្រី	ភីន សុខណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧៧-	លោក	ម៉ែន សាវណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧៨-	លោក	សាន ម៉ានិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៧៩-	លោកស្រី	ដី គឹមញ៉ាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨០-	លោក	យ៉ាង នន្ទ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨១-	លោក	រុន សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨២-	លោកស្រី	សន ស្រីលីស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨៣-	លោកស្រី	កែវ គន្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨៤-	លោកស្រី	យ៉ែម ស្រីពៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨៥-	លោក	រិន សុខន្តារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨៦-	លោក	សិរី កុសល្យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨៧-	លោក	យុន ហឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨៨-	លោក	ញឹម ថាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៨៩-	លោកស្រី	នុត ពិសាល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩០-	លោក	ម៉ែន ឈុនលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩១-	លោក	ចាន់ រតនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩២-	លោក	អុន មីនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩៣-	លោក	ជន ជេស្ដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩៤-	លោកស្រី	ពុប ភ័ស្តុកា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩៥-	លោកស្រី	លី ស្រី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩៦-	លោកស្រី	ចាន់ សុភាធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩៧-	លោក	ឌុន ស៊ីនកា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៤៩៨-	លោកស្រី	យ៉ាង ថារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៤៩៩-	លោក	រ៉ូ ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០០-	លោក	គី គុណហ៊ុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០១-	លោក	ហ៊ាង ជារោង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០២-	លោក	អ៊ុំ ចិន្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០៣-	លោកស្រី	កៅ រ៉ុត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០៤-	លោក	ឌឹម បណ្ណាស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០៥-	លោកស្រី	គង់ សុវណ្ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០៦-	លោកស្រី	នួន ណារត្រី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០៧-	លោកស្រី	ផាន ឡា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០៨-	លោកស្រី	ម៉េង សុផានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥០៩-	លោកស្រី	ជន ចាន់ពិសី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១០-	លោក	មេង កនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១១-	លោកស្រី	ហុន សុជាតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១២-	លោក	សំណាង គុណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១៣-	លោក	ហួត សែយ៉ាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១៤-	លោក	នាវ ហុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១៥-	លោក	សាយ សុគុណដារតនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១៦-	លោក	ខេង សុវណ្ណឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១៧-	លោក	ជា សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១៨-	លោក	យ៉ាង ម៉ីន្តានាវិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥១៩-	លោក	ជ័យ ចន្ទ្យជេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២០-	លោកស្រី	ជួប ស្រីមុំច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២១-	លោកស្រី	ជឿន វិជ្ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២២-	លោក	ភិន សុខា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២៣-	លោក	ម៉ូ សុគន្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២៤-	លោក	ហ៊ុន គុណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២៥-	លោកស្រី	ឆេង សុផាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២៦-	លោក	ពួន ចំណាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២៧-	លោក	ជ្រា គុចហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២៨-	លោក	ខែង សុខលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥២៩-	លោក	គង់ សុទិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣០-	លោកស្រី	ជឿន ហ៊ុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣១-	លោក	ជឿន មុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៥៣២-	លោក	ឡុង ម៉ិនឡុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣៣-	លោក	ឡេង ជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣៤-	លោកស្រី	សិន ស្រីឡាណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣៥-	លោកស្រី	ឆោះ សុខន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣៦-	លោក	ភី ចំរើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣៧-	លោក	ហែម សៅសុផាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣៨-	លោក	អ៊ុំក សុផន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៣៩-	លោក	រ៉ុក្ខ សុវិហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤០-	លោកស្រី	សុណា ជាន់នី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤១-	លោក	ឃន ពន្លាវិឌូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤២-	លោក	ចៃត ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៣-	លោកស្រី	សុវណ្ណ ម៉ាលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៤-	លោក	សៅ ជារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៥-	លោក	ឃ្លាំង ណន្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៦-	លោក	ផាន់ ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៧-	លោកស្រី	សុន សុវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៨-	លោក	ខុម ម៉ារ៉ាឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៤៩-	លោក	សុខ សារិឌូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥០-	លោក	សុផន់ មញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥១-	លោកស្រី	ផាន់ លីនជា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥២-	លោកស្រី	រ៉ុក្ខ សុផនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥៣-	លោកស្រី	គេង ចាន់ណាវី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥៤-	លោកស្រី	ព្រុំ កន្តិកា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥៥-	លោកស្រី	ឌី ស្រីពៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥៦-	លោក	ម្រេច ជូរី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥៧-	លោក	ហួន នេងឡុង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥៨-	លោក	ហួន សុសា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៥៩-	លោក	ភឿក គីមសាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦០-	លោក	រ៉ុក្ខ វណ្ណមុត្រ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦១-	លោកស្រី	លេង ចន្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦២-	លោក	វិណ សុផល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦៣-	លោក	ស៊ី សុវណ្ណារិឌូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦៤-	លោកស្រី	ភូ លាងគីម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៥៦៥-	លោកស្រី	ជា ចាន់រ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦៦-	លោក	ជួប ចាំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦៧-	លោកស្រី	ឆៀន ជាវិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦៨-	លោក	ផាន់ យ៉ុង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៦៩-	លោកស្រី	កន់ ស៊ីថា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧០-	លោកស្រី	សែត ត្រីសិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧១-	លោកស្រី	ហ៊ុយ គឹមហុង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧២-	លោក	កែត គង់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧៣-	លោក	គង់ គួរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧៤-	លោក	ខេន សំបួរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧៥-	លោកស្រី	ដ័រ ត្រីឡែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧៦-	លោកស្រី	រិត វិល័យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧៧-	លោក	សិរិ ចាន់ណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧៨-	លោកស្រី	ស៊ុន ចាន់ដី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៧៩-	លោកស្រី	សៀង លីដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨០-	លោកស្រី	ជា ចលក្ខណ៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨១-	លោក	វិច ឃ្មឿត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨២-	លោកស្រី	ឈុន លីនដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨៣-	លោក	ផល សុភណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨៤-	លោក	ផុន តាំងឡែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨៥-	លោក	ម៉ាង ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨៦-	លោក	លី ធារិទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨៧-	លោកស្រី	សើ ចារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨៨-	លោក	ហង្ស សាវេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៨៩-	លោកស្រី	បាណ ជំនោរ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩០-	លោកស្រី	សោភ័ណ ចាន់សុនីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩១-	លោក	ហ៊ុម បញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩២-	លោកស្រី	ហ៊ុត ស៊ីនុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩៣-	លោកស្រី	អាំង ជាវិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩៤-	លោក	ស៊ី គុណៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩៥-	លោក	ឃី ម៉េចហុង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩៦-	លោក	ជិន ហុង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩៧-	លោក	សោម កុសល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៥៩៨-	លោកស្រី	ទិត្យ តាំងឡើង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៥៩៩-	លោកស្រី	ឆួន និមល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០០-	លោក	ឆៀង ម៉ីនថន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០១-	លោកស្រី	សីន ចាន់ចន្ទ្យៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០២-	លោក	ហាន សុភ័ណ្ណ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០៣-	លោកស្រី	នន ស្រីស្រស់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០៤-	លោកស្រី	នន ស្រីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០៥-	លោកស្រី	សុខ ម៉ូរី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០៦-	លោកស្រី	សែន ធារីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០៧-	លោក	អ៊ឹម សាម៉េន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០៨-	លោក	កោះ ច័ន្ទវិប័ត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦០៩-	លោក	ឃុត ទ្រី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១០-	លោកស្រី	ចេន ធាត្នៀង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១១-	លោក	ជាង សុភិរុ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១២-	លោក	នា ម៉ីនណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១៣-	លោក	ម៉ិច ហេង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១៤-	លោក	ម៉ែ សុមុនី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១៥-	លោក	ឃុត ប្រឌីរុទ្ធ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១៦-	លោកស្រី	សុខ ចាន់ចាសនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១៧-	លោកស្រី	សេង សំណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១៨-	លោកស្រី	សេម សុនីតា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦១៩-	លោក	ម៉ិល រិទ្ធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២០-	លោកស្រី	គង់ ស្រីម៉ិច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២១-	លោក	គឹម សាខិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២២-	លោកស្រី	ចៅ ឈីនធី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២៣-	លោក	លេង ចរនក្ខណ៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២៤-	លោក	សេង ឌីនុរាច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២៥-	លោក	អ៊ុំ សុភក្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២៦-	លោកស្រី	សារីម ស្រីរ័ត្ន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២៧-	លោកស្រី	កុល សុគុណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២៨-	លោក	នាន ម៉ៅ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦២៩-	លោក	ទេស សិរីវង្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣០-	លោក	គូ ម៉ីនៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៦៣១-	លោក	ម៉ីង យ៉ាវ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣២-	លោក	វ៉ាន់ គុនហាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣៣-	លោក	គង់ ពុទ្ធិសិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣៤-	លោក	គ្រួង គុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣៥-	លោកស្រី	យឿន ស្រីធួប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣៦-	លោកស្រី	សេក ស្រីម៉ុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣៧-	លោក	ហុន ម៉េងលាម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣៨-	លោក	នាវ៉ា រស្មី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៣៩-	លោក	ប្អូន ចិន្រ្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤០-	លោក	ឆៀង គង់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤១-	លោក	ដុន មន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤២-	លោក	ទីម សិរីសុទ្ធាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤៣-	លោក	នេង ប្រុស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤៤-	លោក	គួន ធានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤៥-	លោក	ដាន សុខារ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤៦-	លោកស្រី	កៅ សុភវិហា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤៧-	លោក	ញាណ សុនតិរៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤៨-	លោកស្រី	កេត ចិន្រ្ទា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៤៩-	លោកស្រី	នុន លីដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥០-	លោកស្រី	រំភ័ ថាវរេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥១-	លោក	ហ្វុន កែម	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥២-	លោក	អូន សារិទ្ធិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥៣-	លោក	គង់ សំណាត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥៤-	លោកស្រី	ឃឹម ស៊ីណេត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥៥-	លោកស្រី	អូន ចន្ទ្យា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥៦-	លោក	ម៉ី សុផែន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥៧-	លោកស្រី	ព្រាម ម៉ាវ៉ាឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥៨-	លោក	សិន ស៊ុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៥៩-	លោកស្រី	មិន ជាន់ភ័	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦០-	លោក	ម៉ី យ៉ាន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦១-	លោកស្រី	វ៉ាន់ សុនីសា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦២-	លោកស្រី	ស្រីង ឃុនណារ៉ាវ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦៣-	លោក	អ៊ុយ រ៉ាតុត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៦៦៤-	លោកស្រី	ម៉ែន សាវ័ន្យសុភក្តី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦៥-	លោក	សៅ ស៊ីនិត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦៦-	លោក	ឈីន ម៉ឺនគុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦៧-	លោកស្រី	ផល សាវង្ស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦៨-	លោកស្រី	សាំង សាមឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៦៩-	លោក	ភារក សុខគី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧០-	លោក	ឡើង មេត្តា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧១-	លោក	វ៉ា សុភក្តី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧២-	លោក	ឡើង សារ៉េត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧៣-	លោកស្រី	ផល សុខា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧៤-	លោក	កន ស៊ីណេ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧៥-	លោកស្រី	ទិត ម៉ារី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧៦-	លោកស្រី	រ៉ា រិក្ខុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧៧-	លោកស្រី	ស៊ីន ពុទ្ធានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧៨-	លោក	ផាន់ ម៉ូរ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៧៩-	លោក	ជាន វិធីស្រី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨០-	លោក	វ៉ា ម៉េត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨១-	លោកស្រី	វ៉ាន់ ចំប៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨២-	លោក	គង់ សុប្បវ័ន្តីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨៣-	លោក	ចង់ សាខុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨៤-	លោក	ជា សំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

-តាំងសិបគិតចាប់ពីថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០១៦

៦៨៥-	លោកស្រី	ឈុន សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
------	---------	----------	-----------------------------------

-តាំងសិបគិតចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៦

៦៨៦-	លោក	ឃីន ចន្ទី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨៧-	លោក	ផ្លុន គុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨៨-	លោក	អាន ស៊ីនាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៨៩-	លោកស្រី	ឈឿម វ៉ាន់ថា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩០-	លោក	ទឹម ចរិត្ត	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩១-	លោកស្រី	គ្រី ណាវលីស	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩២-	លោក	គុក ហ្វឺនេរ៉ូ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩៣-	លោក	នាន កែវ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩៤-	លោក	ច័យ ឈាន់	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៦៩៥-	លោក	សុខ សុខ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩៦-	លោក	ទួន សំណាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩៧-	លោក	អេង កែវពិសិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩៨-	លោក	ឌួច ប៊ុនណា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៦៩៩-	លោកស្រី	ហ្វាយ ឡានស៊ីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០០-	លោក	ឃុំ ធីត្យុរកនៈ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០១-	លោក	កេវ ក្លេងហុច	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០២-	លោក	ថាវ រិដ្ឋ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០៣-	លោក	គូ សម្បត្តិ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០៤-	លោក	លាម លីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០៥-	លោក	កេត សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០៦-	លោក	នេវ វ៉ាន់ថន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០៧-	លោក	យន សារឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០៨-	លោក	ឃៀង សុខឿន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧០៩-	លោក	ធន សុខឃុយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១០-	លោក	សិក ធីត្យ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
-តាំងសិបគិតចាប់ពីថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៦			
៧១១-	លោក	ហ៊ុន សុវឌ្ឍនា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១២-	លោក	ជា សុភាព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១៣-	លោក	ធីត្យ សុភា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១៤-	លោក	វី សុខម្ព	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១៥-	លោក	សុន ពិធីប្ប	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១៦-	លោក	ខាន់ សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១៧-	លោកស្រី	ច័ត ប័ន្តកញ្ញា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១៨-	លោក	ហ៊ុយ ហាង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧១៩-	លោក	ជូ សុខលីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២០-	លោក	យស ផានី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២១-	លោក	អេង ប័ន្តម៉ូលី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២២-	លោក	ហេង សុខនាយ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២៣-	លោក	កែវ សំអែល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២៤-	លោក	លឿង ឈុក	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២៥-	លោកស្រី	ឡីង សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២៦-	លោក	ឃុន សុផា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤



៧២៧-	លោក	ហែន ចាន់ដុល	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧២៨-	លោកស្រី	ល្បួង គឹមស៊ិន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
-កាំងសិបគិតចាប់ពីថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៧			
៧២៩-	លោក	គឹម មុនីលីក្ខណ៍	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣០-	លោកស្រី	ឡើងខេត ប័ន្តុស្សី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣១-	លោកស្រី	ឡើង ចាន់ដារ៉ា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣២-	លោក	សៀង ចំរើន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣៣-	លោកស្រី	នាង វណ្ណឌី	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣៤-	លោកស្រី	មាស ស្រីមុំ	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣៥-	លោក	សេង ខួង	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣៦-	លោក	គង់ វិធីន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣៧-	លោកស្រី	ម៉ុក ភារុន	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣៨-	លោកស្រី	ខៀង កក្កដា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៣៩-	លោកស្រី	ឆៀក គន្ធា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៤០-	លោក	សេ សាន់គាលា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
៧៤១-	លោក	ស៊ីយ មករា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤

-កាំងសិបគិតចាប់ពីថ្ងៃទី ០១ ខែ មេសា ឆ្នាំ ២០១៧

៧៤២-	លោកស្រី	រោង សុខា	គ្រូបង្រៀនកម្រិតឧត្តម ថ្នាក់លេខ ៤
------	---------	----------	-----------------------------------

-កាំងសិបគិតចាប់ពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧ បញ្ឈប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល

៧៤៣-	លោក	ស៊ិន បញ្ញា	អនុមន្ត្រី ថ្នាក់លេខ ១
៧៤៤-	លោកស្រី	ផេន ចន្រ្ទី	អនុមន្ត្រី ថ្នាក់លេខ ១
៧៤៥-	លោក	គ្រុយ វណិក	អនុមន្ត្រី ថ្នាក់លេខ ១
៧៤៦-	លោក	ខៀង សុគា	អនុមន្ត្រី ថ្នាក់លេខ ១
៧៤៧-	លោកស្រី	ហេង ពៅធីឡែង	អនុមន្ត្រី ថ្នាក់លេខ ១
៧៤៨-	លោក	ថ្លុយ ស៊ី	អនុមន្ត្រី ថ្នាក់លេខ ១
៧៤៩-	លោក	ឈិន សៅសែករាជ	អនុមន្ត្រី ថ្នាក់លេខ ១

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខនេះ ។

**ព្រះហស្តលេខ និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី**

លេខ: ១២៤ ស.ណ

សំណេរដែលមានតម្លៃជាការបែកផ្សាយ

ថ្ងៃព្រហស្បតិ៍ ១៣ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរាជរដ្ឋាភិបាល



១៧៧.១៨០១-១០០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨



ព្រះរាជក្រឹត្យ

យើង

នស/រកត/០១១៤/១០១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងអភិវឌ្ឍន៍ជនបទ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០១១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម ទៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ០៣ រូប ទៅក្នុងឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៃក្របខ័ណ្ឌ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៧ ៖
- ១- លោកស្រី **ស៊ីម ចលក្សណ៍** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
 - ២- លោកស្រី **ឃ៉ា លន់ធីតា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤
 - ៣- លោកស្រី **អេង ដារណា** មន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ៤

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខាតទៅ។

ព្រះហស្តលេខា និងព្រះរាជលញ្ឆករ
នរោត្តម សីហមុនី

លេខ: ១២៥ ស.ណ

សំណៅដែលមានតម្លៃជាការចែកផ្សាយ

ថ្ងៃព្រហស្បតិ៍ ៣០ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨

អគ្គលេខាធិការរង្វាស់វិទ្យា



លេខ: ១៨០១.១០១

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០១៨



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ២៥៧ អនក្រ.លក

អនុក្រឹត្យ

ស្តីពី

**ការកែសម្រួលមាត្រា ៤ នៃអនុក្រឹត្យលេខ ២៣៩ អនក្រ.បក
ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលមាត្រាអាករពិសេស
លើមុខទំនិញមួយចំនួន**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៧/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល
និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៩៩៥/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើច្បាប់
ស្តីពីការកែតម្រូវនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យ
ប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យ
ប្រើច្បាប់ស្តីពីតយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ
ប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០០/១២ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០០ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០០១
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២០៩/០២១ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០៩ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១០

- បានឃើញអនុក្រឹត្យលេខ ៤៤ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០០១ ស្តីពីការកែសម្រួលអត្រាពន្ធតយ និងអាករលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ១២០ អនក្រ.បក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីការកែសម្រួលអត្រាពន្ធតយ និងអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ៧៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែសម្រួលអត្រាពន្ធតយ និងអាករពិសេសលើទំនិញ និងសេវាមួយចំនួន និងអាករបន្ថែមនៃពន្ធតយលើផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ ៧៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែប្រែអត្រាពន្ធតយ និងអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ១១ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១០ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ១៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ២៦៩ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ៥៦២ អនក្រ.បក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ ២៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ស ឡេង ច

មាត្រាមួយ.-

មាត្រា ៤ នៃអនុក្រឹត្យលេខ ២៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន ត្រូវបានកែសម្រួល ដូចតទៅ៖

មាត្រា៤.-ថ្មី

ចំណូលអាករពិសេសតាមអត្រា ១០% ត្រូវបែងចែកជា ០៣ (បី) ផ្នែកគឺ៖ (១).អាករពិសេសតាមអត្រា២% សម្រាប់បម្រើការងារបរិស្ថាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២).តាមអត្រា ២% សម្រាប់ក្រសួងបរិស្ថានអនុវត្តការងារបរិស្ថាន និង (៣).តាមអត្រា ៦% ទៀតសម្រាប់គោលដៅថវិការដ្ឋ។

មាត្រា ៧១.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ៍។

មាត្រា ៧២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ តទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី សូមហត្ថលេខា
ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖-

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០...ន.ន.ក្រ.បក

អនុក្រឹត្យ

ស្តីពី

មូលនិធិកិច្ចការស៊ីវិលសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២៣

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការសម្រួលមាត្រា ៤៤,មាត្រា៤៥,មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ១៩១៦ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងអប់រំ យុវជន និងកីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សម្រេច

មាត្រា១.-

ត្រូវបានបង្កើត **មូលនិធិកីឡាអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ២០២៣** សរសេរជាអក្សរកាត់ថា “ **ម.គ.អ.ក- ២០២៣** ” និងមានឈ្មោះជាអក្សរឡាតាំង “ **CAMBODIA SEA-GAME FUND 2023-(CSGF-2023)** ” ដើម្បីគ្រប់គ្រងថវិកាវិភាគទានរបស់រាជរដ្ឋាភិបាលសម្រាប់ការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។

មាត្រា២.-

កញ្ចប់ថវិកាវិភាគទានប្រចាំឆ្នាំសម្រាប់ **ម.គ.អ.ក-២០២៣** ត្រូវបានគ្រោងក្នុងកញ្ចប់ថវិកាមិនទាន់ បែងចែកមានមុខសញ្ញារបស់រាជរដ្ឋាភិបាល និង ត្រូវផ្ទេរចូលគណនីរបស់ **ម.គ.អ.ក-២០២៣** តាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីកត់ត្រាចំណាយថវិកាវិភាគទានប្រចាំឆ្នាំរបស់រាជរដ្ឋាភិបាល។

មាត្រា៣.-

ម.គ.អ.ក-២០២៣ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកក្នុងគណនីប្រាក់បញ្ញើនៅធនាគារថ្នាក់កណ្តាល ដែល មានឈ្មោះថា **គណនីមូលនិធិកីឡាអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ២០២៣**។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាម្ចាស់នៃគណនីមូលនិធិកីឡាអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ២០២៣នេះ។

មាត្រា៤.-

ការបើកផ្តល់ថវិកា **ម.គ.អ.ក-២០២៣** សម្រាប់ការរៀបចំកីឡាអាស៊ីអាគ្នេយ៍កម្ពុជា ឆ្នាំ២០២៣ ត្រូវ ធ្វើឡើងតាមការពិនិត្យ និងសម្រេចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

មាត្រា៥.-

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចចេញប្រកាសស្តីពីនីតិវិធីអនុវត្តថវិកាលម្អិតបន្ថែម តាមការ ចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តថវិកា **ម.គ.អ.ក-២០២៣**។

មាត្រា៦.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារនៃអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។



មាត្រា ៧.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២១ ខែ កើត ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៧
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១.៧៧៧.បក

អនុក្រឹត្យ

ស្តីពី

មូលនិធិក្រសួងកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការសម្រួលមាត្រា ៤៤, មាត្រា ៤៥, មាត្រា ៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៦៧ អនក្រ.បក ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៩៧ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅនៃក្រសួងសុខាភិបាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សង្ខេប

មាត្រា១.-

ត្រូវបានបង្កើត **មូលនិធិគន្លងបុណ្យភ្នំបូជារី** សរសេរជាអក្សរកាត់ថា “ **ម.គ.ភ** ” និងមានឈ្មោះជាអក្សរ ឡាតាំង “ **CAMBODIA KANTHA BOPHA FUND-(CKF)** ” ដើម្បីគ្រប់គ្រងថវិកាវិភាគទានរបស់រាជរដ្ឋាភិបាល សម្រាប់ទ្រទ្រង់និរន្តរភាពមន្ទីរពេទ្យគន្លងបុណ្យ។

មាត្រា២.-

កញ្ចប់ថវិកាវិភាគទានប្រចាំឆ្នាំរបស់ **ម.គ.ភ** ត្រូវគ្រោងក្នុងកញ្ចប់ថវិកាប្រចាំឆ្នាំរបស់ក្រសួងសុខាភិបាល តាមលទ្ធភាពថវិកាជាតិ។

មាត្រា៣.-

ម.គ.ភ ត្រូវបានអនុញ្ញាតឱ្យរក្សាទុកក្នុងគណនីប្រាក់បញ្ញើនៅធនាគារថ្នាក់កណ្តាល ដែលមានឈ្មោះ ថា **គណនីមូលនិធិគន្លងបុណ្យភ្នំបូជារី**។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាម្ចាស់នៃគណនីមូលនិធិគន្លងបុណ្យ កម្ពុជានេះ។

មាត្រា៤.-

ក្រសួងសុខាភិបាល ត្រូវបោះអាណត្តិបើកប្រាក់ នូវថវិកាវិភាគទាន **ម.គ.ភ** ទៅដកល់ក្នុងគណនីរបស់ **ម.គ.ភ** តាមទំហំឥណទានដូចមានចែងក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំនីមួយៗ។

មាត្រា៥.-


ការបើកផ្តល់ថវិកា **ម.គ.ភ** ជូនមន្ទីរពេទ្យគន្លងបុណ្យ ត្រូវផ្អែកតាមការសំណើសុំរបស់នាយកប្រតិបត្តិមន្ទីរ ពេទ្យគន្លងបុណ្យ ដោយមានការឯកភាពរបស់ក្រសួងសុខាភិបាល មកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសម្រេច។

មាត្រា៦.-

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចចេញប្រកាសស្តីពីនីតិវិធីអនុវត្តថវិកាលម្អិតបន្ថែម តាម ការចាំបាច់ ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តថវិកា **ម.គ.ភ**។

មាត្រា៧.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងខ្លឹមសារនៃអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។



មាត្រា ៨.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចន្ទ ១៣ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី ដើម្បីចុះហត្ថលេខា

នាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិតសភាចារ្យ អូន ឈ័ន្ទមុនីរ័ត្ន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៨
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២ អនក្រ.បក

**អនុក្រឹត្យ
ស្តីពី**

**ការកែសម្រួលផ្ទៃបឹងទឹកដក និងប្រឡាយ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ
និងក្រុងតាខ្មៅ ខេត្តកណ្តាល**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញអនុក្រឹត្យលេខ ១០១ អនក្រ.បក ចុះថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០០៧ ស្តីពីការបង្កើតគណៈកម្មាធិការកំណត់ផ្ទៃបឹងប្តូរក្នុងព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ ខេត្តកណ្តាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ២៦ អនក្រ.បក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១២ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០០៨ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយ ស្ថិតនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ ខេត្តកណ្តាល ជាសម្បត្តិសាធារណៈរបស់រដ្ឋ


១/២

- បានឃើញអនុក្រឹត្យលេខ ៧០ អនក្រ.បក ចុះថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលផ្ទៃបឹងជើងឯក ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១ : ត្រូវបានកាត់ផ្ទៃដីទំហំ ៤៧៣ ១៧៦ (បួនរយចិតសិបបីពាន់ មួយរយចិតសិបប្រាំមួយ) ម៉ែត្រក្រឡា ដែលបានកំណត់ក្នុងអនុក្រឹត្យលេខ ១២៤ អនក្រ.បក ចុះថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការកំណត់ផ្ទៃបឹងជើងឯក និងប្រឡាយស្ថិតនៅខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ និងស្រុកតាខ្មៅ (បច្ចុប្បន្នក្រុងតាខ្មៅ) ខេត្តកណ្តាល ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទី និងតារាងនិយាមកា ភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ដើម្បីធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋសម្រាប់ផ្តល់ជូនក្រុមហ៊ុន **អ័រតីដេ វីឡា ៤ ឯ.ក** និងឈ្មោះ **ខួរ គឹមបាក់** ។

មាត្រា ២ : ត្រូវបានប្រទានកម្មជាកម្មសិទ្ធិជូនក្រុមហ៊ុន **អ័រតីដេ វីឡា ៤ ឯ.ក** នូវផ្ទៃដីទំហំ ៣៧៤ ៦៧៨ (បីរយចិតសិបបួនពាន់ប្រាំមួយរយចិតសិបប្រាំបី)ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វា ភូមិម័ល និងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មាត្រា ៣ : ត្រូវបានប្រទានកម្មជាកម្មសិទ្ធិជូនឈ្មោះ **ខួរ គឹមបាក់** នូវផ្ទៃដីទំហំ ៩៨ ៤៩៨ (កៅសិបប្រាំបីពាន់បួនរយកៅសិបប្រាំបី) ម៉ែត្រក្រឡា ស្ថិតនៅភូមិខ្វា ភូមិម័ល និងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មាត្រា ៤ : បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការកំណត់ផ្ទៃដីតាំងបឹងបួរក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីរដ្ឋលេខាធិការ គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល ត្រូវអនុវត្តអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ ទី ២៤ ខែ មិថុនា ឆ្នាំ រកា នព្វស័ក ព.ស.២៥៦០
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សានុវត្តន៍
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដូចប្រការ ៥
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ការវិនិយោគកាត់បន្ថយប្រតិបត្តិការប្រតិបត្តិការ និងអនុវត្តកិច្ចការនៃគម្រោង...អនុក្រឹត្យលេខ...អនក្រ.បក ចុះថ្ងៃទី...ខែ...ឆ្នាំ...២០១៨
ស្តីពីការកែសម្រួលផ្ទៃបឹងទំព័រ និងប្រឡាយ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ
និងក្រុងសៀមរាប ខេត្តកណ្តាល

Projection : UTM Zone 48N, Datum : WGS 1984

ID	X	Y	ID	X	Y	ID	X	Y
1	489099.210	1273650.400	50	490088.940	1273167.430	99	489163.160	1273284.710
2	489225.444	1273615.805	51	490154.410	1273156.310	100	489157.681	1273276.423
3	489231.279	1273613.733	52	490173.979	1273250.592	101	489049.884	1273348.323
4	489236.618	1273611.181	53	490214.237	1273243.451	102	489061.380	1273402.260
5	489241.617	1273608.016	54	490221.397	1273242.181	103	489076.710	1273511.960
6	489246.208	1273604.283	55	490201.680	1273148.910	104	489344.190	1273581.860
7	489250.326	1273600.034	56	490173.210	1273016.510	105	489349.190	1273579.990
8	489253.913	1273595.328	57	490257.210	1272999.960	106	489371.880	1273575.750
9	489256.919	1273590.231	58	490256.900	1272913.120	107	489451.530	1273561.690
10	489259.302	1273584.815	59	490251.310	1272895.080	108	489493.620	1273540.030
11	489261.028	1273579.155	60	490229.310	1272889.590	109	489580.560	1273517.550
12	489262.073	1273573.331	61	490161.300	1272877.740	110	489566.470	1273473.530
13	489262.423	1273567.424	62	490156.030	1272876.600	111	489493.730	1273485.910
14	489262.415	1273566.501	63	490126.850	1272872.500	112	489493.160	1273452.610
15	489262.384	1273563.179	64	490109.590	1272872.620	113	489424.920	1273464.720
16	489262.781	1273551.228	65	490091.790	1272871.900	114	489416.410	1273466.610
17	489263.971	1273539.331	66	490057.500	1272871.870	115	489408.100	1273469.240
18	489265.948	1273527.538	67	490027.560	1272871.940	116	489400.050	1273472.580
19	489268.703	1273515.903	68	490009.340	1272871.150	117	489392.320	1273476.620
20	489272.225	1273504.477	69	489993.560	1272871.030	118	489384.970	1273481.300
21	489276.498	1273493.309	70	489974.380	1272871.700	119	489378.060	1273486.620
22	489281.503	1273482.450	71	489938.060	1272870.020	120	489371.630	1273492.510
23	489287.217	1273471.947	72	489904.750	1272865.780	121	489365.750	1273498.940
24	489293.616	1273461.847	73	489886.410	1272863.800	122	489360.440	1273505.860
25	489300.672	1273452.194	74	489868.920	1272861.170	123	489355.760	1273513.210
26	489308.353	1273443.030	75	489868.540	1272878.230	124	489351.740	1273520.950
27	489316.626	1273434.397	76	489867.100	1272895.200	125	489348.410	1273529.000
28	489325.453	1273426.332	77	489866.040	1272912.710	126	489345.790	1273537.320
29	489334.797	1273418.870	78	489863.800	1272946.600	127	489343.900	1273545.830
30	489344.615	1273412.046	79	489834.770	1272939.470	128	489342.760	1273554.470
31	489354.864	1273405.888	80	489823.310	1272938.550	129	489342.380	1273563.180
32	489365.500	1273400.425	81	489809.590	1272937.310	130	489342.640	1273570.380
33	489376.475	1273395.680	82	489793.590	1272935.870	131	489343.420	1273577.540
34	489387.741	1273391.673	83	489778.170	1272934.960	136	490249.489	1273375.071
35	489399.248	1273388.424	84	489762.390	1272933.760	137	490242.302	1273341.074
36	489410.945	1273385.946	85	489745.830	1272932.520	138	490237.950	1273320.490
37	489491.766	1273371.609	86	489756.697	1272976.855	139	490229.060	1273322.070
38	489490.920	1273322.410	87	489819.350	1272992.330	140	490190.240	1273328.960
39	489549.930	1273340.810	88	489784.880	1273139.860	141	490194.949	1273351.631
40	489574.830	1273341.460	89	489622.100	1273122.690	142	490199.310	1273372.630
41	489644.391	1273344.535	90	489503.790	1273086.480	143	490203.397	1273386.497
42	489852.677	1273307.587	91	489405.611	1273056.219	144	489937.875	1273292.479
43	489915.080	1273292.010	92	489286.370	1273190.590	145	489988.954	1273364.661
44	489935.058	1273286.396	93	489226.538	1273230.497	146	490000.680	1273372.000
45	489953.230	1273281.290	94	489227.530	1273232.000	147	490003.140	1273383.900
46	490017.850	1273260.710	95	489222.550	1273236.320	148	490000.890	1273392.400
47	490017.930	1273179.770	96	489221.132	1273234.103	149	489999.980	1273397.480
48	490039.660	1273175.520	97	489181.459	1273260.564	150	490004.560	1273399.540
49	490069.400	1273170.700	98	489188.160	1273271.760	151	490006.810	1273400.610

ការវាស់វែងយោងកាតាសត្រូផ្សេងៗប្រើប្រាស់ប្លង់ទីតា នៃអនុក្រឹត្យលេខ ១២៧...អនក្រ.បក ចុះថ្ងៃទី ៣៧...ខែ កុម្ភៈ ឆ្នាំ ២០១៨
ស្តីពីការកែសម្រួលផ្ទៃបឹងទំព័រ និងប្រឡាយ ស្ថិតក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ


និងក្រុងសាខ្មៅ ខេត្តកណ្តាល

Projection : UTM Zone 48N, Datum : WGS 1984

ID	X	Y	ID	X	Y	ID	X	Y
152	490008.930	1273405.400	175	489720.961	1273491.191	198	489942.770	1273405.120
153	490021.840	1273400.480	176	489720.602	1273489.767	199	489944.477	1273406.200
154	490032.680	1273396.240	177	489719.718	1273485.290	200	489953.270	1273411.760
155	490041.240	1273394.410	178	489719.210	1273482.720	201	489953.490	1273412.656
156	490045.490	1273393.760	179	489718.010	1273477.130	202	489953.763	1273413.767
157	490054.440	1273392.050	180	489719.994	1273474.760	203	489955.885	1273422.398
158	490059.830	1273392.860	181	489724.726	1273469.106	204	489958.758	1273434.083
159	490068.060	1273392.320	182	489728.330	1273464.800	205	489961.110	1273445.550
160	490071.490	1273406.490	183	489729.310	1273463.910	206	489936.463	1273452.355
161	490080.960	1273404.110	184	489730.218	1273463.085	207	489918.312	1273457.367
162	490084.040	1273416.082	185	489732.810	1273460.730	208	490391.470	1273212.010
163	490188.040	1273368.910	186	489736.019	1273458.946	209	490462.330	1273169.410
164	490184.830	1273351.910	187	489751.834	1273450.151	210	490460.310	1273148.210
165	490245.680	1273340.890	188	489760.784	1273445.174	211	490442.100	1273048.650
166	490253.390	1273343.530	189	489761.512	1273444.762	212	490463.490	1273042.560
167	490251.670	1273352.110	190	489765.247	1273432.341	213	490444.390	1272934.180
168	490280.350	1273343.410	191	489765.736	1273430.714	214	490358.980	1272919.730
169	490330.010	1273325.140	192	489760.740	1273415.910	215	490366.650	1272979.950
170	490333.022	1273335.067	193	489685.468	1273419.362	216	490284.600	1272994.170
171	490420.010	1273288.200	194	489685.246	1273418.538	217	490293.990	1273104.370
172	489724.574	1273505.504	195	489922.118	1273376.518	218	490254.560	1273122.210
173	489724.030	1273503.350	196	489933.362	1273392.735	219	490228.150	1273138.600
174	489723.619	1273501.721	197	489935.030	1273395.140	220	490201.172	1273146.772



ផែនទីឧបសម្ព័ន្ធនៃអនុក្រឹត្យលេខ...នៃ...អនុក្រឹត្យ...មក ចុះថ្ងៃទី...ខែ...ឆ្នាំ២០០៨
 ស្តីពីការកែសម្រួលផ្ទៃដីចំណែក និងប្រឡាយ ស្ថិតក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប និងក្រុងសៀមរាប ខេត្តកណ្តាល





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៧០ អនក្រ. ចត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ណ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ១៩៩៤ដែលប្រកាសអោយប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើ ប្រាស់គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ

សម្រេច

មាត្រា ១.-បំពាក់ **មេដាយមុនីសារាភ័ណ្ណ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការចំនួន៣៦រូប ដែលមានស្នាដៃល្អ ក្នុងការ បំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម៖

- ក- មេដាយមុនីសារាភ័ណ្ណ ថ្នាក់ មិបឱន្ត**
 - ១ លោក ឱម សារ៉ាផ ជំនួយការអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
 - ២ លោក ស៊ុន មានជ័យ អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិនិងកិច្ចការអាស៊ាន
 - ៣ លោក ទូច សុផន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ
- ខ- មេដាយមុនីសារាភ័ណ្ណ ថ្នាក់ សេនា**
 - ១ លោក ប្រាក់ សុផល អនុប្រធាននាយកដ្ឋានបុគ្គលិក
 - ២ លោកស្រី ឌៀប សុធាវិន អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
 - ៣ លោក កែវ មុនី អនុប្រធាននាយកដ្ឋានផែនការស្ថិតិនិងសរុប
 - ៤ លោក តុង អាកា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកែប
 - ៥ លោក ផេត ណ្យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ
 - ៦ លោក មិន យិន ប្រធានស្តីទីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង
 - ៧ លោក នីម សុន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
- គ- មេដាយមុនីសារាភ័ណ្ណ ថ្នាក់ អស្ស្រឌ្និ**
 - ១ លោកស្រី សំ ធីតា អគ្គនាយករងបេតិកភណ្ឌ
 - ២ លោក ផេង ស៊ីថា សាកលវិទ្យាធិការរងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

៣	លោក	សេក សាវុធ	នាយករងសាលាមធ្យមវិចិត្រសិល្បៈ
៤	លោក	ប្រាក់ ប៊ិន	ជំនួយការអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
៥	លោក	បូ វុទ្ធី	អធិការនៃអធិការដ្ឋាន
៦	លោក	គឹម សុផិន	ប្រធាននាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ
៧	លោក	អ៊ុន ហៃ	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង
៨	លោកស្រី	ព្រី សុគន្ធា	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
៩	លោក	កង ច័ន្ទីវិទ្ធី	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ
១០	លោក	មួន សុភាព	ប្រធានស្ថាប័នមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប
១១	លោក	ហុង សំអាង	អនុប្រធាននាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ
១២	លោក	សៀង វណ្ណារ៉ា	ព្រឹទ្ធបុរសរងមហាវិទ្យាល័យស្វនរូបសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៣	លោក	យីម សែម	ប្រធានការិយាល័យរដ្ឋបាលនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
១៤	លោក	ស៊ុន វុធជឿន	ប្រធានការិយាល័យរដ្ឋបាលនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៥	លោក	ឆេង ហ៊ាន	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះសីហនុ
១៦	លោក	អៀវ សេរី	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ
១៧	លោក	អ៊ុក សុភាព	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ
១៨	លោក	បៅ វណ្ណា	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរី
១៩	លោក	គង់ សុផាណា	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ
២០	លោក	ប៉ង់ បូនី	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង
២១	លោក	គន្ធី គឹមអាស	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
២២	លោក	យិន វ៉ាន់ធឿន	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម
២៣	លោក	ម៉ែន សាមន	ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល
២៤	លោក	ទិន ម៉ារ៉ា	ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ
២៥	លោក	ប្រាង្គ សុផល	ប្រធានការិយាល័យនៃនាយកដ្ឋានសម្ភារៈ និងបរិក្ខារ
២៦	លោក	កង សុណាត	អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាលទូទៅ


មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ អង្គារ ១ ធ្នូ ២០១៧ ឆ្នាំ រកា ព.ស.២៥៦១

ប្រធានរាជធានីភ្នំពេញ ថ្ងៃទី ៧០ ខែ ២៧ គ.ស.២០១៨

នាយករដ្ឋមន្ត្រី



សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨១ អនក្រ. ចត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១.-បំពាក់ មេដាយការងារ តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន២០១រូប ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមានការងារ

១.លោក	ឆាយ	សាវុធ	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនៈគិរី
២.លោក	សំ	សូផុន	នាយករងសាលាមធ្យមវិចិត្រសិល្បៈ
៣.លោក	ប៉ុក	បូរក្ស	ប្រធានស្តីទីនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌
៤.លោកស្រី	អ៊ុន	សុគន្ធាវី	អនុប្រធាននាយកដ្ឋានសារមន្ទីរ
៥.លោក	កែវ	ច័ន្ទកុសល	អនុប្រធាននាយកដ្ឋាននីតិកម្ម
៦.លោក	លី	វណ្ណារិទ្ធិ	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ
៧.លោក	សាំង	ប្រស	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
៨.លោក	ហេ	ប៊ុនណា	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត
៩.លោកស្រី	ប៊ុន	ណារី	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត
១០.លោក	ផ្នុង	លុច	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ
១១.លោក	សឹង	ភារ៉ុំ	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម

១២.លោក	ឡា	ពុទ្ធី	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តស្ទឹងត្រែង
១៣.លោកស្រី	ឃឹម	ណារិន	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ
១៤.លោកស្រី	ឥន្ទ	ណាត្រី	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀង
១៥.លោក	សាន	សាំង	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
១៦.លោកស្រី	គាន់	សុម៉ាលី	ប្រធានការិយាល័យនៃនាយកដ្ឋានសៀវភៅ និងការអាន
១៧.លោក	ប៉ែន	ភិវឌ្ឍន៍	ប្រធានការិយាល័យនៃនាយកដ្ឋានបុរាណវិទ្យានិងបុរេប្រវត្តិវិទ្យា
១៨.លោក	អឿន	ពៅ	ប្រធានការិយាល័យនៃសាលាមធ្យមវិចិត្រសិល្បៈ
១៩.លោក	យ៉ាង	ពៅ	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តរតនគិរី
២០.លោក	នង	គឹមសួរ	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ចាម
២១.លោក	ចាន់	រដ្ឋា	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ
២២.លោក	ទេព	រឿន	ប្រធានការិយាល័យនៃសាលាបណ្តុះបណ្តាលក្របខ័ណ្ឌវប្បធម៌
២៣.លោក	សៀ	វុទ្ធី	ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
២៤.លោក	ស្វាយ	ថន	ប្រធានការិយាល័យនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
២៥.លោក	ស៊ី	នី	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រៃវែង
២៦.លោកស្រី	នៅ	សុគន្ធា	ប្រធានការិយាល័យនៃនាយកដ្ឋានសារមន្ទីរ
២៧.លោក	ជា	ស៊ីណា	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពត
២៨.លោក	អឿ	សុវណ្ណារ៉ា	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈសូន្យ និងសិល្បៈសិប្បកម្ម
២៩.លោក	ហៃ	សុខលីម	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈសូន្យ និងសិល្បៈសិប្បកម្ម
៣០.លោក	សុខ	វុទ្ធី	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង
៣១.លោក	ម៉ុ	ឌីណា	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល
៣២.លោក	អ៊ុំ	ច័ន្ទណារ៉ាត	អនុប្រធានការិយាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៣៣.លោកស្រី	ឥន	ម៉ារីណា	អនុប្រធានការិយាល័យនៃនាយកដ្ឋានសម្ភារៈ និងបរិក្ខារ
៣៤.លោក	សុខ	ទង	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៣៥.លោក	ទុយ	សុវណ្ណារ៉ា	អនុប្រធានសាលាតូរ្យតន្ត្រីនៃសាលាមធ្យមវិចិត្រសិល្បៈ
៣៦.លោក	ម៉ែន	ម្នីរូត	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
៣៧.លោក	សួន	ភិរុណ	អនុប្រធានសាលាសូន្យនៃសាលាមធ្យមវិចិត្រសិល្បៈ

ខ-មេដាយរដ្ឋាភិបាល

១.លោក	រឿន	វុទ្ធី	ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
២.លោកស្រី	ទុយ	ច័ន្ទសោភា	ព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៣.លោក	ឃួន	ចាន់មុនី	អនុប្រធាននាយកដ្ឋានសម្ភារៈ និងបរិក្ខារ

៤.លោក	ស៊ឹម	សត្តា	អនុប្រធាននាយកដ្ឋាននៃនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល
៥.លោកស្រី	សម្បូរ	ដាលីន	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុង
៦.លោក	កែ	ជានិត	ប្រធានការិយាល័យនៃនាយកដ្ឋានបុគ្គលិក
៧.លោក	ប៉ក់	ផល្លី	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់
៨.លោក	គឹម	សោភណ្ណ	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង
៩.លោក	អ៊ុក	ដាណែត	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់
១០.លោក	ស៊ី	ចាន់ធឿន	ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
១១.លោកស្រី	ញាណ	សុខប៊ុន្យា	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត
១២.លោក	ឆេង	សុវណ្ណា	ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
១៣.លោកស្រី	ហ៊ុយ	សារឿន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រៃវែង
១៤.លោក	ម៉ុន	ឈឿន	អនុប្រធានការិយាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៥.លោក	ហ៊ឹម	ហាន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល
១៦.លោក	ម៉ី	ប៊ុនចុល	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសីហនុ
១៧.លោកស្រី	ម៉ៅញ	ណារ៉េត	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប
១៨.លោក	កែវ	សុនន្ទកវី	សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
១៩.លោក	ទិត្យ	សារ៉េន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ
២០.លោកស្រី	អ៊ុន	យ៉ាដា	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង
២១.កញ្ញា	ថា	ច័ន្ទធួ	អនុប្រធានការិយាល័យនៃនាយកដ្ឋានសៀវភៅនិងការអាន
២២.លោក	ផល	សារ៉ាវុធ	អនុប្រធានការិយាល័យនៃសាលាមធ្យមវិចិត្រសិល្បៈ
២៣.លោក	ឈួន	សុវុធ	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈសូន្យ និងសិល្បៈសិប្បកម្ម
២៤.លោក	ឡុង	ពៅ	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកោះកុង
២៥.លោកស្រី	ប៉ុល	ស៊ី	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ
២៦.លោក	ប្រាក់	ចន្ទី	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ
២៧.លោក	ថា	ចុល	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល
២៨.លោក	យ៉ែន	សុផល	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ធំ
២៩.លោកស្រី	មាស	រដ្ឋារី	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ
៣០.លោក	កង	សុផុន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង
៣១.លោក	រស់	ក្នុង	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
៣២.លោកស្រី	ស៊ឹម	ហ្វាយណា	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម
៣៣.លោកស្រី	យ៉ង់	ផល្លី	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ចាម

៣៤.លោក	សេម	សំអុល	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ
៣៥.លោក	មូល	កិត្តិនាម	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៣៦.លោក	កឹម	និប្បុណ្ណ	អនុប្រធានការិយាល័យនៃនាយកដ្ឋានសៀវភៅនិងការអាន
៣៧.លោក	សុខ	វ៉ាន់ថា	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៣៨.លោក	ចាយ	ភិរម្យ	អនុប្រធានការិយាល័យនៃសាលាមធ្យមវិចិត្រសិល្បៈ
៣៩.លោក	ឡុច	យ៉ាណា	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៤០.លោកស្រី	ព្រ៉ៃ	លក្ខិណា	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ
៤១.លោកស្រី	ចាន់	ឈន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តតាកែវ
៤២.លោក	កែ	ចាង	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបាត់ដំបង
៤៣.លោក	សោម	ណាគ្រី	សាក្សីចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៤៤.លោក	យ៉ង់	យ៉ង់	គ្រូបង្ហាត់សាលារៀននៃសាលាមធ្យមវិចិត្រសិល្បៈ
៤៥.លោក	ចាន់	វិគ្គារ៉ា	គ្រូបង្ហាត់សាលាស្នូលនៃសាលាមធ្យមវិចិត្រសិល្បៈ
៤៦.លោក	ព្រ៉ៃ	កុសល	គ្រូបង្ហាត់សាលាតូរ្យតន្ត្រីនៃសាលាមធ្យមវិចិត្រសិល្បៈ
៤៧.លោកស្រី	ម៉ែន	ចាន់សុភី	គ្រូបង្ហាត់សាលាឈ្លាននៃសាលាមធ្យមវិចិត្រសិល្បៈ
៤៨.លោក	ឌុច	សារី	គ្រូបង្ហាត់សាលាឈ្លាននៃសាលាមធ្យមវិចិត្រសិល្បៈ
៤៩.លោកស្រី	ហ៊ុន	សាម៉ុន	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៥០.លោកស្រី	កែម	សុខាទេវី	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
៥១.លោកស្រី	ប៊ុច	សេរីរត្ន	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
៥២.លោកស្រី	ណុប	ធីតា	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៥៣.លោក	សួស	សត្តា	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៥៤.លោកស្រី	ធ្លុង	ម៉ាលីណែត	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគីរី
៥៥.លោក	មាស	សុវណ្ណ	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៥៦.លោក	សួន	សារិន	គ្រូបង្ហាត់សាលារៀននៃសាលាមធ្យមវិចិត្រសិល្បៈ
៥៧.លោកស្រី	ចាន់	សុជាតា	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៥៨.លោក	ផល	គុណ	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៥៩.លោក	នៅ	រ៉េតឌីន	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៦០.លោក	មិត	សេដ្ឋា	មន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌

ក-មេធាវីសំណុំរឿង

១.លោក	អ៊ុំ	ជឿន	ជំនួយការអមក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
២.លោក	ផូ	ណារីទូ	អនុប្រធាននាយកដ្ឋាននីតិកម្ម
៣.លោក	សាន	ផល្លា	អនុប្រធាននាយកដ្ឋានសៀវភៅ និងការអាន
៤.លោក	អ៊ឹង	សេងអ៊ុំ	អនុប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តត្បូងឃ្មុំ

៥.លោក	លួង	រ៉ាន់ថាវី	ប្រធានការិយាល័យនៃនាយកដ្ឋានគណនេយ្យនិងហិរញ្ញវត្ថុ
៦.លោក	នួន	គឹមណាន់	ប្រធានការិយាល័យនៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
៧.លោក	ធីត	វេណូ	ប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាលទូទៅ
៨.លោក	ប៊ុនថន	សុខាណារិទ្ធ	ប្រធានការិយាល័យនៃនាយកដ្ឋានសហប្រតិបត្តិការវប្បធម៌អន្តរជាតិ និង កិច្ចការអាស៊ាន
៩.លោក	ស៊ីង	ស៊ីថាន	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តស្ទឹងត្រែង
១០.លោក	ម៉ម	ប៊ុនធឿន	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តត្បូងឃ្មុំ
១១.លោក	សំ	សារិត	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រៃវែង
១២.លោក	កងវេត	ភិរម្យ	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តត្បូងឃ្មុំ
១៣.លោកស្រី	សម្បូរ	សុភា	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកោះកុង
១៤.លោក	កែវ	សិរីវឌ្ឍន៍	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបាត់ដំបង
១៥.លោក	ស៊ុន	ជីព	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង
១៦.លោក	យ៉ែន	ឈាងសេង	អនុប្រធានអង្គភាពលទ្ធកម្ម
១៧.លោក	ខាន់	សារ៉ាង	អនុប្រធានការិយាល័យនៃសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌
១៨.លោក	ប៉ាត	សុវណ្ណ	អនុប្រធានការិយាល័យនៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
១៩.លោក	ពុធ	ណារី	អនុប្រធានការិយាល័យនៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
២០.លោក	រិក្ខុ	សោភ័ណ	អនុប្រធានការិយាល័យនៃសាលាមធ្យមវិចិត្រ សិល្បៈ
២១.លោកស្រី	ខុម	ស៊ីណាត	អនុប្រធានការិយាល័យនៃសាលាមធ្យមវិចិត្រសិល្បៈ
២២.លោក	គឹម	គន្ធា	អនុប្រធានការិយាល័យនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
២៣.លោក	ឈឹម	វឌ្ឍនា	អនុប្រធានការិយាល័យនៃសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌
២៤.លោក	ខាន់	មុនី	អនុប្រធានការិយាល័យនៃនាយកដ្ឋានបុរាណវត្ថុ
២៥.លោក	ហ៊ី	សារាតា	អនុប្រធានការិយាល័យនៃនាយកដ្ឋានបុរាណវត្ថុ
២៦.លោក	ពៅ	រ៉ា	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈសូន្យបនិងសិល្បៈ សិប្បកម្ម
២៧.លោកស្រី	កើត	ឆាយារ៉ាវី	អនុប្រធានការិយាល័យនៃនាយកដ្ឋានបុគ្គលិក
២៨.លោកស្រី	ជ័យ	វិបុល	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត ស្វាយរៀង
២៩.លោក	ខេន	ពេជ្រ	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តស្វាយរៀង
៣០.លោកស្រី	កែវ	សោភា	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបាត់ដំបង
៣១.លោកស្រី	ភុន	ស៊ុន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកណ្តាល
៣២.លោកស្រី	យង់	ផាប់បុណ្ណ	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ធំ
៣៣.លោកស្រី	ម៉ែន	លិការ	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ធំ
៣៤.លោក	សន	រ៉ា	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តខត្តរមានជ័យ
៣៥.លោក	សាន់	សុគន្ធី	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត កំពង់ឆ្នាំង


៣៦.លោក	មឿង	កុសល	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ
៣៧.លោកស្រី	ខុន	យ៉ន	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ
៣៨.លោកស្រី	ស៊ឹម	សុភា	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តបន្ទាយមានជ័យ
៣៩.លោកស្រី	ឆៃម	ខេងនារី	អនុប្រធានការិយាល័យនៃនាយកដ្ឋានផែនការស្ថិតិនិងសរុប
៤០.លោក	ផន	នី	អនុប្រធានការិយាល័យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៤១.លោក	តែម	ម៉េងយូ	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង
៤២.លោក	ម៉ែន	ហាម	អនុប្រធានការិយាល័យនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ
៤៣.លោក	កែវ	ច័ន្ទធារី	សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៤៤.លោក	ហួត	ប៊ុនធី	សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៤៥.លោក	ឆឹង	សុធារី	សាស្ត្រាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៤៦.លោក	ណាំ	ប៊ុនណារដ្ឋាន	គ្រូបង្រៀនកំរិតខ្ពស់នៃសាលាមធ្យមវិចិត្រសិល្បៈ
៤៧.លោក	ជា	ណេង	គ្រូបង្ហាត់សាលាស្ថាននៃសាលាមធ្យមវិចិត្រសិល្បៈ
៤៨.លោកស្រី	ផាន់	ចរិយា	គ្រូបង្រៀនចំណេះទូទៅនៃសាលាមធ្យមវិចិត្រសិល្បៈ
៤៩.លោក	សំ	វន	គ្រូបង្ហាត់សាលាតូរ្យតន្ត្រីនៃសាលាមធ្យមវិចិត្រសិល្បៈ
៥០.លោកស្រី	សំ	សារិន	គ្រូបង្ហាត់សាលារបាំនៃសាលាមធ្យមវិចិត្រសិល្បៈ
៥១.លោក	ផុន	សុភាព	គ្រូបង្ហាត់សាលារបាំនៃសាលាមធ្យមវិចិត្រសិល្បៈ
៥២.កញ្ញា	ជិន	សុផល្លា	មន្ត្រីរាជការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៥៣.លោកស្រី	វ៉ា	បុញ្ញារី	មន្ត្រីរាជការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៥៤.លោក	ផល	ពិសិដ្ឋ	មន្ត្រីរាជការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៥៥.លោក	ហ៊ុន	សុខេន	មន្ត្រីរាជការនៃនាយកដ្ឋានរដ្ឋបាលទូទៅ
៥៦.លោក	ម៉ែន	វ៉េត	មន្ត្រីរាជការនៃនាយកដ្ឋានរដ្ឋបាលទូទៅ
៥៧.លោក	ឱម	សារ៉ាវី	មន្ត្រីរាជការនៃនាយកដ្ឋានរដ្ឋបាលទូទៅ
៥៨.លោក	នី	ម៉ាណែល	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៥៩.លោក	ឡឿង	សុធា	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦០.លោក	សុង	គឹមសេង	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦១.លោក	គឹម	វិធី	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦២.លោក	សំ	លីមចិត្តា	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦៣.លោក	អ៊ុន	ស៊ីផែន	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៦៤.លោកស្រី	ទិត្យ	ច័ន្ទនិមល	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព

៦៥.លោក	សុក	សំអាង	មន្ត្រីរាជការនៃនាយកដ្ឋានបុរាណវត្ថុ
៦៦.លោក	នៅ	ប៉ុនធឿន	មន្ត្រីរាជការនៃនាយកដ្ឋានបុរាណវត្ថុ
៦៧.លោក	ទូច	សុគន្ធី	មន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក
៦៨.លោកស្រី	ឃៀន	ដូណាន	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈសូន្យបនិងសិល្បៈសិប្បកម្ម
៦៩.លោក	ឡេង	វិទូ	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀមរាប
៧០.លោក	ទក	ឡឺ	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀមរាប
៧១.លោក	ព្រ៉ៃ	សុផា	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តព្រៃវែង
៧២.លោក	ពៅ	ចំរើន	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពង់ធំ
៧៣.លោកស្រី	ដឹងត	សុខា	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពត
៧៤.លោកស្រី	នាក់	ដា	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកំពត
៧៥.លោកស្រី	ជា	ថុល	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ
៧៦.លោកស្រី	ស៊ី	កញ្ជារី	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ
៧៧.លោក	ប្រាក់	ទ្រី	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តកោះកុង
៧៨.លោក	អិរ	សុផី	មន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
៧៩.លោក	ម៉ម	សារី	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
៨០.លោក	អ៊ុក	ភូមរី	មន្ត្រីរាជការនៃនាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិវិទ្យា
៨១.លោក	អ៊ុក	ជីមវិចិត្រ	មន្ត្រីរាជការនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ
៨២.លោកស្រី	ទី	សុខលក្ខិណា	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៨៣.លោក	វី	រុទ្ធី	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៨៤.លោកស្រី	ពេជ្រ	គន្ធារី	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៨៥.លោក	ឃឹម	សារិទ្ធ	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៨៦.លោក	ម៉ែន	ចាន់ណារិទ្ធ	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៨៧.លោក	នៅ	សុខុន	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈទស្សនីយភាព
៨៨.លោក	ជា	សំបូរ	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៨៩.លោក	ពេជ	វណ្ណៈ	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៩០.លោក	យី	វណ្ណា	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៩១.លោក	ឡុង	វណ្ណដេត	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៩២.លោក	កេត	កន្តរា	មន្ត្រីរាជការនៃនាយកដ្ឋានសារមន្ទីរ
៩៣.លោកស្រី	ណើរ	សុភាព	មន្ត្រីរាជការនៃនាយកដ្ឋានសិល្បៈសូន្យបនិងសិល្បៈសិប្បកម្ម
៩៤.លោក	សាន់	វិបុល	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តមណ្ឌលគីរី
៩៥.លោក	ឡុង	រ៉េត	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តតាកែវ

៩៦.លោកស្រី អន	សុភារីកា	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តសៀមរាប
៩៧.លោកស្រី តេវ	សាំង	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ
៩៨.លោក កែវ	វិឡា	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈរាជធានីភ្នំពេញ
៩៩.លោក ទឹម	វណ្ណា	មន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក
១០០.លោក ធ្វូ	ច័ន្ទទេសា	មន្ត្រីរាជការនៃនាយកដ្ឋានរដ្ឋបាលទូទៅ
១០១.លោក ពេជ្យ	វណ្ណា	មន្ត្រីរាជការនៃនាយកដ្ឋានរដ្ឋបាលទូទៅ
១០២.លោក ទូច	សុខណា	មន្ត្រីរាជការនៃនាយកដ្ឋានបុគ្គលិក
១០៣.លោកស្រី ខុម	ភារី	មន្ត្រីរាជការនៃនាយកដ្ឋាននីតិកម្ម
១០៤.លោក ញ៉ែម	នរិន្ទ	មន្ត្រីរាជការនៃមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួលបាន៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២១ ខែ មេសា ឆ្នាំ ២០១៨ រកា នព្វស័ក ព.ស.២៥៦១
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨
 នាយករដ្ឋមន្ត្រី

 សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៤ អនក្រ. ចត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារកំណ្លា
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១. បំពាក់ **មេដាយមុនីសារកំណ្លា** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងព័ត៌មាន ចំនួន៤៦រូប ដែល មានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមុនីសារកំណ្លា ថ្នាក់ បិបឱន្ត


១- លោកជំទាវ	ប្រាក់	អេលីកេនា	ទីប្រឹក្សាក្រសួង
២- លោក	វណ្ណថា	វណ្ណវត្ត	អគ្គនាយករងព័ត៌មាន និងសោតទស្សន៍
៣- លោកស្រី	នង	ធួក	អគ្គនាយករងTVK
៤- លោកស្រី	ជៀម	ស៊ីណាវ	អគ្គនាយករងTVK
៥- លោក	នង	ស៊ីណាវ	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៦- លោក	សៀន	សៀនពិសិដ្ឋ	អនុប្រធាននាយកដ្ឋានTVK
៧- លោក	អ៊ឹម	ទួន	ប្រធាននាយកដ្ឋានTVK
៨- លោក	វ៉ា	សេវី	អនុប្រធាននាយកដ្ឋានTVK
៩- លោក	យុត	សំខាន់	ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ
១០- លោក	អ៊ុក	ធានី	ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
១១- លោកស្រី	ណែ	មីតា	ប្រធានមន្ទីរព័ត៌មានខេត្តក្រចេះ

ខ-មេដាយមុនីសារាត្រី ថ្នាក់ សេនា

- ១-លោក **ប៉ែត ស្មី** អគ្គនាយករងព័ត៌មាន និងសោតទស្សន៍
- ២-លោកស្រី **ភុច មារតី** អគ្គនាយករងTVK
- ៣-លោក **ស្វាយ សោភិន** ប្រធាននាយកដ្ឋានAKP
- ៤-លោក **យ៉ែម ណាយ** ប្រធាននាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
- ៥-លោក **ទួន សំរោត** អនុប្រធាននាយកដ្ឋានផែនការគណនេយ្យ
- ៦-លោក **អ៊ិន សាយ៉ុន** អនុប្រធាននាយកដ្ឋានផែនការគណនេយ្យ
- ៧-លោកស្រី **ចាម ផាត** អនុប្រធាននាយកដ្ឋានTVK
- ៨-លោក **គល់ សេងអ៊ឹម** អធិការរង
- ៩-លោក **អន ខេមរិទ្ធ** ប្រធានការិយាល័យAKP
- ១០-លោក **ឌី ណារិន** ប្រធានការិយាល័យTVK
- ១១-លោក **ស ស៊ីណា** ប្រធានមន្ទីរព័ត៌មានខេត្តក្រុងឃុំ
- ១២-លោក **ច័ន្ទ ណារិន** អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
- ១៣-លោក **ថន សំបូរ** អនុប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង
- ១៤-លោកស្រី **គល់ សុគន្ធមុច្ឆា** អនុប្រធានមន្ទីរព័ត៌មានខេត្តពោធិ៍សាត់

គ-មេដាយ មុនីសារាត្រី ថ្នាក់ អស្ស្រធី

- ១-លោក **សូ សុគ្រា** អគ្គនាយករងព័ត៌មាន និងសោតទស្សន៍
- ២-លោក **ទួន សុវណ្ណរិទ្ធ** អគ្គនាយករងព័ត៌មាន និងសោតទស្សន៍
- ៣-លោក **អ៊ុំ ផែនី** ប្រធាននាយកដ្ឋានឯកសារបណ្ណាល័យAKP
- ៤-លោក **ឆុន រាសី** ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ៥-លោក **ជុំ ម៉ុន** ប្រធាននាយកដ្ឋានTVK
- ៦-លោក **កាន់ គុណសម្បត្តិ** អនុប្រធាននាយកដ្ឋានTVK
- ៧-លោក **សូ វណ្ណជេត** អនុប្រធាននាយកដ្ឋានAKP
- ៨-លោកស្រី **សំរោង គុណរិយា** អនុប្រធាននាយកដ្ឋានRNK
- ៩-លោកស្រី **ហុន លក្ស័រ** អនុប្រធាននាយកដ្ឋានAKP
- ១០-លោក **ឃៀន ណារិទ្ធ** អធិការរង
- ១១-លោកស្រី **ម៉ា សុខរ៉ានីន** អនុប្រធាននាយកដ្ឋានគ្រប់គ្រងសំភារៈ និងទ្រព្យរដ្ឋ
- ១២-លោក **មេន ណុម** ប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
- ១៣-លោក **ជួន សុផ្លា** ប្រធានការិយាល័យនាយកដ្ឋានបុគ្គលិក
- ១៤-លោកស្រី **ហែម សុគុណពិសី** អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ



១៥-លោក	ផល លឹម	ប្រធានការិយាល័យរដ្ឋបាលនៃមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
១៦-លោកស្រី	ប៉ុក គឹមស៊ាន	ប្រធានការិយាល័យរដ្ឋបាលមន្ទីរព/មសៀមរាប
១៧-លោកស្រី	ហៀង កញ្ញាថាវ៉ាន់	ប្រធានការិយាល័យវិទ្យុមន្ទីរព័ត៌មានខេត្តកោះកុង
១៨-លោកស្រី	ឆៀង វិស័យ	អនុប្រធានការិយាល័យរដ្ឋបាលមន្ទីរព័ត៌មានខេត្តកោះកុង
១៩-លោកស្រី	សេង សុខុម	អនុប្រធានមន្ទីរព័ត៌មានខេត្តកំពត
២០-លោក	វិន ហៀងសុមិន្ទ	អនុប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ
២១-លោក	វ៉ន ថន	អនុប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ រៀង ១៤ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៣០ ខែ ២៧ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៣ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន

សម្រេច

មាត្រា ១. បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃក្រសួងព័ត៌មាន ចំនួន១២៤រូប ដែលមាន ស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមានការងារ

១-ឯកឧត្តម	គូប	ណារ៉ុត្ត	ទីប្រឹក្សាក្រសួងព័ត៌មាន ឋានៈស្មើអនុរដ្ឋលេខាធិការ
២-លោក	ឃឹម	ឌុន្ទី	អគ្គនាយករងTVK
៣-លោក	កែវ	ប័ន្ទុតារា	អគ្គនាយករងAKP
៤-លោក	ឈន	វិបុល	ប្រធាននាយកដ្ឋាននៃអគ្គ.ពម.សទ
៥-លោក	ម៉ែន	នរិន្ទ	អនុប្រធាននាយកដ្ឋាននៃអគ្គ.ពម.សទ
៦-លោកស្រី	ប័ន្ទ	ជានី	អនុប្រធាននាយកដ្ឋានTVK
៧-លោកស្រី	ឡឿម	ស៊ីណាត	អនុប្រធាននាយកដ្ឋានRNK
៨-លោក	ហាស	សំអុល	អនុប្រធាននាយកដ្ឋានAKP
៩-លោក	ឃិន	វាសនា	ប្រធានមន្ទីរព័ត៌មាន និងសោតទស្សន៍
១០-លោក	ជុន	សារិន	ប្រធានការិយាល័យRNK
១១-លោក	ហិល	សំឡៀង	ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
១២-លោកស្រី	ឃិន	ចន្ទា	ប្រធានការិយាល័យAKP

១៣-លោក	ចិត	ម៉ៅ	ប្រធានការិ.ទូរទស្សន៍មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
១៤-លោកស្រី	ទួន	សុទ្ធី	ប្រធានការិយាល័យមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
១៥-លោកស្រី	សរ	សុខុម	ប្រធានការិយាល័យរដ្ឋបាល
១៦-លោកស្រី	ស្រីន	ម៉ារីស	អនុប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
១៧-លោក	ចាន់	សារិន	អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម
១៨-លោកស្រី	ឈាន	សុផា	អនុប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង
១៩-លោក	ប៉ាត	ពន្ធគុណយ	អនុប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង
២០-លោកស្រី	យ៉ាន	សុខុម	អនុប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង
២១-លោក	ឡឹក	ឆក	អនុប្រធានមន្ទីរព័ត៌មានខេត្តកែប
២២-លោកស្រី	ខៀវ	សាវត្តិ	អនុប្រធានការិយាល័យRNK
២៣-លោក	ឡុង	ច័ន្ទតារា	អនុប្រធានការិយាល័យTVK
២៤-លោក	លី	ខេមរៈ	អនុប្រធានការិយាល័យTVK
២៥-លោកស្រី	ដូរ	ម៉ុ	អនុប្រធានការិ.ទូរទស្សន៍មន្ទីរព័ត៌មានខេត្តតាកែវ
២៦-លោកស្រី	ម៉ែន	សុខុម	អនុប្រធានការិយាល័យRNK
២៧-លោក	ពៅ	ចាន់វ៉ា	អនុប្រធានការិយាល័យRNK
២៨-លោក	ប្រុក	សារ៉ាតុម	អនុប្រធានការិយាល័យRNK
២៩-លោកស្រី	ភ័ក្ត	សុខន	អនុប្រធានការិយាល័យRNK
៣០-លោក	តាយ	ឈន	អនុប្រធានការិយាល័យRNK
៣១-លោក	រិន	នេនលី	អនុប្រធានការិយាល័យRNK
៣២-លោក	ម៉ក់	ផលខៀវ	អនុប្រធានការិយាល័យRNK
៣៣-លោក	រ៉ុន	វិចិត្រ	អនុប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
៣៤-លោកស្រី	សូ	សុខា	អនុប្រធានការិ.វិទ្យុមន្ទីរព័ត៌មានខេត្តកណ្តាល
៣៥-លោកស្រី	សេ	សារ៉ាន់	អនុប្រធានការិ.វិទ្យុមន្ទីរព័ត៌មានខេត្តកណ្តាល
៣៦-លោកស្រី	រ៉ុន	សុផាឌី	អនុប្រធានការិ.ទូរទស្សន៍មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ
៣៧-លោក	សុខ	ភ័ក្ត	អនុប្រធានការិ.រដ្ឋបាលមន្ទីរព័ត៌មានខេត្តបាត់ដំបង
៣៨-លោកស្រី	ទួន	យុណា	អនុប្រធានការិ.វិទ្យុមន្ទីរព័ត៌មានខេត្តបាត់ដំបង
៣៩-លោក	ភី	សុខ	អនុប្រធានការិ.វិទ្យុមន្ទីរព័ត៌មានខេត្តបាត់ដំបង
៤០-លោកស្រី	ឡុង	សុខ	អនុប្រធានការិ.ស្រុកស្អាងមន្ទីរព័ត៌មានខេត្តកណ្តាល
៤១-លោកស្រី	ម៉ាន់	ម៉ុ	មន្ត្រីRNK
៤២-លោកស្រី	សុស	សារ៉ុ	មន្ត្រីRNK
៤៣-លោកស្រី	រ៉ុន	សុម៉ារី	មន្ត្រីRNK
៤៤-លោក	លេត	សុខន	មន្ត្រីRNK
៤៥-លោក	ច័ន្ទ	សុវិច្ឆ	មន្ត្រីRNK
៤៦-លោកស្រី	នេន	ធានី	មន្ត្រីRNK
៤៧-លោកស្រី	មែ	ចន្ទ	មន្ត្រីRNK
៤៨-លោក	ពៅ	សុវណ្ណ	មន្ត្រីRNK



៤៩-លោក	នោម នានី	មន្ត្រីRNK
៥០-លោក	សក ឌុប	មន្ត្រីRNK
៥១-លោក	គារ អ៊ុយឡាយ	មន្ត្រីRNK
៥២-លោកស្រី	សាមុត ឌុឌី	មន្ត្រីRNK
៥៣-លោក	បាន ផល្លី	មន្ត្រីRNK
៥៤-លោក	អ៊ុន ម៉ាលី	មន្ត្រីRNK
៥៥-លោក	ស៊ីម សំបូរ	មន្ត្រីRNK
៥៦-លោក	ម៉ុក ពន្លឺរាយ	មន្ត្រីមន្ទីរព័ត៌មានខេត្តបាត់ដំបង
៥៧-លោកស្រី	ចាមឿន វ៉ាន់ណេ	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

ខ-មេដាយ ប្រាក់ករពារ

១-លោកស្រី	គាល់ វ៉ានី	អនុប្រធាននាយកដ្ឋានAKP
២-លោកស្រី	អ៊ុកផល សុដានី	អនុប្រធាននាយកដ្ឋានសវនកម្ម
៣-លោក	អ៊ុកផល សុភារម្យ	អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹត្យការ
៤-លោកស្រី	ឌីន លក្ខិណា	ប្រធានការិយាល័យTVK
៥-លោក	ឃុន សំឡើង	ប្រធានការិយាល័យAKP
៦-លោកស្រី	ឈុំ ឌីនលក្ខិណា	អនុប្រធានការិ.សោតទស្សន៍រាជធានីភ្នំពេញ
៧-លោក	ចាមហូ សម្រេចចិត្រា	ប្រធានការិ.បណ្តុះបណ្តាល និងវិក្រឹត្យការ
៨-លោកស្រី	គីវ សុដី	ប្រធានការិ.រដ្ឋបាលមន្ទីរព័ត៌មានខេត្តក្រចេះ
៩-លោក	ជិត សារិទ្ធ	ប្រធានការិ.ព័ត៌មាន និងសោតទស្សន៍មន្ទីរព័ត៌មានខេត្តព្រៃវែង
១០-លោក	អ៊ុយ សុឌី	ប្រធានការិ.មន្ទីរព័ត៌មានខេត្តរតនគិរី
១១-លោក	គង់ ចេន	ប្រធានការិ.រដ្ឋបាល និងសោតទស្សន៍មន្ទីរព័ត៌មានខេត្តព្រះវិហារ
១២-លោកស្រី	មិត ឃ្មឿម	ប្រធានការិ.ព័ត៌មាន និងសោតទស្សន៍មន្ទីរព័ត៌មានខេត្តសៀមរាប
១៣-លោក	ហ៊ុន លឿត	ប្រធានការិ.ព័ត៌មានស្រុកអង្គជុំមន្ទីរព័ត៌មានខេត្តសៀមរាប
១៤-លោកស្រី	សុខ កែវរស្មី	អនុប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម
១៥-លោក	មូង រី	អនុប្រធានការិ.គ្រប់គ្រងសំភារៈ និងទ្រព្យរដ្ឋ
១៦-លោកស្រី	ម៉ូ ម៉ារី	អនុប្រធានការិ.នាយកដ្ឋានបុគ្គលិក
១៧-លោកស្រី	ម៉ែន ឌីណា	អនុប្រធានការិ.មន្ទីរព័ត៌មានខេត្តកំពត
១៨-លោក	អ៊ុន សុវ៉ាតា	អនុប្រធានការិ.រដ្ឋបាលមន្ទីរព័ត៌មានខេត្តតាកែវ
១៩-លោក	អ៊ុំ រិទ្ធី	អនុប្រធានការិ.វិទ្យុមន្ទីរព័ត៌មានខេត្តតាកែវ
២០-លោកស្រី	អ៊ុំច ម៉ាលីណេត	អនុប្រធានការិ.មន្ទីរព័ត៌មានខេត្តស្វាយរៀង
២១-លោក	នេវ ឃ្មឿន	អនុប្រធានការិ.ពម.ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ
២២-លោក	ឡុច វិចិត្រ	មន្ត្រីមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង

គ-មេដាយសំរិទ្ធករពារ

១-លោកស្រី	សេង សុវណ្ណារី	អនុប្រធាននាយកដ្ឋាន
២-លោកស្រី	សុខ សីហា	អនុប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ
៣-លោកស្រី	កង សុវណ្ណនេត្រ	អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ




៤-លោក	ឡោ	ចាន់នី	អនុប្រធាននាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៥-លោកស្រី	ហ្វុក	ជារ៉ូ	អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
៦-លោកស្រី	សុខ	សេដ្ឋា	អនុប្រធាននាយកដ្ឋានព័ត៌មាន និងសោតទស្សន៍
៧-លោកស្រី	អិត	ម៉ីណ្ណារិទ្ធ	អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
៨-លោកស្រី	ឃុត	សុភាព	អនុប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ
៩-លោក	ហ៊ី	សុផានី	អនុប្រធានការិយាល័យAKP
១០-លោក	ស៊ីន	សារិន	អនុប្រធានការិយាល័យAKP
១១-លោក	លី	ម៉ីនហ៊ី	អនុប្រធានការិយាល័យAKP
១២-លោកស្រី	ច័ន្ទ	ផានី	អនុប្រធានការិយាល័យAKP
១៣-លោកស្រី	ហាស	សារីន	អនុប្រធានការិយាល័យAKP
១៤-លោក	គ្រីម	សេងគ្រី	អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
១៥-លោក	ឃុន	កត្រា	អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
១៦-លោក	ចេង	អិត្យា	អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
១៧-លោកស្រី	រិទ្ធ	ភ័ណលោក	អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
១៨-លោក	សន	ម៉ុន	អនុប្រធានការិយាល័យព័ត៌មាន និងសោតទស្សន៍
១៩-លោក	នុត	សុវណ្ណារិទ្ធ	អនុប្រធានការិយាល័យនាយកដ្ឋានបុគ្គលិក
២០-លោក	ហេង	សុខលីន	អនុប្រធានការិយាល័យនាយកដ្ឋានបុគ្គលិក
២១-លោកស្រី	អ៊ុន	ចាន់ម៉ូលីន	អនុប្រធានការិ.ពម.ខណ្ឌ៧មករា រាជធានីភ្នំពេញ
២២-លោកស្រី	សួន	រ៉េត	អនុប្រធានការិ.ខេត្តកំពង់ឆ្នាំង
២៣-លោក	សុខ	សុខុម	អនុប្រធានការិ.មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
២៤-លោក	អ៊ុន	សំអុល	អនុប្រធានការិ.មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
២៥-លោកស្រី	ហេង	សាខុន	អនុប្រធានការិ.វិទ្យុមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
២៦-លោក	ចាន់	រដ្ឋាន	ប្រធានការិ.សោតទស្សន៍ខេត្តរតនគិរី
២៧-លោក	រដ្ឋ	ចាន់ភារា	ប្រធានការិ.ស្រុកស្វាយអន្ទរមន្ទីរព័ត៌មានខេត្តព្រៃវែង
២៨-លោក	នេត	ចន្ទា	ប្រធានការិ.មន្ទីរព័ត៌មានខេត្តស្វាយរៀង
២៩-លោក	សំ	ម៉ៅ	ប្រធានការិ.ពម.ស្រុកថ្ពងខេត្តសៀមរាប
៣០-លោកស្រី	សៅ	ឃុននី	ប្រធានការិ.មន្ទីរព័ត៌មានខេត្តក្រចេះ
៣១-លោក	ហុន	សំឡើង	អនុប្រធានការិ.ពម.ស្រុកថ្ពងខេត្តសៀមរាប
៣២-លោកស្រី	គិត	ម៉ូរ៉ាស៊ី	មន្ត្រីTVK
៣៣-លោក	ទូ	ចាន់រី	មន្ត្រីTVK
៣៤-លោកស្រី	ម៉ីត	ណារី	មន្ត្រីមន្ទីរព័ត៌មានរាជធានីភ្នំពេញ
៣៥-លោកស្រី	ស៊ីង	សុផានី	មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ចាម
៣៦-លោក	ឡេង	ចារ៉ា	មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង
៣៧-លោក	សាយ	ណាត	មន្ត្រីមន្ទីរព័ត៌មានខេត្តកំពត
៣៨-លោក	សុខ	សុវណ្ណ	មន្ត្រី
៣៩-លោកស្រី	លេង	កញ្ញា	មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង



៤០-លោក	ធីតា	សេនាភាយ	មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ
៤១-លោក	ហេង	ប៊ុនណារ៉ា	មន្ត្រីមន្ទីរព័ត៌មានខេត្តកំពង់ធំ
៤២-លោក	ណុប	ឆៀន	មន្ត្រីមន្ទីរព័ត៌មានខេត្តតាកែវ
៤៣-លោក	ម៉ាន់	ម៉ៅ	មន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ
៤៤-លោកស្រី	ឈុន	ម៉ារ៉ាឌី	មន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ
៤៥-លោក	ឆុន	លាងស៊ីម	មន្ត្រីមន្ទីរព័ត៌មានខេត្តព្រះសីហនុ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ០៥ ខែ ១១ ឆ្នាំ ២០១៧ ខែ មិថុនា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ ១១ ឆ្នាំ ២០១៧
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៧៤ អនក្រ. តត

អនុក្រឹត្យ

ស្តីពីការជូនមេដាយការងារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីស្តីទី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

សម្រេច

មាត្រា ១.- បំពាក់ **មេដាយការងារ** តាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ចំនួន៩៩រូប ដែលមាន ស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិ កន្លងមក ដូចមានរាយនាមខាងក្រោម ៖


ក-មេដាយមាសការងារ

- ១- ឯកឧត្តម **ហេង សិទ្ធិ** ជំនួយការឯកឧត្តមឧបនាយករដ្ឋមន្ត្រី យីម ផែលី និងជាអនុប្រធាននាយកដ្ឋាន នៃក្រុមប្រឹក្សាស្ថានអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ
- ២- លោក **យ៉ាន់ ស៊ីវន** ជំនួយការអមទីស្តីការគណៈរដ្ឋមន្ត្រី
- ៣- លោក **ហាក់ វ៉ាន់ជារា** ប្រធានផ្នែករាជបណ្ឌិត្យសភាកម្ពុជា
- ៤- លោក **ផុន ភសិកា** ប្រធានផ្នែករាជបណ្ឌិត្យសភាកម្ពុជា
- ៥- លោក **ជា ផល្លី** អនុប្រធាននាយកដ្ឋាន នៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី
- ៦- លោក **ជួន ទិត្យ** អនុប្រធាននាយកដ្ឋានសរុប
- ៧- លោក **ហាស ម៉ែន** អនុប្រធាននាយកដ្ឋានគមនាគមន៍ និងប្រៃសណីយ៍
- ៨- លោកស្រី **សៅ សុវិហា** អនុប្រធាននាយកដ្ឋានឧស្សាហកម្ម និងសំណង់
- ៩- លោក **ម៉ង់ ហុនធី** អនុប្រធាននាយកដ្ឋានក្រុមប្រឹក្សាស្ថានអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ

- ១០- លោកស្រី លីម សុខន្ទ្រាវណ្ណា អនុប្រធាននាយកដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ
- ១១- លោក ឡាយ សុភ័ក្រ អនុប្រធាននាយកដ្ឋានឥស្សរិយយស
- ១២- លោក ធីត រ៉េត អនុប្រធាននាយកដ្ឋានកសិកម្ម
- ១៣- លោក ជា សម្បត្តិ អនុប្រធានផ្នែករាជបណ្ឌិត្យសភាកម្ពុជា
- ១៤- លោក នៅ រដ្ឋមន្ត្រី អនុប្រធាននាយកដ្ឋានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
- ១៥- លោក នាង កន្ទឺកា អនុប្រធាននាយកដ្ឋានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
- ១៦- លោក សូម៉េ សុខគា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
- ១៧- លោក ប្រាក់ សុគា ប្រធានការិយាល័យ នៃនាយកដ្ឋានអាស៊ាន
- ១៨- លោក គង់ សំណាង ប្រធានការិយាល័យកសិកម្ម
- ១៩- លោក កោះ កង្វាណ ប្រធានការិយាល័យ នៃនាយកដ្ឋានពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងធនាគារ
- ២០- លោកស្រី ច័ន្ទ ចាន់ ប្រធានការិយាល័យ នៃនាយកដ្ឋានតំកល់ឯកសារជាតិ
- ២១- លោក រ៉ុត ប្រ៊ី ប្រធានការិយាល័យ នៃនាយកដ្ឋានអប់រំ វប្បធម៌ និងសង្គមកិច្ច
- ២២- លោក មាស សេដ្ឋា អនុប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
- ២៣- លោកស្រី ជាន ពិសិនលក្ខណ៍ ប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
- ២៤- លោក ហួន ភ័ក្រា អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
- ២៥- លោក មិញ ប្រុសបញ្ញារិទ្ធិ មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ២៦- លោកស្រី ហង់ ថាវី មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ២៧- លោក ងង់ ភិរុណ មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ២៨- លោកស្រី តិប ស៊ីណា មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា
- ២៩- លោក សម សុភុម្ភៈ មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា

ខ-មេដាយ ប្រាក់កាន់ចារ

- ១- ឯកឧត្តម ប្រាក់ គីមហុន ទីប្រឹក្សា និងជាប្រធានមជ្ឈមណ្ឌលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
- ២- លោក ហៀង ណាងហុន ប្រធានផ្នែករាជបណ្ឌិត្យសភាកម្ពុជា
- ៣- លោក ជូ ម៉ីនហៀង ប្រធាននាយកដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ
- ៤- លោក ឡាយ យូឃីម អនុប្រធានផ្នែករាជបណ្ឌិត្យសភាកម្ពុជា



- ៥- លោកស្រី ហង់ លតិណា អនុប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិតសភាកម្ពុជា
- ៦- លោក ឆ្លង់ ពន្លឺរតន៍ អនុប្រធាននាយកដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
- ៧- លោក លន់ ព្រៃព្យ ប្រធាននាយកដ្ឋាន នៃគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ
- ៨- លោក សាត សាមីឌី អនុប្រធាននាយកដ្ឋានផ្ទៃក្នុង
- ៩- លោក ពិន សុផា អនុប្រធានផ្នែក នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌
- ១០- លោកស្រី ជា សុម៉ាលីណា អនុប្រធាននាយកដ្ឋានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ
- ១១- លោក ម៉ារ៉ា សុភ័ក្ត្រ អនុប្រធាននាយកដ្ឋានគមនាគមន៍ និងប្រៃសណីយ៍
- ១២- លោកស្រី សុ សារិន ប្រធានលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- ១៣- លោកស្រី លឹម សុគន្ធា អនុប្រធានការិយាល័យ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
- ១៤- លោក ជា មុន្នីរត្ន អនុប្រធានការិយាល័យ អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- ១៥- លោក វិសិដ្ឋ សុវត្ថិ អនុប្រធានការិយាល័យ នៃនាយកដ្ឋានអប់រំ វប្បធម៌ និងសង្គមកិច្ច
- ១៦- លោក កែវ ថេន អនុប្រធានការិយាល័យ នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
- ១៧- លោក ថោង វិមាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
- ១៨- លោកស្រី សុវណ្ណ សុវណ្ណាវិ អនុប្រធានលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- ១៩- លោកស្រី កេនធី វិរៈយុទ្ធ អនុប្រធានលេខាធិការដ្ឋាន អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
- ២០- លោក មៀង គន្ធាមុនី មន្ត្រី នៃនាយកដ្ឋានផែនការ និងសហប្រតិបត្តិការ
- ២១- លោកស្រី សៀង សុផានិត មន្ត្រី នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌
- ២២- លោក ហ៊ុយ ញាណារិទ្ធ មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា
- ២៣- លោក ម៉ម សារិត មន្ត្រីគ្រប់គ្រងរដ្ឋបាល នៃរាជបណ្ឌិតសភាកម្ពុជា
- ២៤- លោក ជិន សុជាតិ មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា
- ២៥- លោក ហេង វិរិទ្ធិ មន្ត្រីលេខាធិការដ្ឋាន នៃរាជបណ្ឌិតសភាកម្ពុជា
- ២៦- លោក ខុយ សោភ័ណ មន្ត្រីលេខាធិការដ្ឋាន នៃរាជបណ្ឌិតសភាកម្ពុជា
- ២៧- លោក ជ័យ កេសា មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា
- ២៨- លោក ភាំង ស៊ិន មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា
- ២៩- លោក ជួន គឹមបេង មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា
- ៣០- លោក ម៉ាន់ សុខញា មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា
- ៣១- លោក ធន នាយពិសិដ្ឋ មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិតសភាកម្ពុជា

៣២-	លោកស្រី សាន់ ចន្ទមុន្នា	មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា
៣៣-	លោក ស្រី សីហា	មន្ត្រីលេខាធិការដ្ឋាន នៃរាជបណ្ឌិត្យសភាកម្ពុជា
៣៤-	លោក ហេង សុភី	មន្ត្រីស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា
៣៥-	លោកស្រី សេង សោតា	មន្ត្រី នៃរាជបណ្ឌិត្យសភាកម្ពុជា
៣៦-	លោក ជា មុនីរតនា	មន្ត្រី នៃរាជបណ្ឌិត្យសភាកម្ពុជា
៣៧-	លោក ហ៊ុន វិសាល	មន្ត្រី នៃរាជបណ្ឌិត្យសភាកម្ពុជា
៣៨-	លោក ជុំ ស៊ីនណាង	មន្ត្រី នៃរាជបណ្ឌិត្យសភាកម្ពុជា
៣៩-	លោក ដួង ចាន់លី	មន្ត្រីមជ្ឈមណ្ឌលគម្រោងកសិកម្ម ពាក់ព័ន្ធនឹងអង្គជំនុំជម្រះ វិសាមញ្ញក្នុងតុលាការកម្ពុជា
៤០-	លោក ឆៀង សុភ័ក្ត្រ	មន្ត្រី នៃនាយកដ្ឋានសរុប
គ-មេដាយសំរិទ្ធការងារ		
១-	លោក ជឹម ឆៀន	អនុប្រធាននាយកដ្ឋានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
២-	លោក ហេង ស៊ីនេន	អនុប្រធាននាយកដ្ឋានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
៣-	លោក គី ប៊ុន្ណារុត	អនុប្រធាននាយកដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
៤-	លោក ងៃ សុភាព	អនុប្រធានមជ្ឈមណ្ឌលគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
៥-	លោក អ៊ុក ស៊ីនេត	ជំនួយការខុទ្ទកាល័យរដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
៦-	លោក សុខ ហួត	ប្រធានការិយាល័យ នៃនាយកដ្ឋានសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្ស
៧-	លោក ហ៊ុន សុភក្តិ	ប្រធានការិយាល័យ នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង
៨-	លោក អែម សំណាង	ប្រធានការិយាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ
៩-	លោក ចៅ សិទ្ធិគុណ	អនុប្រធានការិយាល័យ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
១០-	លោក ម៉ារ៉ា ជូណា	អនុប្រធានការិយាល័យ នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
១១-	លោកស្រី ទន សុគន្ធា	អនុប្រធានការិយាល័យនាយកដ្ឋានបុគ្គលិក
១២-	លោក ហ៊ុន ឈុនហៃ	អនុប្រធានការិយាល័យនាយកដ្ឋានបុគ្គលិក
១៣-	លោក ឈឹម សេរីពង្ស	មន្ត្រីនៃនាយកដ្ឋានសង្គមស៊ីវិលអង្គការក្រៅរដ្ឋាភិបាល និងសិទ្ធិមនុស្ស
១៤-	លោក ស្វាយ ចាន់មុនី	មន្ត្រីលេខាធិការដ្ឋាន នៃរាជបណ្ឌិត្យសភាកម្ពុជា
១៥-	លោកស្រី សំរិទ្ធ ចរិយា	មន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា


១៦- លោកស្រី មុត សៅរ៍ត្រី	មន្ត្រីនៃរាជបណ្ឌិត្យសភាកម្ពុជា
១៧- លោក យឿង ណារ៉ុន	មន្ត្រីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
១៨- លោកស្រី ជា ផល្លីន	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
១៩- លោកស្រី ស្វាយ ប័ន្ទនិមល	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២០- លោកស្រី មូល ស្រីវណ្ណ	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២១- លោក ហេង ម៉េងលី	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២២- លោក ឌុច ភារម្យ	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២៣- លោក យស់ ចាន់ធារិទ្ធ	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២៤- លោក ទួន វណ្ណឌឿន	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២៥- លោក ជ័យ សាវុធ	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២៦- លោក រលន ចារ៉ូឡែតា	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២៧- លោក ម៉ុក សុភក្តិ	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២៨- លោក ត្រីម មុនី	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
២៩- លោក មាស វឌ្ឍនៈ	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច
៣០- លោក ស្រស់ ត្រៀម	មន្ត្រី នៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២១ ខែ កើត ខែ មាស ឆ្នាំ រកា ព្រស័ក ព.ស. ២៥៦១
 ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧ អនក្រ.បក រ.ព ៧៧

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: តែងតាំងផ្លាស់ប្តូរមុខងារ នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូចខាងក្រោម៖

- ១- ឧត្តមសេនីយ៍ទោ **សាយ សុវិធា** អត្តលេខ ០០៤៦៥៧ ជា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
- ២- ឧត្តមសេនីយ៍ទោ **ឡែង ចិន្ដា** អត្តលេខ ០១៤៤៥០ ជា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
- ៣- ឧត្តមសេនីយ៍ទោ **មាស សុំណា** អត្តលេខ ០០១៦៦៧ ជា នាយក វិទ្យាស្ថានប្រវត្តិសាស្ត្រយោធា អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
- ៤- ឧត្តមសេនីយ៍ទោ **ផាត ចិន្ដាសុភ័ក្ត្រ** អត្តលេខ ០១៤១៣៨ ជា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស បន្ថែមលើមុខងារបច្ចុប្បន្ន

៥-ឧត្តមសេនីយ៍ទោ **គ្រួច មុនី** អត្តលេខ ០០២៦៣៦ ជា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិទប់ស្កាត់
 អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម
 ៦-ឧត្តមសេនីយ៍ត្រី **ណឹម សុវត្ថិ** (សារី) អត្តលេខ ២០០០៧៣ ជា អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ
 និងកិច្ចការបរទេស

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គ-
 មេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនិងសាមីខ្លួន
 ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ១៤ ខែ មេសា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
 ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៤៦ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនវេជ្ជបញ្ជាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជបញ្ជាជាតិ ថ្នាក់ មាស** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុកកំចាយមារ ខេត្តព្រៃវែង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

១-វរសេនីយ៍ទោ	ថេរ សុវិទ្ធិយ៉ា	អត្តលេខ ៦១៣៣៨ មន្ត្រីនគរបាលក្រសួងមហាផ្ទៃ
២-វរសេនីយ៍ត្រី	ប្រាក់ ពេញ	អត្តលេខ ៧២០៥៥ នាយរងប៉ូស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបារាំង
៣-វរសេនីយ៍ត្រី	យឹម កញ្ញារ៉ា	នាយរងប៉ូស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបារាំង
៤-លោកស្រីអនុសេនីយ៍ឯក	ស៊ុន សារ៉ុ	អត្តលេខ ៦៧១១៤ មន្ត្រីប៉ូស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបារាំង
៥-អនុសេនីយ៍ឯក	លីម ចេងហេង	អត្តលេខ ៧៧០៧១ មន្ត្រីប៉ូស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបារាំង
៦-អនុសេនីយ៍ឯក	កង កាដែន	អត្តលេខ ៥៧៥៨៧ មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ
៧-អនុសេនីយ៍ឯក	ហេង ញ៉ំ	អត្តលេខ ៣៤២៦២ មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ
៨-អនុសេនីយ៍ឯក	សន វុទ្ធី	អត្តលេខ ៣៤៤០៤ មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ
៩-អនុសេនីយ៍ទោ	សំរៀង បញ្ញា	អត្តលេខ ៥៦៦៦៨ នាយរងប៉ូស្តិ៍អធិការដ្ឋាននគរបាលស្រុកមេសាង
១០-អនុសេនីយ៍ទោ	លីម ចេងឧត្តម	មន្ត្រីប៉ូស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបារាំង
១១-អនុសេនីយ៍ទោ	ព្រំ កិរម្យ	អត្តលេខ ៦៨៩១៧ មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ
១២-អនុសេនីយ៍ទោ	រស់ កុសល្យ	អត្តលេខ ៧៤១៦០ មន្ត្រីនគរបាលជាតិ
១៣-អនុសេនីយ៍ត្រី	យេល វ៉ាទ្ធី	អត្តលេខ ៦៨១៦៣ មន្ត្រីប៉ូស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបារាំង

១៤-អនុសេនីយ៍ត្រី ហៃ មិនា

អគ្គលេខ ៨២៤៦៩ មន្ត្រីអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម

១៥-លោក

តៅ សិទ្ធិ

សប្បុរសជន

មាត្រា ២៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសមាជិកនៃគណៈអភិបាលខេត្តព្រៃវែង តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ២៧ ខែ មិថុនា ឆ្នាំរកា នព្វស័ក ព.ស២៥៦១
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ គ.ស២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសដ្ឋាននាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៧...ស.រកត.៧៧

អនុក្រឹត្យ

ស្តីពីការជូនវេជ្ជបញ្ជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២ នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ បំពាក់ **វេជ្ជបញ្ជា** ថ្នាក់ **មាស** ជូនសប្បុរសជនដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ច និងរួមចំណែកអភិវឌ្ឍស្រុកកំបាយមារ ខេត្តព្រៃវែង ឱ្យមានការរីកចម្រើន មានដូចខាងក្រោម:

១-ឧបសគ	ចាន់ ជឹម	អាចារ្យវគ្គប្រធានស្តីជំនាញខ្ពស់
២-ឧបសគ	ទួន គួន	អាចារ្យវគ្គប្រធានស្តីជំនាញខ្ពស់
៣-ឧបសគ	កែ ឈឹម	អាចារ្យវគ្គប្រធានស្តីជំនាញខ្ពស់
៤-ឧបសគ	កែ ឆៃ	ប្រធានគណៈកម្មការវគ្គប្រធានស្តីជំនាញខ្ពស់
៥-ឧបសគ	ប៊ិន ប៊ិន	សប្បុរសជន
៦-លោក	សួ សិត	សប្បុរសជន
៧-ឧបសគ	គឹម ត្រី	សប្បុរសជន
៨-លោកស្រី	ជី នឿន	សប្បុរសជន
៩-ឧបសគ	កែវ សារ៉េត	សប្បុរសជន

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង និងសមាជិកខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ២៧ ឆ្នាំកា នព្វស័ក ព.ស២៥៦១
 រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ គ.ស២០១៨

នាយករដ្ឋមន្ត្រី



- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា១ និងមាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ០៧០.០៧០.០៧០.០៧០.០៧០



អនុក្រឹត្យ

ស្តីពីការជូនគ្រឹះស្ថានសម្របសម្រួលសម្បទានសារព័ន្ធន

.....

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឹះស្ថានសម្របសម្រួល នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **គ្រឹះស្ថានសម្របសម្រួលសម្បទានសារព័ន្ធន** ថ្នាក់**ធិបតី** ផ្តល់ជូនសប្បុរសជន និងមន្ត្រីរាជការចំនួន ០៥រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាង សមិទ្ធផលនានាក្នុងវិស័យព្រះពុទ្ធសាសនា អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធកម្មនាគមន៍ ស្ថិតនៅក្នុងឃុំស្វាយអន្តរ ស្រុកស្វាយអន្តរ ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

១-លោក ឈុន ធី	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៤៨.៩៤៤ ដុល្លារ
២-វេជ្ជសាស្ត្រ អ៊ុំ ឆាន	អធិការស្រុកស្វាយអន្តរ	ថវិកាចំនួន ៤៦.៨៧៤ ដុល្លារ
៣-ឧបលោក សេក សារ៉េង	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៤៥.៥៥៥ ដុល្លារ
៤-ឧបលោក យ៉ក់ ហ៊ុន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៤៤.០៣៨ ដុល្លារ
៥-ឧបលោក សុំ ណុល	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ៤៣.៧៣៣ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង សាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ដ្ឋានម្នាត្រា២
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ធ្វើនៅភ្នំពេញ ថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៨

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧៧...៧...៧...៧...៧



អនុក្រឹត្យ

ស្តីពីការជូនមេដាយស្ថាបនាជាតិ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ .-

ត្រូវបានបំពាក់ **មេដាយសាសនាស្ថាបនាជាតិ** ផ្តល់ជូនសប្បុរសជន និងមន្ត្រីរាជការចំនួន ១៨រូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបរិច្ចាគធនធានផ្ទាល់ខ្លួនចូលរួមចំណែកជួយកសាងសមិទ្ធផលនានាក្នុងវិស័យ ព្រះពុទ្ធសាសនា អប់រំ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធតុលាការស្ថិតនៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានរាយនាមដូចខាងក្រោម :

១-ឧបសក	សេន	កុយ	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១៦.០៩១ដុល្លារ
២-ឧបសក	យក់	ម៉ែល	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១៥.៥៩៩ ដុល្លារ
៣-ឧបសក	ស្រីម	ឆេរ្យន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១៣.៨៧២ ដុល្លារ
៤-លោក	អ៊ុន	សាម៉ុន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១២.០៩៨ ដុល្លារ
៥-លោក	សាំង	សីន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១២.០៩៤ ដុល្លារ
៦-ឧបសក	ហួត	ម៉ុច	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៩៨៧ ដុល្លារ
៧-ឧបសក	ជិន	ឆែ	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៧៤៤ ដុល្លារ
៨-ឧបសក	ឆែ	មូយកា	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.៦០០ ដុល្លារ

៩-ឧបសិកា	ហង្ស ឃុំម	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.២២២ ដុល្លារ
១០-ឧបសិកា	ត្រីម រដ្ឋក	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.០១៨ដុល្លារ
១១-ឧបសិកា	ស្ទឹង លីស	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១១.០០៧ ដុល្លារ
១២-ឧបសិកា	វិវាង រដ្ឋន	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១០.៧៨៩ ដុល្លារ
១៣-ឧបសិកា	ជីវ ថាន់	សប្បុរសជននៅរាជធានីភ្នំពេញ	ថវិកាចំនួន ១០.១៩៩ ដុល្លារ
១៤-លោក	សន សារ៉ាន	មេឃុំស្វាយអន្តរ	ថវិកាចំនួន ១០.១៨៩ ដុល្លារ
១៥-ឧត្តមសេនីយ៍ត្រី	ខាន់ លីណា	អនុលេខាធិការដ្ឋាន	ថវិកាចំនួន ១០.១៧៨ ដុល្លារ
១៦-អនុសេនីយ៍ឯក	វ៉ុសាន សុទ្ធី	នាយរងការិយាល័យ	ថវិកាចំនួន ១០.១៦៨ ដុល្លារ
១៧-អនុសេនីយ៍ត្រី	គង់ សុផានីត	មន្ត្រីនគរបាល	ថវិកាចំនួន ១០.១៤៩ ដុល្លារ
១៨-លោក	ចួន ហួត	សប្បុរសជននៅខេត្តព្រៃវែង	ថវិកាចំនួន ១០.១៣៣ ដុល្លារ

មាត្រា ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាជិកខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃព្រហស្បតិ៍ ១៤ ខែ មិថុនា ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ✓
រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១១០ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងអប់រំ យុវជន និងកីឡា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ១៥៦ អនក្រ.បក ចុះថ្ងៃទី ១៨ ខែ កក្កដា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តែងតាំង និងផ្តល់ឋានៈលោក **ស្រីង គុនហឿន** ជាទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា មានឋានៈស្មើប្រធាននាយកដ្ឋាន។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធនឹងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ទី ០៥ ខែ កក្កដា ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...១១...សន/ក្រ. ៧៧

**អនុក្រឹត្យ
ស្តីពី**

ការសម្រួលភារកិច្ចមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- សម្រួលភារកិច្ចលោក **រស់ សោភ័ណ** ពីប្រធាននាយកដ្ឋានផ្លូវទឹក នៃអគ្គនាយកដ្ឋានសាធារណការ ទៅជាប្រធាននាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៅក្រសួងសាធារណការ និងដឹកជញ្ជូន។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀបរយខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៧ ខែ តុលា ឆ្នាំ ២០១៨ រាជធានីភ្នំពេញ ព.ស ២៥៦១

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ...៥...នៃក្រ.ចត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ២១៦ អនក្រ.បក ចុះថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១ .- តែងតាំងលោក **កង ឆីរិន្ទ** ជាប្រធាននាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ នៃអគ្គនាយកដ្ឋានសាធារណការ នៅក្រសួងសាធារណការ និងដឹកជញ្ជូន ជំនួសលោក **ភី លីដា** ដែលបានចូលនិវត្តន៍។

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន ៥ តុលា ខែ ២០១៨ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ទទួលាល័យសម្តេចកេរ្តិ៍ នាយករដ្ឋមន្ត្រី
 - ទទួលាល័យនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ : ៤៧ អនក្រ. ៩៩

**អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារភ័ណ្ណ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ លោកស្រី ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ ០២/នស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ ប្រធានគណៈកម្មការពិនិត្យលក្ខណសម្បត្តិរវជនដែលត្រូវជូនគ្រឿងឥស្សរិយយស

សម្រេច

មាត្រា ១. បំពាក់ **មេដាយមុនីសារភ័ណ្ណ** តាមលំដាប់ថ្នាក់ ចំនួន ៤៧៨ គ្រឿង ជូនសម្បូរសជន ៤៧៨ រូប ដែលមានស្នាដៃល្អក្នុងការចូលរួមអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងសង្គមជាតិ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដូចមានរាយនាមខាងក្រោម ៖

ក-មេដាយមុនីសារភ័ណ្ណ ថ្នាក់ អិបឌីឡូ

១ - លោក សេង ចន្ទ	លេខាធិការប្រធានក្រុមហ៊ុន	ទីស្នាក់ការកណ្តាល
២ - អ្នកស្រី តាប់ សុវី	អគ្គបេឡាករ	សណ្ឋាគារ សុខាអង្គរ
៣ - អ្នកស្រី កែ មុនីយ៉ា	ប្រធានគណនេយ្យ	ទីស្នាក់ការកណ្តាល
៤ - លោក ហេង ប៊ុណ្ណា	ប្រធានផ្នែកចំណាយ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៥ - លោក ព្រំ សំសិទ្ធ	ប្រធានផ្នែកសរុបបញ្ជី	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៦ - លោក គុន វុទ្ធី	ប្រធានក្រុមបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៧ - កញ្ញា អៀង អូន	ប្រធានតំបន់លក់រាយ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៨ - លោក គោម ប៊ុនចេត	ប្រធានតំបន់លក់ប្រាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

៩	- លោក យស់ សីហា	ប្រធានការិយាល័យហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០	- លោក ស៊ីម ឈីវសៀ	ប្រធានផ្នែកបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១	- លោក ម៉ែន ភ័ណ្ណ	ប្រធានផ្នែកបច្ចេកទេសហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២	- លោក សេង ឌី	ប្រធានការិយាល័យនាំចូល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣	- លោកស្រី ប៉ាល់ ធាវី	ប្រធានផ្នែកបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤	- លោកស្រី នុត ភូម៉ាវ៉ា	ប្រធានក្រុមចំណូល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥	- លោក ឆេង គ្រុយ	ប្រធានក្រុមបើកចែកប្រេង ស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦	- លោក ម៉ៅ សុភ័ក្ត្រ	ប្រធានផ្នែករដ្ឋបាល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៧	- លោក សុខ ប៊ុនថាន	ប្រធានផ្នែកគណនេយ្យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨	- លោក ស៊ីម ឆេង	ប្រធានផ្នែកទិញនិងប្រគល់ទទួលសំភារៈ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៩	- លោក លី ចន្ទា	ប្រធានក្រុមសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០	- លោក កែវ តាំង	ប្រធានក្រុមសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១	- លោក ព្រំ វ៉ាន់ថា	ប្រធានក្រុមបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២២	- លោក ស៊ី ម៉េងហាក់	ប្រធានផ្នែកហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៣	- លោក ជុន ម៉េងលី	ប្រធានក្រុមបច្ចេកទេសហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៤	- លោក ប៉ាន អម៉ារីត្រូ	ប្រធានផ្នែកផែប្រេង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៥	- លោក ម៉ៅ ស៊ីថា	ប្រធានក្រុមសុវត្ថិភាពទូទៅ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៦	- លោក ជន ស៊ីវ៉ែន	ប្រធានក្រុមសុវត្ថិភាព និងបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៧	- លោក សោម សុផល	ប្រធានផ្នែកគណនេយ្យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៨	- លោក យួស សាវ៉ាត់	ប្រធានរោងជាង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៩	- លោក ពុត សូនី	ប្រធានក្រុមផ្នែកពន្ធដារអគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣០	- លោក អ៊ូ វិទ្ធី	ប្រធានផ្នែកគណនេយ្យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣១	- លោក មាយ នី	ប្រធានក្រុមសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣២	- លោក ឈីវ សុផល	ប្រធានផ្នែកបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៣	- លោក ហាង លី	ប្រធានប្តូរសំភារៈ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៤	- លោក ងួន ចំរើន	ប្រធានក្រុមសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៥	- លោក សេន រ៉ន	ប្រធានមណ្ឌលប្តូរសំភារៈ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៦	- លោក ឃុន រី	ប្រធានក្រុមបើកចែកប្រេង ខ្មៅ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៧	- លោក ឃុន សៀកហេង	ប្រធានប្តូរសំភារៈ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

៣៨	- អ្នកស្រី គង់ សុខា	ប្រធានផ្នែកធនធានមនុស្ស	សណ្ឋាគារ សុខាអង្គរ
៣៩	- លោក ឡាយ គឹមឆាយ	ប្រធានមេចុងភៅ	សណ្ឋាគារ សុខាអង្គរ
៤០	- លោក ងៀប ឡា	ប្រធានចុងភៅម្ហូបជប៉ុន	សណ្ឋាគារ សុខាអង្គរ
៤១	- អ្នកស្រី សាទ ផល្លា	ប្រធានក្រុមចុងភៅ	សណ្ឋាគារ សុខាអង្គរ
៤២	- លោក មាស សុផា	ប្រធានក្រុមចុងភៅអាហាររដ្ឋានបុគ្គលិក	សណ្ឋាគារ សុខាអង្គរ
៤៣	- លោក ពាន់ សារ៉ា	ប្រធានក្រុមបច្ចេកទេស	សណ្ឋាគារ សុខាអង្គរ
៤៤	- លោក ដាំ សុផា	ប្រធានក្រុមបច្ចេកទេស	សណ្ឋាគារ សុខាអង្គរ
៤៥	- លោក វ៉ាន់ ចំណាន	ប្រធានផ្នែកគេហកិច្ច	សណ្ឋាគារ សុខាអង្គរ
៤៦	- លោក លឿម វាសនា	ប្រធានក្រុមសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៤៧	- អ្នកស្រី ទិត ផល្លា	ប្រធានក្រុមសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៤៨	- លោក គ្រឿន រីត	ប្រធានក្រុមសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៤៩	- លោក ហយ ហេង	ប្រធានក្រុមសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៥០	- លោក សុខ សារ៉ាយុទ្ធ	ប្រធានការិយាល័យជួរមុខ	សណ្ឋាគារ សុខាអង្គរ
៥១	- អ្នកស្រី មីយូតិ ការ៉ាគូឈិ	ប្រធានផ្នែកទំនាក់ទំនងភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
៥២	- លោក ភី ឡូញ	ប្រធានផ្នែកសេវាកម្មភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
៥៣	- អ្នកស្រី ស៊ូ ងាវី	ប្រធានក្រុមសេវាកម្មភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
៥៤	- លោក អិរត សុជាតិ	ប្រធានក្រុមគេហបាល	សណ្ឋាគារ សុខាអង្គរ
៥៥	- លោក ឡុម លាប	ប្រធានក្រុមជញ្ជូនភ្ញៀវភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
៥៦	- អ្នកស្រី វ៉ុន លីណា	ប្រធានក្រុមគណនីត្រូវទទួល	សណ្ឋាគារ សុខាអង្គរ
៥៧	- លោក រឿន វីរដ្ឋ	ប្រធានក្រុមគណនីត្រូវសង	សណ្ឋាគារ សុខាអង្គរ
៥៨	- លោក គុំ ប៊ុនធឿន	ប្រធានការិយាល័យលទ្ធកម្ម	សណ្ឋាគារ សុខាអង្គរ
៥៩	- លោក ប្រាក់ តម្រា	ប្រធានក្រុមទទួលទំនិញ	សណ្ឋាគារ សុខាអង្គរ
៦០	- អ្នកស្រី អែម គុណស៊ីម៉ា	ប្រធានក្រុមសេវាកម្មម្ហូបនិងអាសដ្ឋ:	សណ្ឋាគារ សុខាអង្គរ
៦១	- លោក ឈួន សីណា	ប្រធានផ្នែកវិស្វកម្ម	សណ្ឋាគារសុខាស្ទីសុខា
៦២	- លោក កែ វណ្ណា	ប្រធានផ្នែកបោកគក់	សណ្ឋាគារសុខាស្ទីមរាប
៦៣	- លោក ចយ សារិទ្ធ	ប្រធានផ្នែកធ្វើនំ	សណ្ឋាគារសុខាស្ទីមរាប
៦៤	- លោក ហេង វិរ:	ប្រធានផ្នែកលាងចាន	សណ្ឋាគារសុខាស្ទីមរាប
៦៥	- លោក ហេង សែន	ប្រធានក្រុមបោកគក់	សណ្ឋាគារសុខាស្ទីមរាប
៦៦	- លោក ហឿ សុន្ទរ:	ប្រធានក្រុមអាជីវកម្មរដ្ឋាន	សណ្ឋាគារសុខាស្ទីមរាប

៦៧	- លោក ទិត្យ រដ្ឋា	ប្រធានក្រុមខាងរៀបចំបន្ទប់	សណ្ឋាគារសុខាសៀមរាប
៦៨	- លោក ឡុក រតនៈ	ប្រធានផ្នែកហិរញ្ញវត្ថុ	សណ្ឋាគារសុខាសៀមរាប
៦៩	- លោក ហេង ណាក់	ប្រធានក្រុមជាង	សណ្ឋាគារសុខាសៀមរាប
៧០	- លោកស្រី ហៃ សំរិត	ប្រធានក្រុមខាងរៀបចំបន្ទប់	សណ្ឋាគារសុខាសៀមរាប
៧១	- លោក សៅ សុខុម	ប្រធានក្រុមអាជីវកម្ម	សណ្ឋាគារសុខាសៀមរាប
៧២	- លោក កាយ សារ៉េន	ប្រធានក្រុមអាជីវកម្ម	សណ្ឋាគារសុខាសៀមរាប
៧៣	- កញ្ញា ធឿន ធី	ប្រធានក្រុមអ្នករៀបចំឯកសណ្ឋាន	សណ្ឋាគារសុខាសៀមរាប
៧៤	- លោក សុក កុសល្យ	ប្រធានក្រុមជាង	សណ្ឋាគារសុខាសៀមរាប
៧៥	- លោក ណុប សំរាត	ប្រធានក្រុមសវនករចំណូល	សណ្ឋាគារឆ្នេរសុខា
៧៦	- លោក ផាង វិថី	ប្រធានក្រុមអ្នកគិតលុយ	សណ្ឋាគារឆ្នេរសុខា
៧៧	- លោក កែវ ចន្ទៀន	ប្រធានក្រុមត្រួតពិនិត្យចំណាយ	សណ្ឋាគារឆ្នេរសុខា
៧៨	- លោក ថៃ សិទ្ធិ	ប្រធានផ្នែកព័ត៌មានវិទ្យា	សណ្ឋាគារឆ្នេរសុខា
៧៩	- លោក ពេជ្រ សារ៉ុ	ប្រធានផ្នែកសន្តិសុខ	សណ្ឋាគារឆ្នេរសុខា
៨០	- លោក ទូច ផល្លា	ប្រធានក្រុមសេវាកម្មភ្ញៀវ	សណ្ឋាគារឆ្នេរសុខា
៨១	- លោក កែវ សារ៉េន	ប្រធានសេវាកម្មភ្ញៀវ	សណ្ឋាគារឆ្នេរសុខា
៨២	- លោក កែវ ផេង	ប្រធានក្រុម វិស្វកម្ម	សណ្ឋាគារឆ្នេរសុខា
៨៣	- លោក ចេង តុង ហេង	ប្រធានក្រុម វិស្វកម្ម	សណ្ឋាគារឆ្នេរសុខា
៨៤	- លោក ប៊ុច រតនៈ	ប្រធានក្រុមវិស្វកម្ម	សណ្ឋាគារឆ្នេរសុខា
៨៥	- អ្នកនាង លុក ចិន្តា	ប្រធានផ្នែកសេវាកម្មម្ហូបនិងអាសដ្ឋាន	សណ្ឋាគារឆ្នេរសុខា
៨៦	- លោក ប៊ុច រតនា	ប្រធានក្រុមអ្នកបំរើភ្ញៀវអាជីវកម្ម	សណ្ឋាគារឆ្នេរសុខា
៨៧	- លោក ម៉ី ឧត្តម	ប្រធានក្រុមអ្នកបំរើភ្ញៀវអាជីវកម្ម	សណ្ឋាគារឆ្នេរសុខា
៨៨	- លោក ជា វិត	ប្រធានក្រុមអ្នកបំរើភ្ញៀវអាជីវកម្ម	សណ្ឋាគារឆ្នេរសុខា
៨៩	- លោក លុក ដារ៉ូ	ប្រធានក្រុមអ្នកបំរើភ្ញៀវបារនីយដ្ឋាន	សណ្ឋាគារឆ្នេរសុខា
៩០	- លោក ស្រីវី ម៉ីង	ប្រធានផ្នែករៀបចំកម្មវិធី	សណ្ឋាគារឆ្នេរសុខា
៩១	- លោក ម៉ី ចំរើន	ប្រធានសេវាកម្មម្ហូបតាមបន្ទប់	សណ្ឋាគារឆ្នេរសុខា
៩២	- អ្នកនាង ម៉ៅ ដានី	ប្រធានក្រុមអ្នកបំរើភ្ញៀវអាជីវកម្ម	សណ្ឋាគារឆ្នេរសុខា
៩៣	- លោក សុខ ឡាយ	ប្រធានផ្នែកបោកគក់	សណ្ឋាគារឆ្នេរសុខា
៩៤	- លោក យ៉ឹម សារី	ប្រធានរដ្ឋបាល	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៩៥	- លោក ឈឹម សារុន	ប្រធានគណនេយ្យ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ

៩៦ -	លោក គឹម ច័ន្ទម្ល៉ា	ប្រធានផែនការ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៩៧ -	លោក កែវ ហុង	ប្រធានផ្នែកវត្តមានដើម	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៩៨ -	អ្នកស្រី យិន ស៊ីន្ទន	ប្រធានផ្នែកផលិតកម្ម	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៩៩ -	លោក សេង ហួត	ប្រធានផ្នែកមេកានិច	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១០០ -	លោកស្រី សុខ សុខេម	វេជ្ជបណ្ឌិត	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១០១ -	លោក ប៉ាល់ ប៊ុណ្ណា	វេជ្ជបណ្ឌិត	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១០២ -	លោក លី ភីរម្យ	សវនករចំណូល	សណ្ឋាគារ សុខាអង្គរ
១០៣ -	លោក ឈួន តារា	វិស្វកម្មប្រចាំការ	សណ្ឋាគារ សុខាអង្គរ
១០៤ -	អ្នកស្រី ឡឹក សូមីណេ	គណនីយន្តការទូទាត់	ទីស្នាក់ការកណ្តាល
១០៥ -	លោក កែវ សិទ្ធិ	នាយកផ្នែកលក់	ទីស្នាក់ការកណ្តាល

ខ-មេដាយមុនីសារវិទ្យា ថ្នាក់ សេនា

១ -	លោកស្រី ចេង ដារណ្ណ	អនុប្រធានផ្នែកលក្ខណៈ	ទីស្នាក់ការកណ្តាល
២ -	លោក ជួន គឹមស្រៀង	អនុប្រធានការិយាល័យគណនេយ្យលក់រាយ	អង្គការអាជីវកម្មប្រេងឥន្ធនៈ
៣ -	លោក អេង ហ៊ុយផុង	អនុប្រធានផ្នែកអត្ថប្រយោជន៍បុគ្គលិក	អង្គការអាជីវកម្មប្រេងឥន្ធនៈ
៤ -	លោក ញ៉ែន ធី	អនុប្រធានផ្នែកជ្រើសរើសបុគ្គលិក	អង្គការអាជីវកម្មប្រេងឥន្ធនៈ
៥ -	លោក ហ៊ឹម សំអុល	អនុប្រធានការិយាល័យលក់ដុំ	អង្គការអាជីវកម្មប្រេងឥន្ធនៈ
៦ -	លោក សុខ វ៉ាន់	អនុប្រធានការិយាល័យលក់ដុំ	អង្គការអាជីវកម្មប្រេងឥន្ធនៈ
៧ -	លោកស្រី ជឿម បូជានី	អនុប្រធានការិយាល័យធនធានមនុស្ស	អង្គការអាជីវកម្មប្រេងឥន្ធនៈ
៨ -	លោក សោម សុផល	អនុប្រធានការិយាល័យគណនេយ្យបញ្ជីរដ្ឋ	អង្គការអាជីវកម្មប្រេងឥន្ធនៈ
៩ -	កញ្ញា ធិប ដារ៉ាវិចិត្រ	អនុប្រធានផ្នែករដ្ឋបាល	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១០ -	លោក លី ជើក	អនុប្រធានរោងជាងទី១	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១១ -	លោក ព្រហ្ម មនោ	អនុប្រធានផ្នែកប្រគល់-ទទួល	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១២ -	លោក ស៊ឹម ផលសម្បត្តិ	អនុប្រធានមណ្ឌលឃ្នាំងប្រេង	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១៣ -	លោក ឡេង មូសុង	អនុប្រធានក្រុមសន្តិសុខ	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១៤ -	លោក ប្រុក ទៀបចន្ទី	អនុប្រធានផ្នែកគណនេយ្យ	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១៥ -	លោក ហេង ហាន	អនុប្រធានផ្នែករដ្ឋបាល	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១៦ -	លោក គុណ សម្បត្តិ	អនុប្រធានក្រុមផ្នែកពន្ធកំរិតអគ្គិភ័យ	អង្គការអាជីវកម្មប្រេងឥន្ធនៈ
១៧ -	លោក សេង សើន	អនុប្រធានផ្នែកប្រគល់ទទួល	អង្គការអាជីវកម្មប្រេងឥន្ធនៈ

១៨	- លោក ប៊ី បូរិន	អនុប្រធានផ្នែកគណនេយ្យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៩	- លោក ឆាយ ឃឹម	អនុប្រធានមណ្ឌលឃ្នាំងប្រេង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០	- លោក លាង ឡាយ	អនុប្រធានផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១	- កញ្ញា ទេព សីហា	អនុប្រធានផ្នែកហិរញ្ញវត្ថុ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២២	- លោក ច្រីច ម៉េងស្រុន	អនុប្រធានក្រុមបោកគក់	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២៣	- លោក យ៉ាន់ អេឡាតា	អនុប្រធានក្រុមសំអាតបន្ទប់	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២៤	- លោកស្រី អ៊ឹង កញ្ញា	អនុប្រធានក្រុមបេឡាករ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២៥	- លោក មាស សុខុម	អនុប្រធានក្រុមអ្នកបើកបរ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២៦	- លោក ទេព រ៉ូសា	អនុប្រធានក្រុមសេវាកម្មម្ហូបនិងភោជនៈ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២៧	- លោក អ៊ឹម ចាន់ដា	អនុប្រធានក្រុមសេវាកម្មម្ហូបនិងភោជនៈ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២៨	- លោក វ៉ែន ចំរើន	អនុប្រធានក្រុមសេវាកម្មម្ហូបនិងភោជនៈ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
២៩	- លោក គង់ លីសីហាបុត្រ	អនុប្រធានក្រុមសំអាតទូទៅ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៣០	- លោក អង ពុទ្ធិរ៉ា	អនុប្រធានផ្នែកម៉ាស៊ីន	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៣១	- អ្នកស្រី លី សត្យា	អនុប្រធានផ្នែកធនធានមនុស្ស	សណ្ឋាគារ សុខាអង្គរ
៣២	- លោក សាយ មុន្នី	អនុប្រធានមេចុងភៅ	សណ្ឋាគារ សុខាអង្គរ
៣៣	- លោក ឆិន ថា	អនុប្រធានចុងភៅម្ហូបជប៉ុន	សណ្ឋាគារ សុខាអង្គរ
៣៤	- អ្នកស្រី ស៊ិន ស៊ីវន	អនុប្រធានផ្នែកធ្វើនំ	សណ្ឋាគារ សុខាអង្គរ
៣៥	- លោក ស្រី តាំងហ៊ិន	អនុប្រធានគ្រប់គ្រងសំភារៈចង្រ្កាន	សណ្ឋាគារ សុខាអង្គរ
៣៦	- លោក សិន សាលីម	អនុប្រធានក្រុមចុងភៅ	សណ្ឋាគារ សុខាអង្គរ
៣៧	- អ្នកស្រី អ៊ូ ស៊ីនឿន	អនុប្រធានក្រុមចុងភៅ	សណ្ឋាគារ សុខាអង្គរ
៣៨	- លោក ឡេង លីម	អនុប្រធានក្រុមចុងភៅ	សណ្ឋាគារ សុខាអង្គរ
៣៩	- លោក នល់ សាំង	អនុប្រធានផ្នែកវិស្វកម្ម	សណ្ឋាគារ សុខាអង្គរ
៤០	- លោក រិន សុភីរម្យ	អនុប្រធានផ្នែកគេហកិច្ច	សណ្ឋាគារ សុខាអង្គរ
៤១	- លោក ហង្ស ពិសិដ្ឋ	អនុប្រធានក្រុមសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៤២	- លោក អ៊ូ ស៊ុក	អនុប្រធានផ្នែកហិរញ្ញវត្ថុ	សណ្ឋាគារ សុខាអង្គរ
៤៣	- អ្នកស្រី ខួរ ឧត្តរ៉ា	អនុប្រធានផ្នែកស្បៀង	សណ្ឋាគារ សុខាអង្គរ
៤៤	- លោក តាន់ រាជម៉ន	អនុប្រធានផ្នែកគណនេយ្យ	សណ្ឋាគារសុខាសៀមរាប
៤៥	- លោក ប៉ុន សុភី	អនុប្រធានសន្តិសុខ	សណ្ឋាគារសុខាសៀមរាប
៤៦	- លោកស្រី ញឹក រាហ៊ិន	អនុប្រធានផ្នែកទំនាក់ទំនងភ្ញៀវ	សណ្ឋាគារឆ្ពោះសុខា

៤៧ -	លោក អ៊ុំ សុភាព	អនុប្រធានផ្នែកវិស្វកម្ម	សណ្ឋាគារឆ្នេរសុខា
៤៨ -	លោក សុខ សុនី	អនុប្រធានមេក្រុមលាងចាន	សណ្ឋាគារឆ្នេរសុខា
៤៩ -	លោក សៀម សុផា	អនុប្រធានផ្នែកបោកគក់	សណ្ឋាគារឆ្នេរសុខា
៥០ -	លោក សាយ ប្រុក	អនុប្រធានផ្នែកគេហកិច្ច	សណ្ឋាគារឆ្នេរសុខា
៥១ -	លោកស្រី វ៉ែត ចាន់ធី	អនុប្រធានផ្នែកស្បៀង	សណ្ឋាគារឆ្នេរសុខា
៥២ -	លោក ស បុណ្ណា	អនុប្រធានផែនការ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៥៣ -	អ្នកស្រី កែវ ពៅ	អនុប្រធានផ្នែកផលិតកម្ម	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៥៤ -	អ្នកស្រី សេង កន្ទីដ្ឋា	អនុប្រធានផ្នែកផលិតកម្ម	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៥៥ -	អ្នកស្រី ពុត វ៉ាន	អនុប្រធានផ្នែកផលិតកម្ម	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៥៦ -	អ្នកស្រី កប វុធី	អនុប្រធានផ្នែកផលិតកម្ម	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៥៧ -	លោក សូ ឡើន	អនុប្រធានបច្ចេកទេស	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
៥៨ -	លោក ជាម ធារ៉ា	មេឃ្លាំងផ្នែកប្រគល់ទទួលទំនិញ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៥៩ -	លោក ហ៊ុន រដ្ឋា	មេចុងភៅ	សណ្ឋាគារ សុខាអង្គរ
៦០ -	លោក សុខ ភារម្យ	មេក្រុមជញ្ជូនឥវ៉ាន់ភ្ញៀវ	សណ្ឋាគារឆ្នេរសុខា
៦១ -	លោក ស្រី សារ៉ាន់	មេក្រុមជញ្ជូនឥវ៉ាន់ភ្ញៀវ	សណ្ឋាគារឆ្នេរសុខា
៦២ -	លោក ជា សុភា	មេក្រុមអ្នកបើកបររថយន្ត	សណ្ឋាគារឆ្នេរសុខា
៦៣ -	លោកស្រី ញ៉ែប ពៅលក្សា	មេចុងភៅ	សណ្ឋាគារឆ្នេរសុខា
៦៤ -	លោក ស៊ីង សិរីវុធ	មេចុងភៅ	សណ្ឋាគារឆ្នេរសុខា
៦៥ -	អ្នកនាង ហង្ស អារញ្ញនីត្តា	មេចុងភៅ	សណ្ឋាគារឆ្នេរសុខា
៦៦ -	លោក ណាត គឹមស្រ៊ុន	មេចុងភៅ	សណ្ឋាគារឆ្នេរសុខា
៦៧ -	លោកស្រី ម៉ែន ម៉ូនីកា	មេចុងភៅរង	សណ្ឋាគារឆ្នេរសុខា
៦៨ -	លោកស្រី សុត រឹម	មេចុងភៅរង	សណ្ឋាគារឆ្នេរសុខា
៦៩ -	លោកស្រី អ៊ុំ គន្ធា	មេចុងភៅរង	សណ្ឋាគារឆ្នេរសុខា
៧០ -	លោក កៅ សំបូរ	មេចុងភៅ	សណ្ឋាគារឆ្នេរសុខា
៧១ -	លោក ស្វាយ លាវ	មេចុងភៅ	សណ្ឋាគារឆ្នេរសុខា
៧២ -	លោកស្រី ពៅ ចេតនា	មេចុងភៅរង	សណ្ឋាគារឆ្នេរសុខា
៧៣ -	លោកស្រី សុទ្ធ សារុំ	មេចុងភៅរង	សណ្ឋាគារឆ្នេរសុខា
៧៤ -	លោក ទឹម ផានី	មេចុងភៅរង	សណ្ឋាគារឆ្នេរសុខា
៧៥ -	លោក ឌឹម សុខឌី	មេចុងភៅ	សណ្ឋាគារឆ្នេរសុខា

៧៦	- លោកស្រី ទឹម សុផា	មេក្រុមរៀបចំផ្កា	សណ្ឋាគារឆ្នេរសុខា
៧៧	- លោក អ៊ុង ម៉ានិត	មេក្រុមបោកកក់	សណ្ឋាគារឆ្នេរសុខា
៧៨	- លោកស្រី យន្ត សុគន្ធី	មេក្រុមត្រួតពិនិត្យឯកសណ្ឋាន	សណ្ឋាគារឆ្នេរសុខា
៧៩	- លោក ណឹម សាមី	មេក្រុមមិនីបា	សណ្ឋាគារឆ្នេរសុខា
៨០	- លោកស្រី ទី វង្សណៈ	មេក្រុមបោសសំអាតទូទៅ	សណ្ឋាគារឆ្នេរសុខា
៨១	- លោក សុខ វិបុល	មេក្រុមបោសសំអាតទូទៅ	សណ្ឋាគារឆ្នេរសុខា
៨២	- លោក ឆាយ សុវណ្ណនិត	មេក្រុមសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
៨៣	- លោក ទេស សារ៉េត	មេក្រុមសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
៨៤	- លោក ចាន់ សំបូរ	មេក្រុមសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
៨៥	- លោកស្រី វិន ភារ៉ាត់	មេក្រុមសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
៨៦	- លោក ជា ដារ៉ា	មេក្រុមសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
៨៧	- លោក កន ភារម្យ	មេក្រុមសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
៨៨	- អ្នកស្រី លីម គឹមថាវី	បុគ្គលិកគណនេយ្យ	ទីស្នាក់ការកណ្តាល
៨៩	- លោក សួន ពន្លឺ	បុគ្គលិករដ្ឋបាល	ទីស្នាក់ការកណ្តាល
៩០	- អ្នកស្រី សូ សុភាព	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩១	- អ្នកស្រី សុខ គៀន	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩២	- លោក ថោង ខេមរា	បុគ្គលិកលទ្ធកម្ម	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩៣	- លោក បួន ចាន់ថន	បុគ្គលិកអគ្គិសនី	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩៤	- លោកស្រី ពុយ ស៊ីន	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩៥	- លោក ចៅ សុគន្ធ	បុគ្គលិកបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩៦	- លោកស្រី សុខសោម រតនា	បុគ្គលិកគណនេយ្យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩៧	- លោកស្រី ស្រុង ណែស្រ៊ិន	បុគ្គលិកពិធីការ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩៨	- លោកស្រី ជា ចន្ទី	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩៩	- លោក គឹម សុគន្ធ	បុគ្គលិករដ្ឋបាល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០០	- លោក សូ ពិសី	បុគ្គលិកបញ្ជូលហ្គាសដបតូច	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០១	- អ្នកស្រី សុខ លីម	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០២	- លោក ទូច មាត្រា	បុគ្គលិកពិសោធន៍ប្រេង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០៣	- លោក យី ឌី	បុគ្គលិកពន្លត់អគ្គិស័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០៤	- លោក ម៉េង ហ៊ុយ	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

១០៥	- លោក គឹម សុភា	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០៦	- លោក ប្រិញ គួយ	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០៧	- លោក ណន ឆន	បុគ្គលិកផ្នែកពន្ធដារអគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០៨	- អ្នកស្រី អ៊ុំ វី	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០៩	- អ្នកស្រី ពូល សាម៉េង	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១០	- លោក ខាត់ សៀន	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១១	- លោក ឡុង សុវណ្ណ	បុគ្គលិកទទួល-ប្រគល់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១២	- លោក នូច គីនី	បុគ្គលិកទទួល-ប្រគល់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១៣	- អ្នកស្រី លី អ៊ុក	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១៤	- លោក យាម វណ្ណៈ	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១៥	- លោក ម៉ី សុវណ្ណារ៉ា	បុគ្គលិកទទួល-ប្រគល់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១៦	- លោក សេង ទី	បុគ្គលិកបញ្ចូលប្រាក់ដបតូច	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១៧	- លោក កែវ ធឿន	បុគ្គលិកបើកបរទូក	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១៨	- អ្នកស្រី វង់ កាញ៉ុង	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១៩	- លោក ហែម ផល	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២០	- លោកស្រី កែវ សុខា	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២១	- លោក ឈិត ណារួន	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២២	- អ្នកស្រី យុន គឹមស្រី	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២៣	- អ្នកស្រី មាស ម៉ាន	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២៤	- អ្នកស្រី ចាន់ សុវណ្ណ	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២៥	- លោក ចឹក គង់	បុគ្គលិកសុវត្ថិភាពទុយោ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២៦	- លោក អ៊ុក សុផល	បុគ្គលិកសុវត្ថិភាពទុយោ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២៧	- អ្នកស្រី ហៀប សុផុន	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២៨	- អ្នកស្រី ឡាយ សារឿន	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២៩	- លោក គៀត មាន	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣០	- លោក ឌិត សុផាត	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣១	- លោក យូ សុផន	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣២	- លោក លី សារ៉េន	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៣	- លោក ទេព ញ៉ែន	បុគ្គលិកទទួល-ប្រគល់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

១៣៤	- លោក ង៉ូន សារឿន	បុគ្គលិកបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៥	- លោក អ៊ុក ចាន់ធឿន	បុគ្គលិកបច្ចេកទេស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៦	- លោក ម៉ែន សុទ្ធា	បុគ្គលិកសុវត្ថិភាពទុយោ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៧	- លោក កុយ សំអឿន	បុគ្គលិកពន្ធដារអគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៨	- លោក ប៉ែន ប៊ុណ្ណា	បុគ្គលិកអគ្គិសនី	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៩	- លោក ស៊ឹម ធី	បុគ្គលិកសុវត្ថិភាពទុយោ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤០	- លោក ដួង សុខា	បុគ្គលិកសុវត្ថិភាពទុយោ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤១	- លោក សាន សៀត	បុគ្គលិកពន្ធដារអគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤២	- លោក ហួរ ហាប់	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៣	- លោក ឡុង ហាយ	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៤	- លោក ពៅ អូន	បុគ្គលិកផ្នែកពន្ធដារអគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៥	- លោក កែវ ជុង	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៦	- លោកស្រី នុត ឌី	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៧	- លោកស្រី កង សុពាប់	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៨	- លោក ចាប ឿន	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៩	- លោក ទូច សុង	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥០	- លោក អ៊ុន តែម	បុគ្គលិកផ្នែកប្រគល់ទទួល-មេឃ្លាំង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥១	- លោក មៀច អូន	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥២	- លោក អ៊ុំ វី	បុគ្គលិកមន្ទីរពិសោធន៍	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៣	- លោកស្រី ហ៊ុំ សារឿន	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៤	- លោកស្រី ញឹក សារ៉ា	បុគ្គលិកអនាម័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៥	- លោក ឡុង ស្រី	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៦	- លោក អ៊ូ សុផា	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៧	- លោក កាំង អូន	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៨	- លោក កែវ អ៊ូ	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៩	- លោក ហេង គ្រឿន	បុគ្គលិកសន្តិសុខ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦០	- លោក កាំង ឡាយ	បុគ្គលិកផ្នែកស្តុក និងទិន្នផល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦១	- លោក ម៉ក់ ប្រុស	បុគ្គលិកទទួល-ប្រគល់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦២	- លោក ផាង ផលសុវណ្ណ	បុគ្គលិកបញ្ជាម៉ាស៊ីនអគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

១៦៣	- លោក សុខ លឹម	បុគ្គលិកផ្នែកប្រគល់-ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦៤	- លោក សេក ប៊ុនរិទ្ធ	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦៥	- លោក សំ សារឿន	បុគ្គលិកផ្នែកប្រគល់ទទួល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦៦	- កញ្ញា នូ តុណា	បុគ្គលិកផ្នែកសេវាកម្មម្ហូបនិងអាសន្នៈ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
១៦៧	- លោក មួន ងួន	បុគ្គលិកសន្តិសុខ	សណ្ឋាគារឆ្នេរសុខា
១៦៨	- លោក យួន សុផល	បុគ្គលិកសន្តិសុខ	សណ្ឋាគារឆ្នេរសុខា
១៦៩	- លោក វង្ស វណ្ណៈ	បុគ្គលិកជញ្ជូនឥវ៉ាន់ភ្ញៀវ	សណ្ឋាគារឆ្នេរសុខា
១៧០	- លោក គឹម នាង	បុគ្គលិកផ្នែកបោកគក់	សណ្ឋាគារឆ្នេរសុខា
១៧១	- អ្នកស្រី មីលី លក្ខណា	បុគ្គលិកពេទ្យ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧២	- អ្នកស្រី យី សុភាព	បុគ្គលិកអនាម័យ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧៣	- អ្នកស្រី ហ៊ឹម ច័ន្ទមុនី	បុគ្គលិកផែនការ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧៤	- អ្នកស្រី នៅ ចាន់នី	បុគ្គលិកស្ថិតិ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧៥	- អ្នកស្រី តុញ ចាន់ថេង	បុគ្គលិកដាក់ឡេវ	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧៦	- អ្នកស្រី គី សុផាណារី	បុគ្គលិកអេរប៉ាក់	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧៧	- លោក គួន ហួរ	បុគ្គលិកវាស់កាត់	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧៨	- លោក ចាយ សុខារិទ្ធ	បុគ្គលិកដាមពុម្ព	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១៧៩	- លោក សុខ ចាន់ធីរិទ្ធ	គណនេយ្យករបញ្ចេញប័ណ្ណប្រេង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨០	- អ្នកស្រី ចាន់ ស្រីមុំ	គណនេយ្យករសំភារៈចេញ-ចូល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨១	- លោកស្រី គង់ សូភី	គណនេយ្យសំភារៈ-ប្រេងម៉ាស៊ីន	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨២	- លោកស្រី ហាំ កុម្មុះ	គណនេយ្យករ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
១៨៣	- លោក ង៉ែត សុខា	គណនេយ្យករ	សណ្ឋាគារ សុខាអង្គរ
១៨៤	- លោកស្រី ស៊ាន សីលា	គណនេយ្យករចំណូល	សណ្ឋាគារសុខាសៀមរាប
១៨៥	- លោក គឹម ម៉ារ៉េត	គណនេយ្យករ	សណ្ឋាគារឆ្នេរសុខា
១៨៦	- លោកស្រី កៅ ដានី	បេឡាករ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨៧	- លោក យាង ចន្ទី	បេឡាករ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨៨	- លោកស្រី ដួង វណ្ណ	បេឡាករ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨៩	- លោកស្រី យុង ចិត្តា	បេឡាករទូទៅ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
១៩០	- លោក ធីញ សុខា	បេឡាករ	សណ្ឋាគារ សុខាអង្គរ
១៩១	- អ្នកស្រី ដួង សារី	បេឡាករ	សណ្ឋាគារ សុខាអង្គរ

១៩២	- លោក យឹម សត្យា	បេឡាករ	សណ្ឋាគារឆ្នេរសុខា
១៩៣	- អ្នកស្រី សំរិទ្ធ ចន្ទា	បេឡាករ	ក្រុមហ៊ុន គង់ ហុង ភាត់ដេរ
១៩៤	- លោក កែវ សិទ្ធិ	នាយកផ្នែកលក់	ទីស្នាក់ការកណ្តាល
១៩៥	- លោក ជុន សុខឌី	នាយក្រុមសន្តិសុខ	សណ្ឋាគារ សុខាអង្គរ
១៩៦	- លោក អាំ គឿន	នាយក្រុមបោកគក់	សណ្ឋាគារ សុខាអង្គរ
១៩៧	- អ្នកស្រី ហាន សីលា	នាយក្រុមរៀបចំ	សណ្ឋាគារ សុខាអង្គរ
១៩៨	- លោក សុខ វ៉ែងហាក់	នាយផ្នែកជញ្ជូនឥវ៉ាន់ភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
១៩៩	- លោក គី ហេង	មន្ត្រីត្រួតពិនិត្យអចលនៈទ្រព្យ	សណ្ឋាគារឆ្នេរសុខា
២០០	- លោកស្រី ពុំ នឿនិត	ប្រតិបត្តិករផ្នែកធនធានមនុស្ស	សណ្ឋាគារឆ្នេរសុខា
២០១	- លោក ហម គង់ហេង	ជំនួយការផ្នែកនាំចូល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០២	- លោក សាត ផាណារិទ្ធ	ជំនួយការរដ្ឋបាល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០៣	- លោក សេន រុទ្ធី	ជំនួយការផ្នែកទទួល-ប្រគល់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០៤	- អ្នកស្រី គង់ សុផល	ជំនួយការរដ្ឋបាល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០៥	- លោក មាស ស្វិត	ជំនួយផែនការនិងបែងចែកថវិកា	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០៦	- លោក ស្រ៊ិន វាសនា	ជំនួយការរដ្ឋបាល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០៧	- លោកស្រី លី ណារ៉ា	ជំនួយការគណនេយ្យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០៨	- លោក ចាន់ ផល្លី	ជំនួយការផ្នែកគណនេយ្យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០៩	- អ្នកស្រី យុន ពិសី	ជំនួយការសវនករចំណូល	សណ្ឋាគារ សុខាអង្គរ
២១០	- កញ្ញា សំ សារុទ្ធី	ជំនួយការផ្នែកសេវាកម្មម្ហូបនិងអាស៊ីដ	សណ្ឋាគារ សុខាអង្គរ
២១១	- លោកស្រី ហឿង ដា	ជំនួយការផ្នែកធនធានមនុស្ស	សណ្ឋាគារសុខាសៀមរាប
២១២	- លោក ស៊ុត ច័រ្យង	គ្រូបង្រៀនរបៀបហាត់ប្រាណ	សណ្ឋាគារ សុខាអង្គរ
២១៣	- លោក ប៉ុល សុភមី	កុំព្យូទ័រនិងជំនួយការបច្ចេកទេសហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១៤	- លោក ប៉ែន បូរី	លេខាធិការកុំព្យូទ័រ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១៥	- លោកស្រី សំ សុគន្ធា	គណនេយ្យករ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១៦	- កញ្ញា ជុំ សុភា	គណនេយ្យករ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១៧	- លោក សេង ប៉ោយ	គណនេយ្យករ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១៨	- លោកស្រី យ៉ែម ណារី	គណនេយ្យកុំព្យូទ័របំណុល	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
ក-មេដាយបុរិសាណន្ត ថ្នាក់ វេស្សប្បធិ			
១	- លោក ខេង ប៉ែនប៊ុនស្រុង	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

២	- លោក ឈិត វណ្ណៈ	អ្នកបច្ចេកទេសហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣	- លោក សូ សុវណ្ណមុនី	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤	- លោក មឿន សុខ	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៥	- លោក ម៉ែក មីនា	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៦	- លោក ណន ង៉ុយ	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៧	- លោក យាម តុប	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៨	- លោក ព្រ៉ាំ សុខ	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៩	- លោក គឹម ចាន់	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១០	- លោក មាន ម៉ី	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១១	- លោក សូ រស្មី	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១២	- លោក អូម សាំង	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣	- លោក តាំង ជៀង	អ្នកសម្របសម្រួលផ្នែកបញ្ចេញប័ណ្ណប្រេង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤	- លោក ជិន សុខជា	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥	- លោក ជួប សារុន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៦	- លោក គ្រួច ឈិន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៧	- លោក ប៊ុច វិបុល	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៨	- លោក អ៊ុច សុផល	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៩	- លោក ជា ផាន់ណាក់	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២០	- លោក ទីវ ចន្ទា	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២១	- លោក ខាត់ ផេន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២២	- លោក យាម ស្រីង	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៣	- លោក សេង សារិទ្ធ	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៤	- លោក សៀម សុទ្ធ	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៥	- លោក ពៅ សុខុន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៦	- លោក កែ ឈាងយុន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៧	- លោក ជា រដ្ឋា	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៨	- លោក ក្រួច អ៊ាន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
២៩	- លោក អ៊ុល វណ្ណត	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣០	- លោក ស៊ិន សំបូរ	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

៣១	- លោក ចាប ភារ៉ា	អ្នកបើករថយន្តស្ងួត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣២	- លោក ក្រូច សុខជា	អ្នកបើកបរសារហ្ស័រ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៣	- លោក ស៊ាន់ សុខខែត្រ	អ្នកទទួលបន្ទុកម៉ាស៊ីនភ្លើង និងប្តាំងសម្ភារៈ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៤	- លោក ព្រំ វ៉ាន់ធី	អ្នកទទួលម៉ាស៊ីនភ្លើង និងចាក់ប្រេង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៥	- លោក គឹម សុបិន្ត	អ្នកបើកបររថយន្តពន្លត់អគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៦	- លោក យ៉ាង សុខឡើន	អ្នកពិនិត្យពង្រឹងតូច	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៧	- លោក ចាប ចន្ទា	អ្នកបញ្ជូលហ្គាសដប	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៨	- លោក ផង់ ណាង	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៣៩	- លោក កែម ស្រីម	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤០	- លោក ហាម ហឿន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤១	- លោក សៀ ភ័ស្ត	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤២	- លោក ជិន សារឿន	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤៣	- លោក ប៉ាង យ៉ុង	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤៤	- លោក ឡាវ រឹម	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤៥	- លោក សែត សារី	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤៦	- លោក ប៊ុន ហេង	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤៧	- លោក ម៉ៅ យ៉ុង	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤៨	- លោក ផល ភីរុណ	អ្នកបើកបររថយន្ត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៤៩	- លោក យ៉ែម ផន	អ្នកបើកបររថយន្តអគ្គិភ័យ	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៥០	- លោក ផែង សារីន	អ្នកបើកបររថយន្តស្ងួត	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
៥១	- លោកស្រី ទឹម ស្រីម៉ៅ	អ្នកបង្រៀនម៉ាស៊ីន	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៥២	- លោក ជា ផេង	អ្នកត្រួតពិនិត្យការចំណាយ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៥៣	- លោក នុត និធិនា	អ្នកបើកបររថយន្ត	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៥៤	- លោក ហាក់ ប្រុស	អ្នកលើកឥវ៉ាន់ភ្លៀវ	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៥៥	- កញ្ញា អៀង ចាន់នី	អ្នកចាត់ការអាជីវកម្ម	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៥៦	- លោក ជួន សុផល	អ្នកចាត់ការរងអាជីវកម្ម	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៥៧	- លោក សេង យាង	អ្នកចាត់ការអាជីវកម្ម	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
៥៨	- អ្នកស្រី គង់ រដ្ឋា	អ្នកសម្របសម្រួលផ្នែកចង្រ្កាន	សណ្ឋាគារ សុខាអង្គរ
៥៩	- លោក យិន ឃឿន	អ្នករចនាម្លូប	សណ្ឋាគារ សុខាអង្គរ

៦០	- លោក ទិត បូរី	អ្នកបច្ចេកទេសផ្នែកវិស្វកម្ម	សណ្ឋាគារ សុខាអង្គរ
៦១	- លោក សែម សុវង្សេត	អ្នកបច្ចេកទេសម៉ាស៊ីនភ្លើង	សណ្ឋាគារ សុខាអង្គរ
៦២	- លោក វ៉ាង ចន្ទី	អ្នកបច្ចេកទេសផ្នែកវិស្វកម្ម	សណ្ឋាគារ សុខាអង្គរ
៦៣	- លោក នាម ស៊ាងលីម	អ្នកបច្ចេកទេសម៉ាស៊ីនភ្លើង	សណ្ឋាគារ សុខាអង្គរ
៦៤	- អ្នកស្រី លួស សុភាព	អ្នករៀបផ្កា	សណ្ឋាគារ សុខាអង្គរ
៦៥	- កញ្ញា ធីញ ស៊ីថាន	អ្នករៀបផ្កា	សណ្ឋាគារ សុខាអង្គរ
៦៦	- អ្នកស្រី ហិល សារ៉ែន	អ្នកសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៦៧	- អ្នកស្រី ហាច សុខា	អ្នកសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៦៨	- អ្នកស្រី វ៉ែន បូរ៉ា	អ្នកសំអាតបន្ទប់	សណ្ឋាគារ សុខាអង្គរ
៦៩	- លោក អ៊ូច សាញ់	អ្នកថែសួន	សណ្ឋាគារ សុខាអង្គរ
៧០	- អ្នកស្រី ឃឹម យ៉ាណាត់	អ្នកទំនាក់ទំនងភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
៧១	- លោក សាន សៀន	អ្នកបើកបររថយន្ត	សណ្ឋាគារ សុខាអង្គរ
៧២	- លោក ផាត់ ឡៃ	អ្នកជញ្ជូនភ្នំភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
៧៣	- អ្នកស្រី តែ គឹមហិរាង	អ្នកទទួលបន្ទុកកិច្ចការកក់បន្ទប់	សណ្ឋាគារ សុខាអង្គរ
៧៤	- អ្នកស្រី ស្រប សារ៉ាហ៊ី	អ្នកសម្របសម្រួលការិយាល័យលទ្ធកម្ម	សណ្ឋាគារ សុខាអង្គរ
៧៥	- លោក សេន ចាន់ប៉ូរ៉ែន	អ្នកត្រួតពិនិត្យផ្ទៃដើម	សណ្ឋាគារ សុខាអង្គរ
៧៦	- លោក ខៀវ វ៉ាន់ឌីវ	អ្នកកាន់ឃ្នាំង	សណ្ឋាគារ សុខាអង្គរ
៧៧	- លោក ហួន សាមីឌី	អ្នកចាត់ការអាជនីយដ្ឋាន	សណ្ឋាគារ សុខាអង្គរ
៧៨	- លោក លឿម លន	អ្នកចាត់ការអាជនីយដ្ឋាន	សណ្ឋាគារ សុខាអង្គរ
៧៩	- លោក សោម ពា	អ្នកចាត់ការអាជនីយដ្ឋាន	សណ្ឋាគារ សុខាអង្គរ
៨០	- លោក នុត សុខន	អ្នកចាត់ការផ្នែកសេវាកម្មភេសជ្ជៈ	សណ្ឋាគារ សុខាអង្គរ
៨១	- កញ្ញា ហ៊ុយ សុភិន	អ្នកចាត់ការរងផ្នែកសេវាកម្មភេសជ្ជៈ	សណ្ឋាគារ សុខាអង្គរ
៨២	- លោក ផល ប៉ែន	អ្នកក្រឡុកស្រា	សណ្ឋាគារ សុខាអង្គរ
៨៣	- អ្នកស្រី វង់ សាវី	អ្នកបំរើភ្ញៀវអាជនីយដ្ឋាន	សណ្ឋាគារ សុខាអង្គរ
៨៤	- អ្នកស្រី ផា លីណា	អ្នកបំរើភ្ញៀវអាជនីយដ្ឋាន	សណ្ឋាគារ សុខាអង្គរ
៨៥	- អ្នកស្រី មឿង សារួន	អ្នកបង្ហាត់ផ្នែកស្បែក	សណ្ឋាគារ សុខាអង្គរ
៨៦	- អ្នកស្រី ឈន ម៉ៅ	អ្នកទទួលបដិសណ្ឋារកិច្ចភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
៨៧	- អ្នកស្រី ម៉ៅ លីណា	អ្នកកែសម្រួល	សណ្ឋាគារ សុខាអង្គរ
៨៨	- អ្នកស្រី សូត្រ សូដានី	អ្នកម៉ាស្សា	សណ្ឋាគារ សុខាអង្គរ

៨៩	- អ្នកស្រី ធឿន វ៉ាន់នី	អ្នកម៉ាស្សា	សណ្ឋាគារ សុខា អង្គរ
៩០	- អ្នកស្រី ហេង ជឿនដាន	អ្នកម៉ាស្សា	សណ្ឋាគារ សុខា អង្គរ
៩១	- អ្នកស្រី ឃ្លោក ច័ន្ទដារី	អ្នកម៉ាស្សា	សណ្ឋាគារ សុខា អង្គរ
៩២	- លោក ជឿក សុភ័ក្ត្រ	អ្នកម៉ាស្សា	សណ្ឋាគារ សុខា អង្គរ
៩៣	- លោក អ៊ុន សុភា	អ្នកធ្វើនំ	សណ្ឋាគារសុខាសៀមរាប
៩៤	- លោកស្រី អ៊ុក សុភី	អ្នកធ្វើនំ	សណ្ឋាគារសុខាសៀមរាប
៩៥	- លោកស្រី ឯក សារិន	អ្នកសំរបសំរួលផ្នែកធនធានមនុស្ស	សណ្ឋាគារឆ្នេរសុខា
៩៦	- អ្នកនាង សាន សុទ្ធិហៃ	អ្នកសំរបសំរួលផ្នែកហិរញ្ញវត្ថុ	សណ្ឋាគារឆ្នេរសុខា
៩៧	- លោកស្រី កាង សុធាវី	អ្នកត្រួតពិនិត្យបំណុល	សណ្ឋាគារឆ្នេរសុខា
៩៨	- លោក វ៉ាន់ គួយ	អ្នកត្រួតពិនិត្យតំលៃ	សណ្ឋាគារឆ្នេរសុខា
៩៩	- លោកស្រី សំ ស្រីពៅ	អ្នកទំនាក់ទំនងភ្ញៀវ	សណ្ឋាគារឆ្នេរសុខា
១០០	- លោក សុខ ឃឿន	អ្នកបច្ចេកទេសប្រព័ន្ធទឹក	សណ្ឋាគារឆ្នេរសុខា
១០១	- លោក ចាន់ ទិត្យ	អ្នកបច្ចេកទេសវិស្វកម្ម	សណ្ឋាគារឆ្នេរសុខា
១០២	- លោក អឿន ពន្លក	អ្នកបំរើភ្ញៀវអាជនីយដ្ឋាន	សណ្ឋាគារឆ្នេរសុខា
១០៣	- កញ្ញា ទន់ ចន្ទី	អ្នកចាត់ការអាជនីយដ្ឋាន	សណ្ឋាគារឆ្នេរសុខា
១០៤	- លោក ហាំ សុខបុល	អ្នកចាត់ការរងអាជនីយដ្ឋាន	សណ្ឋាគារឆ្នេរសុខា
១០៥	- លោក ចាន់ វិចិត្រ	អ្នកក្រឡុកស្រា	សណ្ឋាគារឆ្នេរសុខា
១០៦	- លោក ឡុង សយ	អ្នកបើកបររថយន្ត	សណ្ឋាគារឆ្នេរសុខា
១០៧	- លោកស្រី គុន វុចធីម	អ្នកត្រួតពិនិត្យឯកសណ្ឋាន	សណ្ឋាគារឆ្នេរសុខា
១០៨	- លោកស្រី លី គឹមហួយ	អ្នកសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
១០៩	- លោកស្រី ជុំ ផល្លាប	អ្នកសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
១១០	- អ្នកនាង ធន ចិត្តា	អ្នកសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
១១១	- លោកស្រី ប៉ៅ ឌី	អ្នកសំអាតបន្ទប់	សណ្ឋាគារឆ្នេរសុខា
១១២	- លោកស្រី ទួន ស្រីវត្ត	អ្នកទទួលភ្ញៀវ	សណ្ឋាគារឆ្នេរសុខា
១១៣	- អ្នកស្រី សាន ណេង	អ្នកត្រួតពិនិត្យគុណភាព	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១១៤	- អ្នកស្រី ហេង អូន	អ្នកត្រួតពិនិត្យគុណភាព	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១១៥	- អ្នកស្រី វ៉ន សុខខេង	អ្នកត្រួតពិនិត្យគុណភាព	ក្រុមហ៊ុន គង់ ហុង កាត់ដេរ
១១៦	- លោក អ៊ុន វណ្ណា	ចុងអាម្រូបជប៉ុន	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ
១១៧	- លោក អឿន ភារុណ	ចុងអា	សណ្ឋាគារវេស៊ីដង់សុខាភ្នំពេញ

១១៨ -	លោក អុំ ពុធវិទ្ធិកា	ចុងកៅ	សណ្ឋាគារវើស៊ីដង់សុខាភ្នំពេញ
១១៩ -	លោក ឈុំ សំអាត	ចុងកៅ	សណ្ឋាគារវើស៊ីដង់សុខាភ្នំពេញ
១២០ -	កញ្ញា អុំ ណារី	ចុងកៅ	សណ្ឋាគារវើស៊ីដង់សុខាភ្នំពេញ
១២១ -	លោក សុខ វណ្ណដា	ចុងកៅ	សណ្ឋាគារវើស៊ីដង់សុខាភ្នំពេញ
១២២ -	កញ្ញា អ៊ិន ផល្លីន	ចុងកៅ	សណ្ឋាគារវើស៊ីដង់សុខាភ្នំពេញ
១២៣ -	អ្នកស្រី ខៀវ សុពេជ្រ	ចុងកៅ កម្រិត ១	សណ្ឋាគារ សុខាអង្គរ
១២៤ -	លោក ស៊ី សាន្ត	ចុងកៅ កម្រិត ១	សណ្ឋាគារ សុខាអង្គរ
១២៥ -	លោក កែវ វណ្ណនា	ចុងកៅ កម្រិត ១	សណ្ឋាគារ សុខាអង្គរ
១២៦ -	អ្នកស្រី សេង ទី	ចុងកៅ កម្រិត ១	សណ្ឋាគារ សុខាអង្គរ
១២៧ -	លោក ខាត់ សុវណ្ណា	ចុងកៅ កម្រិត ១	សណ្ឋាគារ សុខាអង្គរ
១២៨ -	អ្នកស្រី ប្រាក់ ស្រីមុំ	ចុងកៅ កម្រិត ២	សណ្ឋាគារ សុខាអង្គរ
១២៩ -	លោក រៀល រាក់	ចុងកៅ កម្រិត ២	សណ្ឋាគារ សុខាអង្គរ
១៣០ -	លោកស្រី ឌី វណ្ណារី	ចុងកៅ	សណ្ឋាគារសុខាសៀមរាប
១៣១ -	លោកស្រី សុខ សោភា	ចុងកៅកម្រិត១	សណ្ឋាគារឆ្នេរសុខា
១៣២ -	លោកស្រី សិន ផលី	ចុងកៅកម្រិត២	សណ្ឋាគារឆ្នេរសុខា
១៣៣ -	លោក សាយ ឃី	ជាងផ្សា	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៤ -	លោក យឹម យឹម	ជាងផ្សា	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៥ -	លោក រស់ វុធី	ជាងផ្សារគ្រឿងក្រោម	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៦ -	លោក វ៉ែ វិបុល	ជាងម៉ាស៊ីន	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៣៧ -	លោក ស៊ឹម សុវណ្ណ	ជាងភ្លើង	សណ្ឋាគារវើស៊ីដង់សុខាភ្នំពេញ
១៣៨ -	លោក ហេង ស៊ីឡើន	ជាងឈើ	សណ្ឋាគារ សុខាអង្គរ
១៣៩ -	លោក ពេញ ឡុងឆួន	ជាងម៉ាស៊ីន	សណ្ឋាគារឆ្នេរសុខា
១៤០ -	លោក ទា ចំរើន	ជាងឈើ	សណ្ឋាគារឆ្នេរសុខា
១៤១ -	លោក សាយ ឃី	ជាងផ្សា	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤២ -	លោក សៀង កុសល	ស្តុកឃ្នាំងប្រាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៣ -	លោក ជា អេង	ឆ្នាំឃ្នាំង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៤ -	លោក ស៊ូ ភារិទ្ធ	ឆ្នាំឃ្នាំង-បញ្ហាម៉ាស៊ីនភ្លើង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៥ -	អ្នកស្រី ម៉ែន សុផាត	ភ្នាក់ងារសេវាកម្មភ្ញៀវ	សណ្ឋាគារ សុខាអង្គរ
១៤៦ -	កញ្ញា រឿន ចាន់ណា	ភ្នាក់ងារសេវាកម្មភ្ញៀវ	សណ្ឋាគារ សុខាអង្គរ

១៤៧	- អ្នកស្រី សម្បត្តិ សុទ្ធិយា	ភ្នាក់ងារគណនីចំណូល	សណ្ឋាគារ សុខាអង្គរ
១៤៨	- លោក យឹម អ៊ុយ	ប្រចាំការសាឡង់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៤៩	- លោក ម៉ែន វ៉ាន	ប្រចាំការសាឡង់	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥០	- លោក អឿ វឌ្ឍនា	សន្តិសុខ ត្រួតពិនិត្យហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥១	- លោក ចាន់ ធ្វ	សន្តិសុខផ្ទៃបេហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥២	- លោក ប៉ុក សាត	សន្តិសុខផ្ទៃបេហ្គាស	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៣	- លោក សុខ ស៊ីថា	សន្តិសុខពិនិត្យទឹក	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៤	- លោក សេន បូរី	សន្តិសុខពិនិត្យទឹក	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ
១៥៥	- លោក ជា ប៉ាក់	កាន់ម៉ាស៊ីនភ្លើង	អង្គភាពអាជីវកម្មប្រេងឥន្ធនៈ

មាត្រា ២.- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

ថ្ងៃ ២៤ ខែ ២០១៨ រៀង ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០១៨
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ០០៧ រ.ពណ

ជាតិ សាសនា ព្រះមហាក្សត្រ



**សេចក្តីសម្រេច
ស្តីពី**

**ការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨
ពីថ្ងៃសុក្រ ៨រោច ដល់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១
ត្រូវនិងថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តកណ្តាល
ក្រោមប្រធានបទ: ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍**

រាជរដ្ឋាភិបាលកម្ពុជា

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពី
ការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី
ការកែសម្រួលនិងបំពេញបន្ថែមសមាជិករាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី០២ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាស
ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៩/០០៧ ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០៩ ដែល
ប្រកាសឱ្យប្រើច្បាប់ស្តីពីទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការ
ប្រព្រឹត្តទៅរបស់ក្រសួងទេសចរណ៍
- បានឃើញអនុក្រឹត្យលេខ២៦៥ អនក្រ.បក ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ស្តីពីការកំណត់
ពិធីបុណ្យទន្លេ
- យោងលិខិតលេខ២៣៦ សជណ.ផក ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងលិខិតលេខ៣៨សជណ.ផក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍

សម្រេច

ប្រការ១.-

ត្រូវបានបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យទន្លេ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃសុក្រ ៨រោច ដល់ថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៩-១១ ខែមីនា ឆ្នាំ២០១៨ នៅខេត្តកណ្តាល ក្រោមប្រធានបទ៖ ទន្លេនៃសន្តិភាព មិត្តភាព និងនិរន្តរភាពទេសចរណ៍ (River of Peace, Friendship and Sustainable Tourism) ដែលមានសមាសភាពដូចខាងក្រោម៖

១- ឯកឧត្តម ថោង ខុន	រដ្ឋមន្ត្រីក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម ម៉ៅ កិរុណា	អភិបាលនៃគណៈអភិបាលខេត្តកណ្តាល	អនុប្រធានអចិន្ត្រៃយ៍
៣- ឯកឧត្តម ស៊ី កិរិន្ទ	រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	អនុប្រធាន
៤- ឯកឧត្តម អ៊ុំ ក សុជាតិ	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	អនុប្រធាន
៥- ឯកឧត្តម ឈួន ជារ៉ា	រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម	អនុប្រធាន
៦- ឯកឧត្តម សូ ម៉ារ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៧- ឯកឧត្តម ធីត ចន្ទា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៨- ឯកឧត្តម ជា ម៉ូរ៉ា	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៩- ឯកឧត្តម ប៉ារ៉ា សុខុម	រដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
១០- ឯកឧត្តម តែ គុយស៊ាង	រដ្ឋលេខាធិការក្រសួងសុខាភិបាល	សមាជិក
១១- ឯកឧត្តម លឹម ស៊ីជេនីន	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	សមាជិក
១២- ឯកឧត្តម ណេវ ធួក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	សមាជិក
១៣- ឯកឧត្តម ណួ សម្បុក	ទីប្រឹក្សាគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ	សមាជិក
១៤- ឯកឧត្តម ឃុន ច័ន្ទតារា	អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន	សមាជិក
១៥- ឯកឧត្តម ប៉ាន់ ចំរើន	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៦- ឯកឧត្តម កុប សុភ័ក	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៧- ឯកឧត្តម សូ វិសុឌី	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៨- ឯកឧត្តម សុខ កុចហាង	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
១៩- លោកជំទាវ ម៉ែ វណ្ណស៊ីថា	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	សមាជិក
២០- ឯកឧត្តម សារុន រ៉ាឌី	ទីប្រឹក្សាអម និងជាប្រធាននាយកដ្ឋានផ្ទៃក្នុង ទីស្តីការគណៈរដ្ឋមន្ត្រី	សមាជិក
២១- ឯកឧត្តម ស៊ាង ថៃ	អគ្គនាយកនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២២- ឯកឧត្តម ណេង សាមុត	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជា អគ្គលេខាធិការ គ.ជ.វ.ទ នៃក្រសួងទេសចរណ៍	សមាជិក
២៣- ឯកឧត្តម គង់ សុវណ្ណ	អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងទេសចរណ៍	សមាជិក
២៤- ឯកឧត្តម អ៊ុន ធឿន	អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ នៃក្រសួងទេសចរណ៍	សមាជិក

២៥- ឯកឧត្តម កើត ពុទ្ធបរិ	នាយកវិទ្យាស្ថានជាតិទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២៦- ឯកឧត្តម ប្រាក់ ប័ន្ទតារា	អគ្គាធិការក្រសួងទេសចរណ៍	សមាជិក
២៧- ឯកឧត្តមនាយឧត្តមសេនីយ៍ ឡូប ណារ៉ុប	អគ្គស្នងការរងនគរបាលជាតិ	សមាជិក
២៨- ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ែន សាម៉ុន	មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស	សមាជិក
២៩- ឯកឧត្តមឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ	សមាជិក
៣០- ឯកឧត្តម ថា កុសល	ទីប្រឹក្សាក្រសួង និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៣១- លោក ខៀវ សំណន	អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា	សមាជិក
៣២- លោក ថេង ឡូសក្ខិ	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍	សមាជិក
៣៣- ឯកឧត្តម មាន ចាន់យ៉ាជា	អភិបាលរងរាជធានីភ្នំពេញ	សមាជិក
៣៤- ឯកឧត្តម នៃ ចារី	អភិបាលរងខេត្តកណ្តាល	សមាជិក
៣៥- ឯកឧត្តម គឹម រិទ្ធី	អភិបាលរងខេត្តកណ្តាល	សមាជិក
៣៦- ឯកឧត្តម ឡូបម៉េង ប័ន្ទតារា	អភិបាលរងខេត្តកណ្តាល	សមាជិក
៣៧- លោកជំទាវ ហ៊ុន កុសនី	អភិបាលរងខេត្តកណ្តាល	សមាជិក
៣៨- ឧត្តមសេនីយ៍ទោ រិទ្ធិ ចំរើន	ស្នងការនគរបាលខេត្តកណ្តាល	សមាជិក
៣៩- ឧត្តមសេនីយ៍ត្រី លឿង សុផារ៉ា	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល	សមាជិក
៤០- ឧត្តមសេនីយ៍ត្រី សំ គុណ	មេបញ្ជាការរងរាជអាវុធហត្ថខេត្តកណ្តាល	សមាជិក
៤១- លោក គ្រុយ ម៉ាឡេន	នាយករដ្ឋបាលសាលាខេត្តកណ្តាល	សមាជិក
៤២- លោក ហ៊ុន ហាន	ប្រធានស្តីទីនាយកដ្ឋានពិធីការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ	សមាជិក
៤៣- លោក នូ សុវណ្ណារ៉ា	អភិបាលក្រុងតាខ្មៅ	សមាជិក
៤៤- លោក ឡូប សោភ័ណ	ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល	សមាជិក
៤៥- លោក គ្រុយ ម៉ែនឡើង	ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល	សមាជិក
៤៦- លោកស្រី មួង សារឹម	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល	សមាជិក
៤៧- លោក អុម ផាត់	ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល	សមាជិក
៤៨- លោក ចង់ គង់	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល	សមាជិក
៤៩- លោក ហួត វណ្ណឌុំ	ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកណ្តាល	សមាជិក
៥០- លោក ជូ ម៉េងឡុន	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល	សមាជិក
៥១- លោក ឃឹម សុផល	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល	សមាជិក
៥២- លោក ចាប ម៉ុច	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល	សមាជិក
៥៣- លោក ម៉ីង យូឡេន	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល	សមាជិក
៥៤- លោក ម៉ីងឡុន សុផុណា	ប្រធានមន្ទីរសិក្សា វិទ្យាប្រមាញ់និងនេសាទខេត្តកណ្តាល	សមាជិក
៥៥- លោក លឹម ចាន់សុភី	ប្រធានមន្ទីរ ជ.ន.ស.ស ខេត្តកណ្តាល	សមាជិក
៥៦- លោក ចាប វណ្ណឌុំ	ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល	សមាជិក
៥៧- លោកស្រី គង់ ចាន់បុស្សិចា	អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល	សមាជិក

គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។

ប្រការ ២.-

ត្រូវបានបង្កើតលេខាធិការដ្ឋាន និងអនុគណៈកម្មការ របស់គណៈកម្មការអន្តរក្រសួងដើម្បីរៀបចំពិធីបុណ្យទន្លេឆ្នាំ២០១៨ ដែលមានសមាសភាព និងភារកិច្ចដូចខាងក្រោម៖

ក.លេខាធិការដ្ឋាន

- ១- ឯកឧត្តម **គង់ សុវណ្ណ** អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ ប្រធាន
- ២- ឯកឧត្តម **ផ្លុង ធឿន** អគ្គនាយករង និងជាប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ អនុប្រធាន
- ៣- លោកស្រី **ម៉ីន មេណី** នាយករងរដ្ឋបាលសាលាខេត្តកណ្តាល អនុប្រធាន
- ៤- លោក **នឹម សុវណ្ណ** អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងទេសចរណ៍ សមាជិក
- ៥- លោក **ថោង រដ្ឋសក្តិ** អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ សមាជិក
- ៦- លោក **ធឿន ឌុករ៉ា** ប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ សមាជិក
- ៧- លោក **ហ៊ុន ហាន** ប្រធានស្តីទីនាយកដ្ឋានពិធីការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សមាជិក
- ៨- លោក **ជួន សោភ័ណ** ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល សមាជិក
- ៩- លោក **គុន សេដា** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ សមាជិក
- ១០- លោកស្រី **ឯម វ៉ាន់សារ៉ាភ័ក្ត្រ** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ សមាជិក
- ១១- លោកស្រី **អ៊ុំក សារ៉ាសំថៃ** អនុប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ សមាជិក
- ១២- លោក **សៅ ប័ន្តពិសិទ្ធ** អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅនៃក្រសួងទេសចរណ៍ សមាជិក
- ១៣- លោកស្រី **ធឿន សុខម៉េង** អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងទេសចរណ៍សមាជិក
- ១៤- លោកស្រី **រ៉ុម ប័ន្តបូរី** អនុប្រធានផ្នែកគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍នៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជា សមាជិក
- ១៥- លោក **ធាន បណ្ណៈ** នាយការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍លើផលទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក
- ១៦- លោក **ប៊ឹក ណាន់** នាយការិយាល័យគណនេយ្យ និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍ សមាជិក
- ១៧- លោកស្រី **សារិន កញ្ញា** នាយការិយាល័យរដ្ឋបាលនិងរបៀបនៃក្រសួងទេសចរណ៍ សមាជិក
- ១៨- លោកស្រី **ធីម ស៊ីម៉ុន** នាយការិយាល័យតម្កល់ឯកសារនៃក្រសួងទេសចរណ៍សមាជិក
- ១៩- លោក **សៅ សុម៉ារិទ្ធ** នាយករងការិយាល័យសរុបនៃក្រសួងទេសចរណ៍ សមាជិក
- ២០- កញ្ញា **ត្រី សុខឡា** នាយករងការិយាល័យរដ្ឋបាលនៃក្រសួងទេសចរណ៍ សមាជិក
- ២១- លោកស្រី **ប្រាង រតនា** នាយករងការិយាល័យសរុបនៃក្រសួងទេសចរណ៍ សមាជិក
- ២២- លោក **គុន សុផាន់** នាយករងការិយាល័យពិធីការក្រសួងទេសចរណ៍ សមាជិក
- ២៣- លោក **ខ្មៅ កុសល** នាយករងការិយាល័យនាយកដ្ឋានអភិវឌ្ឍន៍លើផលទេសចរណ៍នៃក្រសួងទេសចរណ៍ សមាជិក

២៤- លោក រៀង សុគុណ	ជំនួយការឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍	សមាជិក
២៥- លោក គូប សុំរ៉ានី	ជំនួយការឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍	សមាជិក
២៦- កញ្ញា ជី សោភា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
២៧- លោកស្រី នង កន្ទិដ្ឋា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
២៨- កញ្ញា លេង្លា សេរីវឌ្ឍនា	មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
២៩- លោក ជួប ចាន់ណា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៣០- កញ្ញា នូ សុផានី	មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣១- កញ្ញា រ៉េត ករុណា	មន្ត្រីពិធីការនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣២- លោក ឌី វ៉ាន់សុំល	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣៣- កញ្ញា សេង លីដា	មន្ត្រីនាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ	សមាជិក
៣៤- លោក រៀង វណ្ណៈ	មន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ	សមាជិក

លេខាធិការដ្ឋាននេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- ជាជំនួយដល់គណៈកម្មការក្នុងការដឹកនាំ ចាត់ចែង ត្រួតពិនិត្យ សម្របសម្រួលជាមួយស្ថាប័ន និងអង្គការពាក់ព័ន្ធ
- រៀបចំកិច្ចប្រជុំបច្ចេកទេសនានាសម្រាប់គណៈកម្មការអន្តរក្រសួង
- រៀបចំ និងតម្លើងកម្មវិធីរួមពិធីបុណ្យទន្លេ
- រៀបចំវេទិកាគណៈអធិបតី កន្លែងអង្គុយ និងពិធីការសម្រាប់ឥស្សរជនជាតិ និងអន្តរជាតិ
- រៀបចំលិខិតអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិចូលរួមពិធីបើកពិធីបុណ្យទន្លេ
- រៀបចំបញ្ជីឈ្មោះភ្ញៀវជាតិ និងអន្តរជាតិចូលរួមពិធីបើកពិធីបុណ្យទន្លេ
- រៀបចំស្លាកពាក់សម្រាប់ភ្ញៀវជាតិ-អន្តរជាតិចូលរួមពិធីបើកពិធីបុណ្យទន្លេ
- រៀបចំប័ណ្ណចតរថយន្តសម្រាប់ភ្ញៀវជាតិ-អន្តរជាតិចូលរួមពិធីបើក និងពិធីបុណ្យទន្លេ
- រៀបចំពិធីការ និងបដិសណ្ឋារកិច្ចទទួលគណៈប្រតិភូ និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ
- រៀបចំការស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជូនសមាជិកគណៈកម្មការ និងក្រុមការងារ
- គ្រប់គ្រង និងចាត់ចែងការងារហិរញ្ញវត្ថុ ចំណូល ចំណាយ ដើម្បីបម្រើដល់ដំណើរការរៀបចំពិធីបុណ្យទន្លេ
- រៀបចំរបាយការណ៍បូកសរុបលទ្ធផលពិធីបុណ្យទន្លេជូនរាជរដ្ឋាភិបាល
- ទទួលភារកិច្ចផ្សេងៗទៀតដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ខ.អនុគណៈកម្មការយោសាសនាផ្សព្វផ្សាយ ការពិព័រណ៍សមិទ្ធផលនានា ក្រុមការងារប្រឆាំងពេលថ្ងៃ បណ្តាស្រុកម្លូមអាហារ និងកុមារកំពុងអភិវឌ្ឍន៍

១- ឯកឧត្តម សុខ គុចហាម	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម សូ វិសុឌី	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៣- លោកជំទាវ ម៉ក់ វណ្ណសុវិថា	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	អនុប្រធាន
៤- ឯកឧត្តម លោប សាមុត	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	អនុប្រធាន
៥- ឯកឧត្តម នូវម៉េង ប័ន្ទតារា	អភិបាលរងខេត្តកណ្តាល	អនុប្រធាន

៦- ឯកឧត្តម សាន តិរុណ្ណា	អគ្គនាយករងនៃអគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម	អនុប្រធាន
៧- ឯកឧត្តម នី ផល្លី	អគ្គលេខាធិការរងគណៈកម្មាធិការជាតិអភិវឌ្ឍ តំបន់ឆ្នេរកម្ពុជា	សមាជិក
៨- ឯកឧត្តម អាំង សុវណ្ណរត្ន	អគ្គនាយករងទេសចរណ៍និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត	សមាជិក
៩- ឯកឧត្តម ជួន ជ័យសត្យា	ប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ និងជាអគ្គលេខាធិការរង គ.ជ.វ.ទ	សមាជិក
១០- លោក ហេង សុដានី	អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុក្រសួងទេសចរណ៍	សមាជិក
១១- លោកស្រី តីក សុភី	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ នៃក្រសួងទេសចរណ៍	សមាជិក
១២- លោក ហាង សណ្តាន់	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ នៃក្រសួងទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៣- លោក សុខ ជារិទ្ធិ	ប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍នៃក្រសួងពាណិជ្ជកម្ម	សមាជិក
១៤- លោក ឡា ធួរ៉ា	ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយ ក្រៅប្រទេសនៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក គឹម សេរីរដ្ឋ	ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្មស្នាក់នៅទេសចរណ៍ និងមូបអាហារ នៃក្រសួងទេសចរណ៍	សមាជិក
១៦- លោក នូ សុវណ្ណរ៉ា	អភិបាលក្រុងតាខ្មៅ	សមាជិក
១៧- លោក ជួន សោភ័ណ	ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល	សមាជិក
១៨- លោក ឃឹម សុផល	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល	សមាជិក
១៩- លោក អូម ផាត់	ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល	សមាជិក
២០- លោក ចក់ គង់	ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល	សមាជិក
២១- លោក ម៉ីង យូឡាង	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល	សមាជិក
២២- លោក លឹម ចាន់សុភី	ប្រធានមន្ទីរ ជ.ន.ស.ស ខេត្តកណ្តាល	សមាជិក
២៣- លោក ចាម វណ្ណិ	ប្រធានមន្ទីរព័ត៌មានខេត្តកណ្តាល	សមាជិក
២៤- លោក ម៉ីន គុណ ស៊ីមុណា	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល	សមាជិក
២៥- លោក ហួត វណ្ណឌុំ	ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តកណ្តាល	សមាជិក
២៦- លោក រៀ វិរិទ្ធិ	អនុប្រធាននាយកដ្ឋានកិច្ចការពិព័រណ៍នៃក្រសួងពាណិជ្ជកម្ម	សមាជិក
២៧- លោក ម៉េម ម៉ានីរដ្ឋ	នាយកវិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ	សមាជិក
២៨- លោក ហ៊ាង មិត	នាយកវិយាល័យនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២៩- លោក ម៉ីន សុស្សា	នាយកវិយាល័យនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៣០- លោក យស ច័ន្ទសារុ	មន្ត្រីនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៣១- លោក ពិលិត សិរិទ្ធិ	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក



៣២- លោក យ៉ន សុខុម	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
៣៣- លោក ញ៉ាន សុវិសាល	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
៣៤- លោក យ៉ាន បូរណ	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
៣៥- លោក ម៉ក់ រ៉ត្ត	មន្ត្រីនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍	សមាជិក
៣៦- លោក ហៀង ខេមរា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- សហការជាមួយបណ្តាញព័ត៌មានផ្សព្វផ្សាយ និងផ្នែកឯកជន ដើម្បីធ្វើការយោសាសនាផ្សព្វផ្សាយពី
ព្រឹត្តិការណ៍បុណ្យទន្លេ
- ផលិតស្ត្រីផ្សព្វផ្សាយស្តីពីបុណ្យទន្លេតាមបណ្តាញផ្សព្វផ្សាយជាតិ និងអន្តរជាតិ
- ផលិតឯកសារ ប័ណ្ណផ្នត់ និងបង្ហាញផ្សព្វផ្សាយស្តីពីបុណ្យទន្លេជាភាសាខ្មែរ និងបរទេស
- សហការជាមួយក្រសួងពាណិជ្ជកម្ម អាជ្ញាធរខេត្តកណ្តាល ដើម្បីរៀបចំការតាំងពិព័រណ៍ផលិតផល
ក្នុងស្រុក សមិទ្ធិផលនានា
- សហការជាមួយអាជ្ញាធរដែនដី សមាគមឧស្សាហកម្មទេសចរណ៍ ក្រុមហ៊ុនស្រាបៀរ ភេសជ្ជៈ និង
ម្ហូបអាហារ ដើម្បីរៀបចំមហោស្រពម្ហូបអាហារ ស្រា និងភេសជ្ជៈ
- រៀបចំកម្មវិធីប្រគំន្រីចល័តនៅពេលថ្ងៃក្នុងអំឡុងពេលនៃពិធីបុណ្យទន្លេ
- រៀបចំតុបតែងកន្លែងប្រារព្ធពិធី និងសហការរៀបចំតុបតែងលម្អ និងសម្អាតក្រុងតាខ្មៅ ដើម្បីទទួល
ស្វាគមន៍ពិធីបុណ្យទន្លេ
- សហការរៀបចំការផ្សាយបន្តផ្ទាល់ និងរៀបចំបញ្ចប់ការជ្រួតជ្រាបអសាទរ
- ស្វែងរកជំនួយឧបត្ថម្ភជាសម្ភារៈ ឬថវិកាពីសប្បុរសជន និងផ្នែកឯកជនដើម្បីទ្រទ្រង់ការរៀបចំពិធី
បុណ្យទន្លេ
- ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

គ. អនុគណៈកម្មការរៀបចំខ្លឹមសារ និងកិច្ចប្រជុំពាក់ព័ន្ធ

១- ឯកឧត្តម លោង សាមុត	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជា អគ្គលេខាធិការ គ.ជ.វ.ទ	ប្រធាន
២- ឯកឧត្តម អ៊ិន ធឿន	អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងទេសចរណ៍	អនុប្រធាន
៣- លោក ក្រុយ ម៉ាឡែន	នាយករដ្ឋបាលសាលាខេត្តកណ្តាល	អនុប្រធាន
៤- ឯកឧត្តម ស៊ី សុវណ្ណរ៉ត្ត	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិ បត្តិការអន្តរជាតិ និងជាអគ្គលេខាធិការរង គ.ជ.វ.ទ	សមាជិក
៥- ឯកឧត្តម ថា កុសល	ទីប្រឹក្សាក្រសួង និងជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី ក្រសួងទេសចរណ៍	សមាជិក
៦- ឯកឧត្តម នី ឆន្ទី	អគ្គលេខាធិការរងគណៈកម្មាធិការជាតិអភិវឌ្ឍ តំបន់ឆ្នេរកម្ពុជា (គ.អ.ឆ.ក)	សមាជិក
៧- ឯកឧត្តម ប៉ា វណ្ណៈ	អគ្គលេខាធិការរង គ.ជ.វ.ទ នៃក្រសួងទេសចរណ៍	សមាជិក
៨- ឯកឧត្តម ឈុន មករា	ប្រធាននាយកដ្ឋានគ្រប់គ្រងទីភ្នាក់ងារ ដឹកជញ្ជូន និងមគ្គុទ្ទេសក៍ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក

៩- លោក ទ្រី ឈឹម	អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១០- លោក សុខ សុគុណ	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហ ប្រតិបត្តិការអន្តរជាតិនៃក្រសួងទេសចរណ៍	សមាជិក
១១- លោក ជុក ជំនោរ	ប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១២- លោក មាន ភ័យសេក	ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៣- លោក លន់ ម៉ីនឡើង	ប្រធាននាយកដ្ឋានវាយតម្លៃទីក្រុងស្អាត នៃក្រសួងទេសចរណ៍	សមាជិក
១៤- លោក ហ៊ុន វិធី	ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជម្រុញ ការប្រឡងប្រណាំង នៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក ឃិន ណាត	ប្រធាននាយកដ្ឋានវិនិយោគទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៦- លោក ម៉ែន ភារម្យ	ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៧- លោក សំ សេង	នាយករងវិទ្យាស្ថានជាតិទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៨- លោកស្រី គឹម សុវណ្ណា	ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ	សមាជិក
១៩- លោក ជួប សោភ័ណ	ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាល	សមាជិក
២០- លោក សួន វិបុល	អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
២១- លោកស្រី ហួត ស៊ីនួន	អនុប្រធាននាយកដ្ឋានផែនការអភិវឌ្ឍទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២២- លោក ចាន់ ខេមរិទ្ធ	អនុប្រធានផ្នែកគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ នៃគណៈកម្មាធិការជាតិអភិវឌ្ឍតំបន់ឆ្នេរកម្ពុជា	សមាជិក
២៣- លោក លី ជីហាន	មន្ត្រីនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២៤- លោក គន្ធា កិរម្យ	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
២៥- កញ្ញា មូល លីតា	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
២៦- លោក សាត ធាវិទ្ធ	មន្ត្រីនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២៧- លោក ម៉ុន ហានាត	មន្ត្រីនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២៨- លោក ព្រាម ច័ន្ទតារា	មន្ត្រីនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២៩- លោកស្រី សុខ សុជាតា	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក



៣០- លោក លោក ចាន់ណា	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
៣១- លោក ឆាយ មធុរៈ	មន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៣២- លោក ចាន់ ប័ន្តសម្បត្តិ	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
៣៣- លោកស្រី អ៊ុន អន្ទារវិមាន	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
៣៤- កញ្ញា នេវ ហ្លេងឃី	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
៣៥- លោក ឃុត គឹមហួត	មន្ត្រីនាយកដ្ឋានវិនិយោគទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៣៦- លោក ឡាវ ភិក្ខុល	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៣៧- លោក ហាន ប៉ុណ្ណា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៣៨- លោក ស៊ឹម សុភា	មន្ត្រីនាយកដ្ឋានគណនេយ្យ-ហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍	សមាជិក
៣៩- កញ្ញា គង់ សុរិយា	ជំនួយការឯកឧត្តម ទិត ចន្ទា រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍	សមាជិក
៤០- លោក សេង សុវណ្ណមុនី	ជំនួយការឯកឧត្តម ទិត ចន្ទា រដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍	សមាជិក

អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- រៀបចំសារលិខិតស្នាគមន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- រៀបចំសុន្ទរកថាជូនថ្នាក់ដឹកនាំសម្រាប់កម្មវិធីបើកពិធីបុណ្យទន្លេ
- រៀបចំខ្លឹមសារឯកសារពាក់ព័ន្ធនានាសម្រាប់ដំណើរការរៀបចំពិធីបុណ្យទន្លេទាំងមូល
- រៀបចំបកប្រែ និងបោះពុម្ពឯកសារសំខាន់ៗ
- ជម្រុញយុទ្ធនាការចលនាប្រលងប្រណាំងទីក្រុងស្អាត មេឃីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អនៅតាមមេឃីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាទេសចរណ៍គ្រប់ប្រភេទ ដោយរៀបចំឱ្យមានការជូនរង្វាន់ ជាប័ណ្ណសរសើរ ឬការលើកទឹកចិត្តដល់ប្រតិបត្តិករ និងបុគ្គលដែលមានស្នាដៃ
- ជម្រុញរៀបចំស្តង់ដារ និងពង្រឹងគុណភាពសេវាដឹកជញ្ជូនទេសចរណ៍កម្សាន្តតាមផ្លូវទឹក (River Cruise)
- ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ឃ. អនុគណៈកម្មការរៀបចំទស្សនិយោគសិល្បៈ និងព្យាបាលក្រា

១- ឯកឧត្តម ប៊ាត សុខុម	រដ្ឋលេខាធិការក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម អ៊ុន សុខាភិ	រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	អនុប្រធាន
៣- លោកជំទាវ ហ៊ុន កុសនី	អភិបាលរងខេត្តកណ្តាល	អនុប្រធាន
៤- ឯកឧត្តម រំលឹក សុវណ្ណរ័ត្ន	អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍និងជា អគ្គលេខាធិការរង គ.ជ.វ.ទ	សមាជិក
៥- ឯកឧត្តម ត្រៀម ឈាន	ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
៦- ឯកឧត្តម ម៉ៅ កេង	ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក

៧- ឯកឧត្តម ហេង សុខចំរើន	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជានាយករង ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
៨- លោក ហ៊ុំម សុភា	អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
៩- លោក យិន ស៊ីវេង	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិ បត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍	សមាជិក
១០- លោក ម៉ុក ចាន់ណា	ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ	សមាជិក
១១- លោកស្រី មួង សារីម	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល	សមាជិក
១២- លោក នីង មុនី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងកិច្ចការទូទៅ នៃក្រសួងទេសចរណ៍	សមាជិក
១៣- លោក សុខ ស៊ីណារិទ្ធ	អនុប្រធាននាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និង អប់រំការយល់ដឹងសាធារណៈ នៃក្រសួងទេសចរណ៍	សមាជិក
១៤- លោក កែន សុភី	អនុប្រធាននាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៥- លោក សុខ សំរោត	នាយការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈនៃក្រសួងទេសចរណ៍	សមាជិក
១៦- លោក តាត វិសុទ្ធមុនី	នាយការិយាល័យនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំការយល់ដឹងសាធារណៈ នៃក្រសួងទេសចរណ៍	សមាជិក
១៧- លោក កាំង សុខចំរើន	មន្ត្រីនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៨- លោក ស្រី សំនិត	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក
១៩- លោក យិន ហ៊ុំម	មន្ត្រីនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
១៩- លោក ម៉ែន សត្យា	មន្ត្រីនាយកដ្ឋានអភិវឌ្ឍផលិតផលទេសចរណ៍ នៃក្រសួងទេសចរណ៍	សមាជិក
២០- កញ្ញា ហិម ស្រីលក្ខណ៍	មន្ត្រីនាយកដ្ឋានជម្រុញទេសចរណ៍ក្នុងស្រុក និងអប់រំ ការយល់ដឹងសាធារណៈ	សមាជិក

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖

- សហការជាមួយអនុគណៈកម្មការនានា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំទស្សនីយភាពសិល្បៈ
និងក្បួនល្បីបាយាតសម្រាប់ពិធីបើក ការប្រគំតន្ត្រី កម្មវិធីសិល្បៈកម្សាន្តនានា ក្នុងឱកាសពិធីបុណ្យទន្លេ
-ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ខ. អនុគណៈកម្មការរៀបចំកីឡាលើទឹក និងកីឡាលើស្មៅខ្សាច់ទន្លេ

១- ឯកឧត្តម វ៉ាន់ ចំរើន	អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍	ប្រធាន
២- ឯកឧត្តម គឹម រិទ្ធិ	អភិបាលរងខេត្តកណ្តាល	អនុប្រធាន
៣- លោក ថោង រដ្ឋសក្តិ	អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិនៃក្រសួងទេសចរណ៍	អនុប្រធាន
៤- លោក សុខ ចន្ទ្យា	ប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និង កីឡាទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
៥- លោក ជុន ម៉េងឡុន	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល	សមាជិក
៦- លោក លន់ សាមឌី	អនុប្រធាននាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និង កីឡាទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក

៧- លោកស្រី គង់ ចាន់បុស្សិបា	អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល	សមាជិក
៨- លោក ហាង រស្មី	នាយការិយាល័យនាយកដ្ឋានគ្រប់គ្រងសេវាកម្សាន្ត និងកីឡាទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
៩- លោក ហ៊ុន គណិត	ជំនួយការឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការនៃក្រសួងទេសចរណ៍	សមាជិក
១០- កញ្ញា សែម សុភា	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
១១- កញ្ញា ទួន គុណី	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
១២- លោក គង់ ជាវន្ត	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក
១៣- លោក សោមសុទ្ធ វិធីពង្ស	មន្ត្រីខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងទេសចរណ៍	សមាជិក

អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចខាងក្រោម៖
 - រៀបចំសកម្មភាពកីឡាលើទឹក កីឡាលើឆ្នេរខ្សាច់ទន្លេ និងសកម្មភាពកីឡាផ្សេងៗទៀត ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនពាក់ព័ន្ធនានា និងប្រទេសជាមិត្ត
 - ទទួលភារកិច្ចផ្សេងៗទៀត ដែលប្រធានគណៈកម្មការអន្តរក្រសួងប្រគល់ជូន។

ប.អនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសង្គ្រោះបន្ទាន់

១- ឯកឧត្តមនាយឧត្តមសេនីយ៍ ឌុច ណារ៉ុច	អគ្គនាយករងនគរបាលជាតិ	ប្រធាន
២- ឯកឧត្តមឧត្តមសេនីយ៍ឯក ម៉ែន សាម៉ែន	មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស	អនុប្រធាន
៣- ឯកឧត្តម នៃ ចារី	អភិបាលរងខេត្តកណ្តាល	អនុប្រធាន
៤- ឯកឧត្តម ហាន ចាន់យ៉ាជា	អភិបាលរងរាជធានីភ្នំពេញ	អនុប្រធាន
៥- ឯកឧត្តមឧត្តមនារីឯក វណ្ណ ម៉ីនឆៀង	មេបញ្ជាការរងកងទ័ពជើងទឹក	សមាជិក
៦- ឯកឧត្តម ប្រាស ប័ន្តសារា	អគ្គនាយករងរដ្ឋបាល	សមាជិក
៧- លោក ម៉ែម វាសនា	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍	សមាជិក
៨- លោក ម៉ែន ចាន់ថា	អគ្គនាយករងក្រសួងទេសចរណ៍	សមាជិក
៩- ឧត្តមសេនីយ៍ឯក ឡាយ ម៉ីនថន	ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍នៃក្រសួងមហាផ្ទៃ	សមាជិក
១០- ឧត្តមសេនីយ៍ឯក ជុំ សាវុឌ្ឍ	ប្រធាននាយកដ្ឋាននគរបាលការពារ និងជាប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃទឹក	សមាជិក
១១- ឧត្តមសេនីយ៍ទោ ធីន ចំរើន	ស្នងការនគរបាលខេត្តកណ្តាល	សមាជិក
១២- ឧត្តមសេនីយ៍ត្រី ឈឿង ស៊ីដារ៉ា	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល	សមាជិក
១៣- ឧត្តមសេនីយ៍ត្រី សំ គុណ	មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល	សមាជិក
១៤- លោកវេជ្ជបណ្ឌិត សុខ ស្រីន	ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល	សមាជិក
១៥- លោក ខួង បញ្ញាវុឌ្ឍ	ប្រធាននាយកដ្ឋានសន្តិសុខ សុវត្ថិភាពទេសចរណ៍នៃក្រសួងទេសចរណ៍	សមាជិក
១៦- លោក ស្រេង លឹមហ្វុន	នាយករងរដ្ឋបាលខេត្តកណ្តាល	សមាជិក
១៧- លោក គុយ ម៉ីនឆៀង	ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល	សមាជិក
១៨- លោក ជួន ប័ន្តសិរីវិទូ	មន្ត្រីអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងទេសចរណ៍	សមាជិក

អនុគណៈកម្មការនេះ មានតួនាទី និងភារកិច្ចដូចខាងក្រោម៖
 - រៀបចំការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយ សណ្តាប់ធ្នាប់សង្គម និងចរាចរឱ្យធានាបាននូវសុវត្ថិភាពគ្រប់គ្រាន់ ទាំងមុនពេល ក្នុងពេល និងក្រោយពេលនៃការប្រារព្ធពិធីបុណ្យទន្លេ
 - គ្រៀមលក្ខណៈ និងមធ្យោបាយគ្រប់គ្រាន់សម្រាប់សង្គ្រោះបន្ទាន់ ក្នុងករណីមានបាតុភាពដោយថាហេតុក្នុងពេលនៃការប្រារព្ធពិធីបុណ្យទន្លេ។

ប្រការ៣.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិបង្កើតអនុគណៈកម្មការ ឬក្រុមការងារបន្ថែម តាមការចាំបាច់។ អនុគណៈកម្មការនីមួយៗ និងលេខាធិការដ្ឋាន អាចស្នើសុំជ្រើសរើសសមាជិកបន្ថែមតាមការចាំបាច់ ដោយមានការយល់ព្រមពីប្រធានគណៈកម្មការអន្តរក្រសួង។

ប្រការ៤.-

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់ថវិការបស់ក្រសួងទេសចរណ៍ និងប្រកបថវិកាស្របច្បាប់ផ្សេងៗទៀត ដើម្បីដំណើរការការងាររបស់ខ្លួន។

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិស្វែងរកដៃគូអភិវឌ្ឍន៍ ឬផ្នែកឯកជន ដើម្បីជួយទ្រទ្រង់ និងឧបត្ថម្ភដល់ដំណើរការរៀបចំពិធីបុណ្យទន្លេនេះ។

ប្រការ៥.

គណៈកម្មការអន្តរក្រសួងនេះ មានសិទ្ធិប្រើប្រាស់គ្រាបស់ក្រសួងទេសចរណ៍ ដើម្បីដំណើរការការងាររបស់ខ្លួនតាមការចាំបាច់។

អនុប្រធាន សមាជិកគណៈកម្មការ ប្រធាន អនុប្រធាន សមាជិកអនុគណៈកម្មការ និងលេខាធិការដ្ឋាន ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការអន្តរក្រសួង។

ប្រការ៦.

គណៈកម្មការអន្តរក្រសួងនេះ នឹងត្រូវរំសាយក្រោយពេលចប់ការកិច្ច។

ប្រការ៧.

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ៨.

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រដ្ឋលេខាធិការគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ប្រការ២ ត្រូវទទួលអនុវត្តតាមសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ ៨
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃអង្គារ ៦ រោចខែ បុស្ស ឆ្នាំ រកា នព្វស័ក ព.ស២៥៦១
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ០០២.....សហវ.

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ថ្ងៃ ១២ ខែ ២០១៨
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០១៨

សេចក្តីសម្រេច
ស្តីពី

ការកែតម្រូវសមាសភាពភាគណៈ កម្មវិធីការងារយុវជនសិទ្ធិកម្ម
និងការផ្តល់ការលើកទឹកចិត្តរបស់អគ្គនាយកដ្ឋានគយនិងនិរន្តរភាពកម្ពុជា

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ៦១៦ សហវ.ប្រក ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៤ ស្តីពីការកំណត់គោលការណ៍យន្តការ នីតិវិធី និងការត្រួតពិនិត្យសម្រាប់ការផ្តល់ការលើកទឹកចិត្ត ដោយប្រើប្រាស់ប្រាក់រង្វាន់របស់អង្គការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមសំណូមពរការងារចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១ -

ត្រូវបានបង្កើតគណៈកម្មាធិការវាយតម្លៃសមិទ្ធកម្ម និងផ្តល់ការលើកទឹកចិត្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលសរសេរអក្សរកាត់ថា “**គ.ស.ល.អគរ**” ។

ប្រការ ២ -

គ.ស.ល.អគរ មានសមាសភាព ដូចខាងក្រោម៖

- | | | | |
|-----|-------------------------------|--|-----------|
| ១. | ឯកឧត្តមបណ្ឌិត គុណ ស៊ីម | អគ្គនាយក | ប្រធាន |
| ២. | លោក ហ៊ុន គឹមហេង | អគ្គនាយករង | អនុប្រធាន |
| ៣. | លោក នួន ច័ន្ទវិទ្ធី | អគ្គនាយករង | អនុប្រធាន |
| ៤. | លោក ខៀវ សំណែន | អគ្គនាយករង | អនុប្រធាន |
| ៥. | លោកស្រី ហេង សំអុន | អគ្គនាយករង | អនុប្រធាន |
| ៦. | លោក កើត សុផ្លារ៉ា | ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស | សមាជិក |
| ៧. | លោក ង៉ា អេងធីន | ប្រធាននាយកដ្ឋានរបបគយ | សមាជិក |
| ៨. | លោក កែវ សុខយាន | ប្រធាននាយកដ្ឋានគ្រប់គ្រងតំបន់រួចពន្ធ | សមាជិក |
| ៩. | លោក សែ សុយន | ប្រធាននាយកដ្ឋានរដ្ឋាករ | សមាជិក |
| ១០. | លោក សុខ សុវិទ្យា | ប្រធាននាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ | សមាជិក |
| ១១. | លោក ប៊ូ ប៊ុនណារ៉ា | អនុប្រធានក្រុមនាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនងសាធារណៈ | សមាជិក |
| ១២. | លោក គាំ ច័ន្ទគុសល | អនុប្រធាននាយកដ្ឋានផែនការ បច្ចេកទេស និងកិច្ចការអន្តរជាតិ | សមាជិក |
| ១៣. | លោក សុខ ឆ្លី | អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រង | សមាជិក |
| ១៤. | លោក ថេង ប៊ុនហាត់ | អនុប្រធាននាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រង | សមាជិក |
| ១៥. | លោក ជា ចុន្ទី | ជំនួយការនាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រង | សមាជិក |
| ១៦. | លោក ជា សំអុន | ប្រធានការិយាល័យគណនេយ្យនិងហិរញ្ញវត្ថុ | សមាជិក |

ប្រការ ៣ -

គ.ស.ល.អគរ មានមុខងារនិងភារកិច្ច ដូចខាងក្រោម ៖

- ពិនិត្យនិងអនុម័តលើសេចក្តីព្រាងផែនការលើកទឹកចិត្ត និងផែនការអភិវឌ្ឍស្ថាប័នរបស់គ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។
- ពិនិត្យនិងសម្រេចលើការផ្តល់ការលើកទឹកចិត្ត ផ្អែកលើផែនការលើកទឹកចិត្ត និងផែនការអភិវឌ្ឍស្ថាប័នដែលបានអនុម័ត។
- ត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តផែនការលើកទឹកចិត្ត និងផែនការអភិវឌ្ឍស្ថាប័នរបស់គ្រប់អង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ប្រការ ៤ -

អនុប្រធាន និងសមាជិក នៃ គ.ស.ល.អគរ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន គ.ស.ល.អគរ។
ប្រធាន គ.ស.ល.អគរ អាចប្រគល់សិទ្ធិជូនអនុប្រធានដឹកនាំកិច្ចប្រជុំជំនួស និងអញ្ជើញថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ឱ្យចូលរួមប្រជុំតាមការចាំបាច់។

ប្រការ ៥ -

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីប្រកាសនេះ ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ ៦ -

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានគ្រប់
អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសមិជនដូចមានចែងក្នុងប្រការ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្ត
សេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល ៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ដូចប្រការ ៦
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



លោកជំទាវ ហ៊ុន ម៉ាណែត

ប្រធានគណៈរដ្ឋមន្ត្រី និង ហិរញ្ញវត្ថុ

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ...០០៣...សហវ/.....

សេចក្តីសម្រេច
ស្តីពី

ការរៀបចំ និងការប្រព្រឹត្តទៅនៃ
អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦១៧/៤៤៨ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការបង្កើតក្រុមប្រឹក្សាជាតិគាំពារសង្គម
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួង និងរដ្ឋលេខាធិការដ្ឋាន

- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធ គ្រប់គ្រងនិងមុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- បានឃើញអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨ ស្តីពីការបង្កើតគណៈ- កម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម
- យោងតាមតម្រូវការចាំបាច់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម

សម្រេច

ជំពូកទី១

បទប្បញ្ញត្តិទូទៅ

ប្រការ ១ . -

សេចក្តីសម្រេចនេះ មានគោលបំណងកំណត់អំពីមុខងារ និងភារកិច្ច របស់អគ្គលេខាធិការដ្ឋាននៃ ក្រុមប្រឹក្សាជាតិគាំពារសង្គម សរសេរកាត់ថា “អ.ក.ត” ដើម្បីគាំទ្រដល់ការបំពេញមុខងាររបស់ក្រុមប្រឹក្សា ជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម។

ប្រការ ២ . -

សេចក្តីសម្រេចនេះ មានគោលដៅកំណត់អំពីការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិគាំពារសង្គម និងអង្គភាពក្រោមចំណុះអគ្គលេខាធិការដ្ឋាន។

ជំពូកទី២

មុខងារ និងភារកិច្ច

ប្រការ ៣ . -

អ.ក.ត បំពេញមុខងារជាសេនាធិការគោលនយោបាយ និងបច្ចេកទេស របស់ក្រុមប្រឹក្សាជាតិគាំពារ សង្គម និងគណៈកម្មាធិការប្រតិបត្តិ។ អ.ក.ត មានទីតាំងនៅក្នុងទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ប្រើប្រាស់ត្រារបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់ដំណើរការការងារ។

ប្រការ ៤ . -

អ.ក.ត មានមុខងារ និងភារកិច្ចដូចខាងក្រោម៖

- ទ្រទ្រង់កិច្ចការរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិ រួមទាំងការងារ រៀបចំតាមដាន និងត្រួតពិនិត្យការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ ដែលពាក់ព័ន្ធ នឹងប្រព័ន្ធសន្តិសុខសង្គម និងប្រព័ន្ធជំនួយសង្គមនៅក្នុងប្រព័ន្ធគាំពារសង្គម

- រៀបចំឯកសារ របាយការណ៍និងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិ
- ផ្តល់យោបល់ និងលើកសំណើជូនក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិលើជំនាញបច្ចេកទេស និងគោលនយោបាយ ព្រមទាំងបញ្ហាប្រឈមនានា ដែលពាក់ព័ន្ធនឹងការងារគាំពារសង្គម
- សហការ និងសម្របសម្រួលជាមួយអនុគណៈកម្មាធិការ ក្រុមការងារបច្ចេកទេស ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នឯកជន ក្នុងការជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម
- អនុវត្តយន្តការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីធានាគុណភាពនិងគណនេយ្យភាព
- រៀបចំ និងអនុវត្តបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងនិងត្រួតពិនិត្យប្រព័ន្ធសន្តិសុខសង្គមដែលដាក់ចេញដោយក្រុមប្រឹក្សាជាតិគាំពារសង្គម
- តាមដាន វាយតម្លៃ និងបូកសរុបរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ដាក់ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិពិនិត្យ និងសម្រេច
- រៀបចំផែនការការងាររបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម គណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាន
- រៀបចំគម្រោងថវិកានិងគ្រប់គ្រងថវិការបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម គណៈកម្មាធិការប្រតិបត្តិ និងអគ្គលេខាធិការដ្ឋាន ស្របតាមបទប្បញ្ញត្តិជាធរមាន
- រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមសម្រាប់ការអនុវត្តគោលនយោបាយគាំពារសង្គម
- រៀបចំ ផ្សព្វផ្សាយ និងលើកកម្ពស់ចំណេះដឹងសាធារណៈ អំពីគោលនយោបាយជាតិគាំពារសង្គម
- បំពេញការងារផ្សេងទៀតតាមការកំណត់របស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិ

ជំពូកទី៣

នាយកដ្ឋានជំនួយសង្គម

ប្រការ ៥. -

នាយកដ្ឋានជំនួយសង្គម បំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋានលើការងារជំនួយសង្គម ដូចខាងក្រោម៖

- ផ្តល់យោបល់លើរាល់សំណើគោលនយោបាយនានាដែលពាក់ព័ន្ធនឹងប្រព័ន្ធជំនួយសង្គម
- សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តកម្មវិធីជំនួយសង្គម នានាឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់
- អនុវត្តការងារតាមដាន និងត្រួតពិនិត្យដំណើរការអនុវត្តកម្មវិធីជំនួយសង្គមទាំងអស់ ដើម្បី រាយការណ៍ជូនអគ្គលេខាធិការ
- រៀបចំលក្ខខណ្ឌតម្រូវ និងស្តង់ដារនៃរបាយការណ៍នានាសម្រាប់ប្រតិបត្តិករជំនួយសង្គម ដាក់ជូនក្រុមប្រឹក្សាជាតិគាំពារសង្គមពិនិត្យ និងអនុម័ត
- ពិនិត្យ និងផ្តល់យោបល់លើសំណើគម្រោងថវិកានានាពាក់ព័ន្ធនឹងកម្មវិធីជំនួយសង្គម តាម ការចង្អុលបង្ហាញពីអគ្គលេខាធិការ និង
- អនុវត្តការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន។

ជំពូកទី៤

នាយកដ្ឋានសន្តិសុខសង្គម

ប្រការ ៦. -

នាយកដ្ឋានសន្តិសុខសង្គមបំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារសន្តិសុខ សង្គម ដូចខាងក្រោម៖

- ផ្តល់យោបល់លើរាល់សំណើគោលនយោបាយនានាដែលពាក់ព័ន្ធនឹងប្រព័ន្ធសន្តិសុខសង្គម
- សម្របសម្រួលជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តរបបសន្តិសុខសង្គម នានាឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់
- អនុវត្តការងារតាមដាន និងត្រួតពិនិត្យដំណើរការអនុវត្តរបបសន្តិសុខសង្គមទាំងអស់ ដើម្បី រាយការណ៍ជូនអគ្គលេខាធិការ
- រៀបចំលក្ខខណ្ឌតម្រូវ និងស្តង់ដារនៃរបាយការណ៍នានាសម្រាប់ប្រតិបត្តិករសន្តិសុខសង្គម
- ផ្តល់យោបល់លើសំណើគម្រោងថវិកានានាពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម
- រៀបចំគោលការណ៍ណែនាំស្តីពីការវិនិយោគមូលនិធិសន្តិសុខសង្គម ដាក់ជូនក្រុមប្រឹក្សា ជាតិគាំពារសង្គម ពិនិត្យ និងសម្រេច និង
- អនុវត្តការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន។

ជំពូកទី៥

នាយកដ្ឋាននីតិកម្ម

ប្រការ ៧. -

នាយកដ្ឋាននីតិកម្មបំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារនីតិកម្ម និង កិច្ចការពារអតិថិជន ដូចខាងក្រោម៖

- ស្រាវជ្រាវ រៀបចំ និងផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារគាំពារសង្គម
- ទទួលពាក្យបណ្តឹង និងរៀបចំផ្សះផ្សារវិវាទពាក់ព័ន្ធនឹងការងារគាំពារសង្គម ក្នុងករណីដែល ដំណោះស្រាយក្នុងកម្រិតប្រតិបត្តិករមិនអាចទទួលយកបាន
- អនុវត្តបទប្បញ្ញត្តិស្តីពីការការពារសមាជិកនៃប្រព័ន្ធគាំពារសង្គម
- សម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធក្នុងការគ្រប់គ្រងទិន្នន័យគាំពារសង្គម
- អនុវត្តកិច្ចការពារព័ត៌មានឯកជនរបស់សមាជិកនៃប្រព័ន្ធគាំពារសង្គម
- ផ្តល់យោបល់លើរាល់លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការងារគាំពារសង្គម និង
- អនុវត្តការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន។

ជំពូកទី៦

នាយកដ្ឋានកិច្ចការទូទៅ

ប្រការ ៨. -

នាយកដ្ឋានកិច្ចការទូទៅបំពេញមុខងារជាសេនាធិការឱ្យអគ្គលេខាធិការដ្ឋាន លើការងារគាំទ្រទូទៅ ដូចខាងក្រោម៖

- រៀបចំ និងកត់ត្រារាល់កិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការ ប្រតិបត្តិ
- សម្របសម្រួលជាមួយនាយកដ្ឋានពាក់ព័ន្ធ រៀបចំរបាយការណ៍ប្រចាំឆ្នាំស្តីពីការអភិវឌ្ឍ ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា
- សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នអនុវត្ត ដើម្បីធ្វើការពង្រីកការយល់ដឹងនៅលើប្រព័ន្ធ សន្តិសុខសង្គម របស់ប្រជាពលរដ្ឋកម្ពុជា
- បំពេញការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ ក្នុងនាមអគ្គលេខាធិការដ្ឋាន
- គ្រប់គ្រង និងតាមដានការងាររដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំង ការគ្រប់គ្រងបុគ្គលិករបស់ អគ្គលេខាធិការដ្ឋាន

- សម្របសម្រួលការរៀបចំផែនការសកម្មភាព និងគម្រោងថវិការបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រងត្រួតពិនិត្យ និងជួសជុល សន្និធិ និងសម្ភារៈបរិក្ខាររបស់អគ្គលេខាធិការដ្ឋាន
- គ្រប់គ្រង និងដាក់ឱ្យដំណើរការគេហទំព័ររបស់អគ្គលេខាធិការដ្ឋាន
- រៀបចំ និងសរុបរបាយការណ៍ប្រចាំត្រីមាសក្រុមប្រឹក្សាជាតិគាំពារសង្គម និងគណៈកម្មាធិការប្រតិបត្តិ និង
- អនុវត្តការងារផ្សេងៗទៀតតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន។

ជំពូកទី៧

អវសានប្បញ្ញត្តិ

ប្រការ ៩. -

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ១០. -

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១៥ ខែ មេសា ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១

រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៨



បណ្ឌិតសភាចារ្យ គុណ ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ខុទ្ទកាល័យសម្តេច/ឯកឧត្តម/លោកជំទាវឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ១២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ. ០៤២២.....សហវ. ២១១៦

ប្រកាស
ស្តីពី

ការតែងតាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
របស់លេខាធិការដ្ឋានគណៈកម្មាធិការផលិតករកម្ពុជា

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាស់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៩១១ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី
- បានឃើញប្រកាសលេខ ១២៨២ សហវ.ប្រក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពីសិទ្ធិអំណាច ការទទួលខុសត្រូវ និងនីតិវិធីអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកា
- បានឃើញប្រកាស ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋធម្មនុញ្ញបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្តីពីការតែងតាំងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

(Signature)
-១-

- បានឃើញប្រកាសលេខ ១៣៣ សហវ.ប្រក ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ស្តីពីការបង្កើតនិងដាក់ឱ្យដំណើរការអង្គភាពថវិកា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៥៦៩ សហវ.ប្រក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការប្រគល់សិទ្ធិជាអាណាប័កផ្ទេរសិទ្ធិ ជូនប្រធានអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញសេចក្តីណែនាំលេខ ០០៥ សហវ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ ស្តីពីគោលការណ៍និងនីតិវិធីផ្ទៃក្នុងសម្រាប់ការអនុវត្តថវិកាកម្មវិធី របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមសំណើរបស់សាមីអង្គភាពថវិកា

សម្រេច

ប្រការ១.-

ត្រូវបានតែងតាំងរដ្ឋទេយ្យករបុរេប្រទាន និងរដ្ឋទេយ្យករបុរេប្រទានរង របស់លេខាធិការដ្ឋានគណៈកម្មាធិការផលិតភាពកម្ពុជាដូចតទៅ៖

- ១. លោកស្រី **ឯម ភក្តី** ប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុ ជាជំនួយករបុរេប្រទាន
- ២. លោកស្រី **ហេង លីនដា** អនុប្រធានរដ្ឋបាលនិងហិរញ្ញវត្ថុ ជាជំនួយករបុរេប្រទានរង។

ប្រការ២.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋានអគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកវិទ្យាស្ថាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៨ ព.ស. ២៥៦១
ត្រូវនឹងថ្ងៃទី ២៣ ខែ មករា ព.ស. ២០១៨

នេស រដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



ឧបនាយករដ្ឋមន្ត្រី
ហ៊ុន ម៉ាណែត

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ខុទ្ទកាល័យឯកឧត្តមបណ្ឌិតសភាចារ្យនេស រដ្ឋមន្ត្រី
- អគ្គនាយកដ្ឋានថវិកា
- អគ្គនាយកដ្ឋានរតនាគារជាតិ
- សាមីអង្គភាពថវិកា
- ដូចប្រការ៣
- រាជកិច្ច

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០៤៤៣.....សហវ-២៧៦

ប្រកាស
ស្តីពី

ការកែសម្រួលប្រកាសលេខ ១៣២៧ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពី
ការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាននិងអង្គភាពក្រោមឱ្យបាន
អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១២/០០៤ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០១២ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីលទ្ធកម្មសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងនិងរដ្ឋលេខាធិការដ្ឋាន
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញប្រកាសលេខ ១៣២៧ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាននិងអង្គភាពក្រោមឱ្យបានអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការបួន.-

ប្រការ៨ ប្រការ៩ និងប្រការ១២ នៃជំពូកទី៣ នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ នៃប្រកាសលេខ ១៣២៧ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាននិងអង្គភាពក្រោម ឱវាទអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចខាងក្រោម៖

ប្រការ៨ទី១.-

នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ បំពេញមុខងារជាសេនាធិការឱ្យអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ លើការងាររៀបចំគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ ការងាររដ្ឋបាល បុគ្គលិក បញ្ជីអ្នកដេញថ្លៃ ផែនការលទ្ធកម្ម និងការងារគ្រប់គ្រងកិច្ចសន្យាលទ្ធកម្ម។

នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ មានភារកិច្ចដូចខាងក្រោម៖

- រៀបចំ អនុវត្ត និងតាមដានការអនុវត្តបទបញ្ជាផ្ទៃក្នុង
- គ្រប់គ្រង ចរាចរ គម្កល់ និងថែរក្សាឯកសាររដ្ឋបាល
- គ្រប់គ្រងលិខិតបេសកកម្ម និងលិខិតចេញ ចូល
- លើកសំណើសុំ គ្រប់គ្រង និងបែងចែកសម្ភារ សម្រាប់ប្រើប្រាស់ក្នុងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- គ្រប់គ្រងទ្រព្យសម្បត្តិរបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- គ្រប់គ្រងការងារសន្តិសុខ និងសណ្តាប់ធ្នាប់របស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- គ្រប់គ្រងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- ធ្វើផែនការជ្រើសរើសមន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា
- លើកយោបល់លើសំណើសុំចុះបញ្ជីអ្នកដេញថ្លៃ
- លើកយោបល់អំពីការចុះបញ្ជីខ្មៅនិងការជម្រះចេញពីបញ្ជីខ្មៅអ្នកដេញថ្លៃ
- ធ្វើបច្ចុប្បន្នភាពនិងផ្សព្វផ្សាយបញ្ជីអ្នកដេញថ្លៃនិងបញ្ជីខ្មៅអ្នកដេញថ្លៃ
- សិក្សាស្រាវជ្រាវអំពីតម្រូវការនិងការវិវឌ្ឍរបស់ប្រទេសជាតិ និយាម និងនីតិវិធីល្អៗរបស់អន្តរជាតិ សម្រាប់ រៀបចំកែលម្អ និងបំពេញបន្ថែមលើគោលនយោបាយលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នឹងលទ្ធកម្មសាធារណៈដទៃទៀត
- រៀបចំគោលនយោបាយលទ្ធកម្មសាធារណៈ
- រៀបចំសារព័ត៌មានសម្រាប់ណែនាំការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ
- រៀបចំ បង្កើត និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ
- ផ្តល់ការប្រឹក្សាបច្ចេកទេសដល់មន្ត្រីអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្ម និងមន្ត្រីក្រុមលទ្ធកម្មនៃអង្គភាព ថវិកាអំពីរបៀបរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ
- ពិនិត្យនិងលើកយោបល់លើតារាងផែនការលទ្ធកម្មរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកា
- ពិនិត្យ វាយតម្លៃ និងប្តូរសរុបរបាយការណ៍នៃការអនុវត្តផែនការលទ្ធកម្មប្រចាំត្រីមាស ឆមាស និងឆ្នាំ ដាក់ជូន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ

- ពិនិត្យនិងវិភាគលើទិន្នន័យពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានលើការបង្កើន ឬបន្ថយកម្រិតទឹកប្រាក់សិទ្ធិសម្រេចរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកា
- ចាត់ចែងបង្ហាញលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ និងឯកសារលទ្ធកម្មសាធារណៈដទៃទៀត ព្រមទាំងទិន្នន័យនៃលទ្ធកម្មសាធារណៈ នៅក្នុងគេហទំព័រលទ្ធកម្មសាធារណៈ
- ផ្តល់ការប្រឹក្សាបច្ចេកទេសដល់មន្ត្រីអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្ម មន្ត្រីក្រុមលទ្ធកម្មនៃអង្គភាពថវិកា និងមន្ត្រីពាក់ព័ន្ធដទៃទៀតអំពីរបៀបបញ្ជូលឯកសារនិងទិន្នន័យលទ្ធកម្មសាធារណៈនៅក្នុងគេហទំព័រលទ្ធកម្មសាធារណៈ
- ផ្តល់ការប្រឹក្សាបច្ចេកទេសដល់មន្ត្រីអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្ម និងមន្ត្រីក្រុមលទ្ធកម្មនៃអង្គភាពថវិកាអំពីការគ្រប់គ្រងការអនុវត្តកិច្ចសន្យា
- រៀបចំបង្កើតនិងអនុវត្តប្រព័ន្ធគ្រប់គ្រងលទ្ធកម្មសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (PPMIS)
- រៀបចំបង្កើត គ្រប់គ្រង និងថែរក្សាប្រព័ន្ធលទ្ធកម្មសាធារណៈតាមរយៈប្រព័ន្ធព័ត៌មានវិទ្យា (e-Procurement)
- ត្រួតពិនិត្យនិងតាមដានការអនុវត្តកិច្ចសន្យាលទ្ធកម្មរបស់គ្រប់ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកា
- ស្រាវជ្រាវតម្លៃនិងបង្កើតតារាងស្តីពីទិន្នន័យតម្លៃនៃសមាសធាតុលទ្ធកម្ម
- រៀបចំបង្កើត គ្រប់គ្រង និងថែរក្សាទិន្នន័យលទ្ធកម្មសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា
- បណ្តុះបណ្តាលមន្ត្រីលទ្ធកម្ម មន្ត្រី និងអ្នកពាក់ព័ន្ធដទៃទៀត អំពីការអនុវត្តវិធាននិងបទប្បញ្ញត្តិនៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដទៃទៀត
- ធ្វើរបាយការណ៍សកម្មភាពការងាររបស់នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ ប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំដាក់ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

ប្រការ៩៥.-

នាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ មានការិយាល័យក្រោមឱវាទចំនួន ៥ ដូចខាងក្រោម៖

១. ការិយាល័យរដ្ឋបាល បុគ្គលិក និងបណ្តុះបណ្តាល
២. ការិយាល័យគ្រប់គ្រងបញ្ជីអ្នកដេញថ្លៃ
៣. ការិយាល័យផែនការនិងស្ថិតិ
៤. ការិយាល័យបច្ចេកវិទ្យាព័ត៌មាន
៥. ការិយាល័យគ្រប់គ្រងកិច្ចសន្យា។

ប្រការ១២៥.-

ការិយាល័យផែនការនិងស្ថិតិ មានភារកិច្ចដូចតទៅ៖

- រៀបចំ បង្កើត កែលម្អគោលនយោបាយលទ្ធកម្មសាធារណៈ
- រៀបចំ បង្កើត និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធលទ្ធកម្មសាធារណៈ
- រៀបចំសារាចរណែនាំស្តីពីការអនុវត្តកិច្ចសន្យាលទ្ធកម្មសាធារណៈ
- ផ្តល់ការប្រឹក្សាបច្ចេកទេសដល់មន្ត្រីអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្ម និងមន្ត្រីក្រុមលទ្ធកម្មនៃអង្គភាពថវិកាអំពីរបៀបរៀបចំផែនការលទ្ធកម្មប្រចាំឆ្នាំ
- ពិនិត្យនិងលើកយោបល់លើផែនការលទ្ធកម្មរបស់ស្ថាប័នអនុវត្តលទ្ធកម្មនិងអង្គភាពថវិកា

- ពិនិត្យ វាយតម្លៃ និងបូកសរុបរបាយការណ៍នៃការអនុវត្តផែនការលទ្ធកម្មប្រចាំត្រីមាស ឆមាស និងឆ្នាំដាក់ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- ពិនិត្យនិងវិភាគលើទិន្នន័យពាក់ព័ន្ធសម្រាប់ជាមូលដ្ឋានលើការបង្កើន ឬបន្ថយកម្រិតទឹកប្រាក់សិទ្ធិសម្រេចរបស់ស្ថាប័នអនុវត្តលទ្ធកម្មនិងអង្គភាពថវិកា
- សិក្សាអំពីតម្លៃទំនិញ សំណង់ សេវាកម្ម និងសេវាទីប្រឹក្សា និងធ្វើបច្ចុប្បភាពតារាងតម្លៃ
- ចូលរួមត្រួតពិនិត្យការប្រគល់ទទួលទំនិញ សំណង់ និងសេវាកម្មរបស់រដ្ឋបាលថ្នាក់ជាតិ តាមការចាត់តាំងពីអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ
- បំពេញភារកិច្ចផ្សេងទៀតតាមការចាត់តាំងពីអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

ប្រការ១២ ខ្លឹមស្តង់ដារ-

ការិយាល័យបច្ចេកវិទ្យាព័ត៌មាន មានភារកិច្ចដូចតទៅ៖

- បង្ហាញសេចក្តីជូនដំណឹងស្តីពីការដេញថ្លៃនិងឯកសារដេញថ្លៃ នៃកិច្ចលទ្ធកម្មដែលត្រូវពិនិត្យនិងសម្រេចដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅក្នុងគេហទំព័រលទ្ធកម្មសាធារណៈ
- ចាត់ចែងបង្ហាញលិខិតបទដ្ឋានគតិយុត្តលទ្ធកម្ម លទ្ធផលនៃការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម ឯកសារលទ្ធកម្មពាក់ព័ន្ធដទៃទៀត ព្រមទាំងបង្ហាញបញ្ជីអ្នកដេញថ្លៃនិងបញ្ជីខ្មៅអ្នកដេញថ្លៃនៅក្នុងគេហទំព័រលទ្ធកម្មសាធារណៈ
- រៀបចំបង្កើត គ្រប់គ្រង និងថែរក្សាប្រព័ន្ធត្រួតពិនិត្យនិងប្រព័ន្ធសុវត្ថិភាពផ្នែកព័ត៌មានវិទ្យា
- ផ្តល់ការប្រឹក្សាបច្ចេកទេសដល់មន្ត្រីអង្គភាពលទ្ធកម្មនៃស្ថាប័នអនុវត្តលទ្ធកម្ម មន្ត្រីក្រុមលទ្ធកម្មនៃអង្គភាពថវិកានិងមន្ត្រីពាក់ព័ន្ធដទៃទៀតអំពីរបៀបបញ្ជូលទិន្នន័យទៅក្នុងគេហទំព័រលទ្ធកម្មសាធារណៈ
- លើកឡើងនូវយុទ្ធសាស្ត្រនិងចក្ខុវិស័យលទ្ធកម្មសាធារណៈក្នុងការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា
- រៀបចំតភ្ជាប់បណ្តាញកុំព្យូទ័រនៅក្នុងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនិងអង្គភាពពាក់ព័ន្ធ
- រៀបចំបង្កើតនិងអនុវត្តប្រព័ន្ធគ្រប់គ្រងលទ្ធកម្មសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (PPMIS)
- រៀបចំបង្កើត គ្រប់គ្រង និងថែរក្សាប្រព័ន្ធលទ្ធកម្មសាធារណៈតាមប្រព័ន្ធព័ត៌មានវិទ្យា (e-Procurement)
- ចូលរួមត្រួតពិនិត្យការប្រគល់ទទួលទំនិញ សំណង់ និងសេវាកម្មរបស់រដ្ឋបាលថ្នាក់ជាតិតាមការចាត់តាំងពីអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ
- ធ្វើរបាយការណ៍សកម្មភាពការងារប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំនាយកដ្ឋានរដ្ឋបាល បុគ្គលិក និងផែនការ
- បំពេញភារកិច្ចផ្សេងទៀត តាមការចាត់តាំងពីអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ។

ប្រការ៧.-

អង្គការលេខរបស់អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាឧបសម្ព័ន្ធនៃប្រកាសលេខ ១៣២៧ សហវ.ប្រក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃនាយកដ្ឋាននិងអង្គភាពក្រោមឱវាទអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវបានកែសម្រួលដូចមានកំណត់ក្នុងឧបសម្ព័ន្ធនៃប្រកាសនេះ។

//

ប្រការបី.-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការបួន.-

នាយកខុទ្ទកាល័យ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក អគ្គនាយក អគ្គាធិការ នាយកវិទ្យាស្ថាន និងគ្រប់អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃ ពុធ ១៧ ខែ មេសា ឆ្នាំ ២០១៨ ភ្នំពេញ ក. ស. ២៥៩២

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៨
នាយកដ្ឋាន
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


បណ្ឌិតលោក ហ៊ុន ព័ន្ធមុនីរ័ត្ន

- កន្លែងទទួល ៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
 នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - ដូចប្រការបួន "ដើម្បីអនុវត្ត"
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

11

ឧបសម្ព័ន្ធនៃប្រកាសលេខ ០២៧ សហវ. ប្រក ចុះថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៨

អង្គការលេខរបស់អង្គនាយកដ្ឋានលទ្ធកម្មសាធារណៈ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ០៩៩ ល.សហវ. ៧៧៧

ប្រកាសអន្តរក្រសួង
ស្តីពី

ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់ឆ្នាំ ២០១៨
របស់ អាជ្ញាធរទន្លេសាប (ក្រសួងអនាម័យាហ្នាសាសនា និង ខេត្តនិយម)

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងអនាម័យាហ្នាសាសនា និង ខេត្តនិយម
និង ជា ប្រធានអាជ្ញាធរទន្លេសាប

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី ២១ ខែ ធ្នូ ឆ្នាំ ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៤ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខនស/រកម/០១៩៦/១៤ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៧/០១៩ ចុះថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៧ ដែលប្រកាសអោយប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១១៦ អនក្រ.បក ចុះថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អាជ្ញាធរទន្លេសាប
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋនៅតាម ក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី ១៥ ខែ មករា ឆ្នាំ ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅ នៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការដាក់អោយអនុវត្តន៍ចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមាតិកាថវិកា របស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ស្តីពីការដាក់អោយអនុវត្តន៍មាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ

- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៥ ស្តីពីការកែសម្រួលប្រការ ៤ ប្រការ ៥ ប្រការ ១៤ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបច្ចុប្បន្ន
- យោងតាមតម្រូវការចាំបាច់របស់ អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម)

សម្រេច

ប្រការ ១:

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទាន ជំពូក ៦៥ នៅ អាជ្ញាធរទន្លេសាប (ក្រសួងធនធានទឹក និងឧតុនិយម) សម្រាប់មុខសញ្ញាចំណាយដូចមានចែងក្នុងប្រការ ៥ ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៥ ស្តីពីការកែសម្រួលប្រការ ៤ ប្រការ ៥ ប្រការ ១៤ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ ។

ប្រការ ២:

ចំនួនទឹកប្រាក់មួយជុំបង្វិល នៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ក្នុងតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ។

ប្រការ ៣:

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍ ។

ប្រការ ៤:

នាយកខុទ្ទកាល័យ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានរតនាគារជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានថវិកា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រធាននាយកដ្ឋាន ប្រធានអង្គភាពទទួលបន្ទុករដ្ឋបាល និងហិរញ្ញវត្ថុរបស់ អាជ្ញាធរទន្លេសាប ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរទន្លេសាប ត្រូវទទួលបន្ទុកអនុវត្តន៍ប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃចុះហត្ថលេខានៃ ឆ.វ. ឆ្នាំរកានព្រលឹក ព.ស ២៥៦១
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៨

រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម
និង ប្រធានអាជ្ញាធរទន្លេសាប



បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន



ស៊ឹម គារងហោរ

- កន្លែងទទួល:**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - សាលារាជធានី ខេត្ត
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

Handwritten mark

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងធនាគារជាតិ និង ទ្រព្យសម្បត្តិ
អង្គការប្រៃសណីយ៍

ការទាញយកសម្បត្តិប្រៃសណីយ៍ប្រចាំឆ្នាំ ២០១៨ របស់ អង្គការប្រៃសណីយ៍ តាមចំណាត់ថ្នាក់សម្រាប់

ជំពូក	កូដ	អនុកូដ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០១៨	កំណត់ត្រាថ្នាក់ ២០១៨	កំណត់ត្រាថ្នាក់ ២០១៨	កំណត់ត្រាថ្នាក់ ២០១៨	កំណត់ត្រាថ្នាក់ ២០១៨	កំណត់ត្រាថ្នាក់ ២០១៨	កំណត់ត្រាថ្នាក់ ២០១៨	កំណត់ត្រាថ្នាក់ ២០១៨
65			ឧបត្ថម្ភកម្ម	7,746,000,000\$	4,000,000,000\$	2,400,000,000\$	1,600,000,000\$	600,000,000\$			
	6502		ឧបត្ថម្ភកម្មសម្រាប់អង្គការ សាធារណៈ	5,500,000,000\$	4,000,000,000\$	2,400,000,000\$	1,600,000,000\$	600,000,000\$			
		65026	ឧបត្ថម្ភកម្មសម្រាប់ អង្គការប្រៃសណីយ៍ សាធារណៈ	5,500,000,000\$	4,000,000,000\$	2,400,000,000\$	1,600,000,000\$	600,000,000\$			
			សរុប			2,400,000,000\$	1,600,000,000\$	600,000,000\$			

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៤ ខែ ២០១៨

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៤ ខែ ២០១៨

អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋានប្រៃសណីយ៍

អគ្គនាយកដ្ឋាន
អគ្គនាយកដ្ឋានប្រៃសណីយ៍

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៤ ខែ ២០១៨

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៤ ខែ ២០១៨

អគ្គនាយកដ្ឋានប្រៃសណីយ៍
អគ្គនាយកដ្ឋានប្រៃសណីយ៍



អគ្គនាយកដ្ឋានប្រៃសណីយ៍
អគ្គនាយកដ្ឋានប្រៃសណីយ៍

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៤ ខែ ២០១៨

អគ្គនាយកដ្ឋានប្រៃសណីយ៍
អគ្គនាយកដ្ឋានប្រៃសណីយ៍

បានឃើញ និងពិនិត្យត្រឹមត្រូវ
ថ្ងៃទី ០៤ ខែ ២០១៨

អគ្គនាយកដ្ឋានប្រៃសណីយ៍
អគ្គនាយកដ្ឋានប្រៃសណីយ៍



នាយក

នាយក



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០៩៩៦/.....សហវ/... បក

ថ្ងៃ ~~សុក្រ~~ ២០ កើត ខែ ~~ឧសភា~~ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១
រាជធានីភ្នំពេញ, ថ្ងៃទី ២០ ខែ ~~ឧសភា~~ ឆ្នាំ ២០១៨

ប្រកាសអន្តរក្រសួង
ស្តីពី

ការកែតម្រូវទិសដៅនៃយុទ្ធសាស្ត្រអន្តរក្រសួងសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច
ប្រចាំស្ថិតិស្តីពីការគណនេដ្ឋមន្ត្រី

ទេសរដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទី១ និងទី២ បន្តការគណនេដ្ឋមន្ត្រី

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការកែតម្រូវរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៦៨ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/ន.ស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណនេដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៩ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតទីស្តីការគណនេដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

Handwritten signature and initials

- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋានតាមក្រសួង ខេត្ត ក្រុង ស្នូលរតករជនីក្នុងពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣ /០០៤ ចុះថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមាតិកាគណនីនៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៣៥៣ សហវ.ប្រក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តថវិកាមូលធនពេញលេញ និងអង្គការថវិកា
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- ប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទីស្តីការគណៈរដ្ឋមន្ត្រី

សង្ខេប

ប្រការ១..

ត្រូវបានតែងតាំងមន្ត្រី០៣រូប ជារដ្ឋទេយ្យករុប្រទាន និងរដ្ឋទេយ្យករុប្រទានរង ប្រចាំនៅទីស្តីការគណៈរដ្ឋមន្ត្រី ដូចមានសមាសភាពខាងក្រោម៖

- ១-លោក **សន សេត** ឋានៈអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញកិច្ច ជារដ្ឋទេយ្យករុប្រទាន
- ២-លោក **កែវ ថេន** ឋានៈអនុប្រធានការិយាល័យគណនេយ្យ ជារដ្ឋទេយ្យករុប្រទានរង
- ៣-លោកស្រី **ឌីម ចន្ទីលាត** ឋានៈអនុប្រធានការិយាល័យគណនេយ្យ ជារដ្ឋទេយ្យករុប្រទានរង

ប្រការ២..

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងប្រកាសអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

ប្រការ៣..

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន នាយកដ្ឋាន ផ្គត់ផ្គង់ និងហិរញ្ញកិច្ច នៃទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឪវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តប្រកាសអនុក្រសួងនេះ តាមការកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ *h*

លោករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


អរហ័ត្ថសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទី១ ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី


ប៊ិន ឈិន

- កន្លែងទទួល**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - អគ្គលេខាធិការរាជរដ្ឋាភិបាល
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

h



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ៤០៣ ឧស.កម.បក.០៧

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

រាជធានីភ្នំពេញ, ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០១៧

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋប្រវត្តិ រដ្ឋប្រវត្តិក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការ រៀបចំ និងការប្រព្រឹត្តិទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅរបស់ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ របស់ក្រុមហ៊ុន ស៊ីគ្លូ (ខេមបូឌា) ឯ.ក

ស ្រេ ម ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីគ្លូ (ខេមបូឌា) ឯ.ក (SIGLO (CAMBODIA) CO., LTD.) តំណាងដោយ កញ្ញា AU SIU FAN បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅ ភូមិបុរីកម្មករ សង្កាត់ ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឈ្មោះផលិតផល លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
កាបូប ១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្អាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ផ្លាស់ប្តូរឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ ស៊ីគូ (ខេមបូឌា) ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោល បំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។



pe

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តិធម៌នានាពាក់ព័ន្ធនឹង វិស័យឧស្សាហកម្ម។ ក្នុងករណីលើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការ រៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្តិ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ

ហេង សុខគង់

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងបរិស្ថាន
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- សាលាខេត្តកំពង់ស្ពឺ
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពង់ស្ពឺ
- “ដើម្បីជូនគ្រាប់”
- ដូចប្រការ១៤ “ដើម្បីអនុវត្ត”
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

(Handwritten mark)

រក្សាសិទ្ធិ និងបោះពុម្ពដោយ
អគ្គនាយកដ្ឋានរាជកិច្ច និងសេវាកុំព្យូទ័រ
នៃ ទីស្តីការគណៈរដ្ឋមន្ត្រី